



អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី

ក្រុមហ៊ុនមូលបត្រដែលលោកអ្នកជឿទុកចិត្ត



របាយការណ៍ប្រចាំឆ្នាំ

២០១៩

ទស្សនៈ

អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ជាក្រុមហ៊ុនមូលបត្រឈានមុខគេក្នុងប្រទេសកម្ពុជា ផ្តល់នូវសេវាលេវីស៊ីយ៉ា មូលបត្រ ជូនដល់សាធារណជនគ្រប់មជ្ឈដ្ឋានក្នុងសហគមន៍ ។

បេសកកម្ម

បេសកកម្ម របស់ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី គឺផ្តល់ជូនអតិថិជន អ្នកវិនិយោគ និងសាធារណជន នូវជម្រើសវិនិយោគដ៏សំបូរបែបលើមូលបត្រ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីលើកស្ទួយជីវភាពរស់នៅ និងប្រភពចំណូលឱ្យប្រសើរឡើង ដោយអនុវត្តឱ្យបាននូវនិរន្តរភាព និងបង្កើតនូវអត្ថប្រយោជន៍ជូនដល់ភាគទុនិក កម្មករនិយោជិត ព្រមទាំងសហគមន៍ទាំងអស់ ។ យើងប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍សីលធម៌វិជ្ជាជីវៈ សង្គម ច្បាប់ និងបរិស្ថានប្រកបដោយកម្រិតខ្ពស់បំផុត ។

របាយការណ៍នេះរៀបចំ និងចេញផ្សាយដោយ ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ។ សម្រាប់ព័ត៌មានបន្ថែម និង ចម្ងល់ផ្សេងៗ សូមទាក់ទងមក ៖

ការិយាល័យ ៖

ជាន់ទី៥ អគារអេស៊ីលីដា #៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។

ប្រអប់សំបុត្រលេខ ៖ ១១៤៩

ទូរស័ព្ទ ៖ (០) ២៣ ៩៩៩ ៩៦៦/ ៩៩៩ ៩៧៧/ ៧២៣ ៣៨៨

អ៊ីម៉ែល ៖ info@acledasecurities.com.kh

វេបសាយ ៖ www.acledasecurities.com.kh

ទិន្នន័យហិរញ្ញវត្ថុសង្ខេប

២០១៩		២០១៨	
បានធ្វើសវនកម្មរួច		បានធ្វើសវនកម្មរួច	
ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល


ស្ថានភាពហិរញ្ញវត្ថុ

ក.ទ្រព្យសកម្មសរុប	២,១៣៨,៦៥៣	៨,៧១៥,០១២	២,២៧២,៨០៣	៩,១៣២,១២២
ខ.បំណុលសរុប	១៣៥,២២៩	៥៥១,០៥៩	១២២,០៣៦	៤៩០,៣៤០
គ.មូលធនសរុប	២,០០៣,៤២៤	៨,១៦៣,៩៥៣	២,១៥០,៧៦៧	៨,៦៤១,៧៨២


លទ្ធផលហិរញ្ញវត្ថុ

ក.ចំណូលសរុប	១២៩,៣៩២	៥២៤,២៩៦	២១៣,៨១៩	៨៦៤,៨៩៨
ខ.ចំណេញ/ខាតមុនបង់ពន្ធប្រាក់ចំណេញ	(១៤១,៦៩៦)	(៥៧៤,១៥២)	(៤៦,៥៥៧)	(១៨៨,៣២៣)
គ.ចំណេញ/ខាតសុទ្ធក្រោយបង់ពន្ធ	(១៤៧,៣៤៣)	(៤៧៧,៨២៩)	(៦០,១០៤)	(២៨៣,៥០៤)


លទ្ធផលសម្រេចបាន




Trading Volumes



Trading Values (US\$)



Market Shares



មាតិកា

របាយការណ៍ប្រធានក្រុមប្រឹក្សាភិបាល	៥
របាយការណ៍អគ្គនាយក	៨
អង្គការលេខ	១១
អភិបាលកិច្ចសាច់ប្រាក់	១១
ភាគទុនិក	១២
ក្រុមប្រឹក្សាភិបាល	១២
គណៈកម្មាធិការប្រតិបត្តិ	១៤
គណៈគ្រប់គ្រង	១៥
ក្រុមសីលធម៌	១៩
និរន្តរភាពបរិស្ថាន និងសង្គម	១៩
របាយការណ៍ក្រុមប្រឹក្សាភិបាល	២១
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	៣០
របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ	៣១
របាយការណ៍ស្តីពីបម្រែបម្រួលមូលធន	៣៣
របាយការណ៍លំហូរសាច់ប្រាក់	៣៤
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ	៣៥

របាយការណ៍ប្រធានក្រុមប្រឹក្សាភិបាល



លោកស្រី អ៊ែង សម័រ

“ជំនួសមុខឱ្យក្រុមប្រឹក្សាភិបាលនៃអេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ដែលជាក្រុមហ៊ុនឈ្នួញជើងសាមូលបត្រ នាខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការបង្ហាញនូវរបាយការណ៍ប្រចាំឆ្នាំ ២០១៩ ជូនដល់ភាគហ៊ុននិក និងអ្នកពាក់ព័ន្ធផ្សេងៗទៀតរបស់អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ។”

សេដ្ឋកិច្ចកម្ពុជា

ធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី បានព្យាករណ៍ថា ក្នុងឆ្នាំ២០២០ សេដ្ឋកិច្ចកម្ពុជាមានកំណើនត្រឹមតែ ៦.១% ប៉ុណ្ណោះដោយសារតែផលប៉ះពាល់ជាសកលនៃជំងឺ Covid 19 ។ ប៉ុន្តែសេដ្ឋកិច្ចកម្ពុជានឹងបន្តរីកចម្រើនក្នុងល្បឿនមួយដ៏រឹងមាំឡើងវិញ នៅពេលបញ្ហាសកលនៃជំងឺឆ្លង Covid 19 ត្រូវបានដោះស្រាយរួមផ្សំភាពប្រសើរនៃពិធីកម្មនាំចេញ វិស័យសំណង់ទេសចរណ៍ និងកសិកម្ម ជាពិសេសចំណូលពីសារពើពន្ធ ។

វិស័យមូលបត្រក្នុងព្រះរាជាណាចក្រកម្ពុជា

ដោយសារតែព្រះរាជាណាចក្រកម្ពុជាមានសន្តិភាព ស្ថិរភាព និងកំណើនសេដ្ឋកិច្ចនៅតែបន្តមាននិរន្តរភាព ទើបធ្វើឱ្យមានក្រុមហ៊ុនធានាទិញមូលបត្រ ចំនួន ៦ ក្រុមហ៊ុនពាណិជ្ជកម្មមូលបត្រ ចំនួន ១ ក្រុមហ៊ុនឈ្នួញជើងសាមូលបត្រ ចំនួន ៣ ក្រុមហ៊ុនចែកចាយលក់មូលបត្រ ចំនួន ១ និងក្រុមហ៊ុនបោះផ្សាយមូលបត្រ ចំនួន ៨ ដែលក្នុងនោះ ក្រុមហ៊ុនចំនួន ៥ បានចុះបញ្ជីបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈ ខណៈក្រុមហ៊ុន ៣ ផ្សេងទៀតបានចុះបញ្ជីបោះផ្សាយមូលបត្របំណុលជាសាធារណៈនៅគណៈកម្មការមូលបត្រកម្ពុជា ។ ក្រុមហ៊ុនបោះផ្សាយមូលបត្រ ត្រូវបានរំពឹងថា នឹងនៅតែបន្តកើនឡើងផងដែរនៅក្នុងឆ្នាំ២០២០ ។ យើងខ្ញុំសូមស្វាគមន៍ចំពោះបទប្បញ្ញត្តិថ្មីៗដែលបានចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គណៈកម្មការមូលបត្រកម្ពុជា ព្រមទាំងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ដែលផ្តោតលើការឆ្លើយតបទៅនឹងតម្រូវការកាត់បន្ថយហានិភ័យការពារផលប្រយោជន៍របស់ភាគីពាក់ព័ន្ធ ហើយជាពិសេសដើម្បីពង្រឹងការការពារសិទ្ធិស្របច្បាប់របស់វិនិយោគិន ក្នុងចំណោមយន្តការជា

ច្រើនផ្សេងទៀត ដែលមានគោលដៅល្អបំផុតដើម្បីធានាកំណើនប្រកបដោយនិរន្តរភាពនៅក្នុងវិស័យមូលបត្រក្នុងព្រះរាជាណាចក្រកម្ពុជា ។

អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី

ក្នុងឆ្នាំ២០១៩ នេះ ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី បានបន្តអនុវត្តគោលដៅចម្បង ដែលបានចែងនៅក្នុងយុទ្ធសាស្ត្ររយៈពេល ៥ ឆ្នាំ (២០១៩ ដល់ ២០២៣) របស់ខ្លួន ដើម្បីក្លាយជាក្រុមហ៊ុនឈ្មួញជើងសាមូលបត្រឈានមុខគេជាមួយនឹងការប្រកួតប្រជែងក្នុងទីផ្សារ ។ ការផ្តល់តម្លាភាព និងទំនុកចិត្ត ទៅដល់អ្នកដែលពាក់ព័ន្ធ គឺជាចំណូលរយៈពេលវែង ដោយយើងនៅតែបន្តគាំទ្រដល់របៀបវារៈកំណើនសេដ្ឋកិច្ច និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ចតុកោណរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។

អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី នៅតែបន្តពង្រឹងតំរូវការជីវកម្មរបស់ខ្លួន និងសម្រួលដល់ការផ្តល់សេវាកម្មជួញដូរមូលបត្រដល់អតិថិជន នៅលើផ្សារមូលបត្រកម្ពុជា ដើម្បីស្វែងរកប្រាក់ចំណូលប្រកបដោយនិរន្តរភាពយូរអង្វែង និងផ្តល់ផលប្រយោជន៍ដល់ភាគហ៊ុនិករបស់ខ្លួន ។

ក្នុងឆ្នាំនេះ និងឆ្នាំក្រោយតទៅមុខទៀត អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី នឹងនៅតែបន្តបង្កើនសេវាជួញដូរមូលបត្រដ៏ល្អប្រសើរ និងភាពងាយស្រួលដល់អតិថិជន ។

សមាសភាពក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលមានអភិបាលសរុបចំនួន ៣ រូប ដែលក្នុងនោះមាន ២ រូប ជាអភិបាលមិនប្រតិបត្តិ និង ១ រូប ទៀតជាអភិបាលប្រតិបត្តិ ។ ក្នុងឆ្នាំ២០១៩ មិនមានការផ្លាស់ប្តូរសមាសភាពក្រុមប្រឹក្សាភិបាលទេ ។

អភិបាលកិច្ច

ក្រុមប្រឹក្សាភិបាល និងថ្នាក់គ្រប់គ្រង មានភារកិច្ចទទួលខុសត្រូវធានាឱ្យបាននូវរាល់ប្រតិបត្តិការរបស់ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ទាំងអស់ត្រូវបាន និងកំពុងអនុវត្តស្របតាមច្បាប់ និងបទប្បញ្ញត្តិផ្សេងៗ ក៏ដូចជាប្រតិបត្តិការដែលនឹងកើតឡើងនាពេលខាងមុខផងដែរ ។

ដោយយោងលើតួនាទី និងភារកិច្ច ក្រុមប្រឹក្សាភិបាលត្រូវជួបប្រជុំ ៤ ដងយ៉ាងទៀងទាត់ក្នុងមួយឆ្នាំ ដោយពិនិត្យមើលលើការអនុវត្តរបស់គណៈគ្រប់គ្រង និងត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាពលើប្រតិបត្តិការរបស់ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ។

ទស្សនៈវិស័យឆ្នាំ២០២០

យោងតាមការព្យាករណ៍របស់ធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ីស្តីពីកំណើនសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា គឺមានកំណើនត្រឹមតែ ៦.១% ដោយសារតែផលប៉ះពាល់ជាសកលនៃជំងឺឆ្លង Covid 19 ក្នុងឆ្នាំ២០២០ ។ សេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជា នឹងមានកំណើនល្អប្រសើរឡើងវិញនៅឆ្នាំបន្ទាប់ទៀត ដោយសារតែកម្ពុជាបានចាប់ផ្តើមផ្តោតលើខ្សែសង្វាក់ផលិតកម្ម ដូចជាផ្នែកអេឡិចត្រូនិច និងគ្រឿងបន្លាស់រថយន្ត ។ ដើម្បីទ្រទ្រង់និន្នាការនៃកំណើនទាំងនេះ ព្រះរាជាណាចក្រកម្ពុជាបានធ្វើកំណែទម្រង់ហេដ្ឋារចនាសម្ព័ន្ធស៊ីជម្រៅក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ច ពិពិធកម្មនាំចេញ និងកាត់បន្ថយថ្លៃដើមនៃការដឹកជញ្ជូនព្រមទាំងកាត់បន្ថយគម្លាតជំនាញ ។

ការទទួលស្គាល់

ក្នុងនាមក្រុមប្រឹក្សាភិបាល នាងខ្ញុំសូមថ្លែងអំណរគុណដល់អតិថិជន ភាគហ៊ុនិក អភិបាល គណៈគ្រប់គ្រង និងបុគ្គលិកគ្រប់លំដាប់ថ្នាក់របស់ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ទាំងអស់ដែលបានគាំទ្រ និងខិតខំប្រឹងប្រែងអនុវត្តតាមយុទ្ធសាស្ត្ររបស់ខ្លួនធ្វើឱ្យ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី សម្រេចបានជោគជ័យតាមគោលដៅ និងបំណងរបស់ខ្លួន ។

យើងខ្ញុំក៏សូមសម្តែងនូវការដឹងគុណដល់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គណៈកម្មការមូលបត្រកម្ពុជា ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា និងយុត្តិការ ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលតែងតែជួយគាំទ្រ និងប្រឹងប្រែងអភិវឌ្ឍឧស្សាហកម្មហិរញ្ញវត្ថុកម្ពុជា ជាពិសេសវិស័យមូលបត្រ ។

យើងខ្ញុំសូមធានាចំពោះអតិថិជនព្រមទាំងភាគហ៊ុនិកទាំងអស់ថា នៅឆ្នាំ២០២០ នេះ យើងខ្ញុំនឹងបន្តយកចិត្តទុកដាក់ និងបន្តខិតខំប្រឹងប្រែងអស់ពីលទ្ធភាពក្នុងការសម្រេចឱ្យបាននូវភាពជោគជ័យ រីកចម្រើន និងមាននិរន្តរភាព ព្រមទាំងផ្តល់នូវគោលដៅយុទ្ធសាស្ត្រក្នុងការបង្កើនប្រាក់ចំណេញ នាពេលអនាគត ក៏ដូចជាពង្រឹងជំហររបស់ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

លោកស្រី អ៊ែង អមរា

ប្រធានក្រុមប្រឹក្សាភិបាល

អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី

ថ្ងៃសុក្រ ៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣

រាជធានីភ្នំពេញ, ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០

របាយការណ៍អគ្គនាយក



លោក ហ្វូ វ៉ិសុទ្ធ

“ការធ្វើឱ្យប្រសើរឡើងនូវសេវាកម្មប្រកបដោយភាពងាយស្រួល ភាពជឿជាក់ និងសុវត្ថិភាព តាមរយៈសេវាអេឡិចត្រូនិក គឺជាគោលដៅអត្ថិភាពរបស់អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ដើម្បីទាញយកប្រភពចំណូលពីសេវាសម្បូរបែបនៅក្នុងទីផ្សារមូលបត្រដែលមានលក្ខណៈប្រកួតប្រជែងក្នុងឆ្នាំ២០២០ និងឆ្នាំបន្ទាប់ៗទៀត ។

សមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០១៩

ស្ថានភាពប្រកួតប្រជែង

វិស័យមូលបត្រកម្ពុជា កំពុងមានការរីកចម្រើនជាលំដាប់ និងមានចំណាប់អារម្មណ៍យ៉ាងខ្លាំង ពីគ្រឹះស្ថានសាធារណៈ និងឯកជនគ្រប់វិស័យ ។ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី កំពុងធ្វើឱ្យប្រសើរឡើងនូវសេវាកម្មរបស់ខ្លួន ដោយផ្ដោតលើការអភិវឌ្ឍន៍សេវាអេឡិចត្រូនិកជាចម្បង ដើម្បីបម្រើវិនិយោគិនប្រកបដោយភាពងាយស្រួល ភាពជឿជាក់ និងសុវត្ថិភាព ធានាប្រសិទ្ធភាពចំណាយ និងនិរន្តរភាពនៃអាជីវកម្ម ព្រមទាំងនាំមុខក្នុងទីផ្សារប្រកួតប្រជែងនៅក្នុងវិស័យនេះ ។

ចំណុចសំខាន់ៗនៃប្រតិបត្តិការក្នុងឆ្នាំ២០១៩

- ❖ នៅក្នុងឆ្នាំ២០១៩ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី បានចុះហត្ថលេខាជាភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុលជាមួយក្រុមហ៊ុនបោះផ្សាយចំនួន ២ ដែលបានចុះបញ្ជីបោះផ្សាយមូលបត្របំណុល ជាសាធារណៈនៅលើទីផ្សារមូលបត្រកម្ពុជា ។
- ❖ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ទទួលបានការអនុញ្ញាតធ្វើជាក្រុមហ៊ុនចែកចាយលក់មូលបត្រពិគណៈកម្មការមូលបត្រកម្ពុជានៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ។
- ❖ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី បានទទួលពានរង្វាន់ជាក្រុមហ៊ុនមូលបត្រឆ្នើមប្រចាំត្រីមាសទី៤ ក្នុងឆ្នាំ២០១៩ ។
- ❖ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី បន្តកាត់បន្ថយចំណាយ និងត្រួតពិនិត្យហានិភ័យដើម្បីទប់ទល់នឹងចំណូលពីប្រតិបត្តិការ ។

- ❖ បានធ្វើឱ្យប្រសើរឡើងនូវគេហទំព័រ ដើម្បីផ្តល់ព័ត៌មានសម្បូរបែប និងគ្រប់ជ្រុងជ្រោយដល់វិនិយោគិន ស្វែងយល់ វិភាគ និងសម្រេចចិត្តជួញដូរមូលបត្រនៅលើទីផ្សារមូលបត្រកម្ពុជា ។

សេវាឈ្នួលទិសដៅសមូលបត្រ

ចំនួនគណនីជួញដូរនៅ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី មានចំនួន ១៤,៦០០ គណនី បានកើនឡើង ៦.៣៨% ឬចំនួន ៨៧៥ គណនី បើប្រៀបធៀបនឹងចំនួនគណនីជួញដូរនៅក្នុងទីផ្សារមូលបត្រកម្ពុជាស្មើនឹង ៦៤.៥៣% ។ បើប្រៀបធៀបកាលពីឆ្នាំ ២០១៨ គណនីជួញដូរនៅ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី មានចំនួន ១៣,៧២៥ គណនី ។

សមតុល្យនៃភាគហ៊ុនរបស់វិនិយោគិននៅ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី កើនឡើង ២៩.៥១% ខណៈដែលសមតុល្យនៃសាច់ប្រាក់របស់វិនិយោគិននៅ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី កើនឡើង ១៥.៣៣% ។ ចំនួនវិនិយោគិនសកម្មដែលមានសមតុល្យភាគហ៊ុន និងសាច់ប្រាក់នៅ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី កើនឡើង ៤៣.៩៩% ។

បរិមាណជួញដូរមូលបត្ររបស់វិនិយោគិននៅ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី បានកើនឡើង ២១០.១២% និងទំហំជួញដូរមូលបត្រ បានកើនឡើង ៤៣៧.៧៥% ។

សេវាភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល

សេវាភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល ចាប់ផ្តើមពាក់កណ្តាលឆ្នាំ២០១៨ ហើយបានធ្វើជាភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល ដែលបានបោះផ្សាយលក់ ចំនួន ៣ ក្រុមហ៊ុន រួមមាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបញ្ញើសន្សំ ហត្ថាកសិករ លីមីតធីត នៅក្នុងឆ្នាំ២០១៨ និង អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី និងធនាគារវឌ្ឍនៈអាស៊ី ចំកាត់ នៅក្នុងឆ្នាំ២០១៩ ។

បុគ្គលិកសេវាទិសដៅសមូលបត្រឆ្នាំ២០២០

- ❖ ផ្តោតលើការអភិវឌ្ឍន៍សេវាអេឡិចត្រូនិក ដើម្បីធ្វើឱ្យមានប្រសិទ្ធិនៃចំណាយប្រតិបត្តិការ ។
- ❖ ធ្វើឱ្យកាន់តែប្រសើរឡើងនូវ “វប្បធម៌បម្រើសេវា” ប្រកបដោយភាពងាយស្រួល ភាពជឿជាក់ និងសុវត្ថិភាព ដល់វិនិយោគិនគ្រប់កម្រិតក្នុងទីផ្សារមូលបត្រ ។
- ❖ អភិវឌ្ឍពហុសេវាក្នុងទីផ្សារមូលបត្រ ទាំងទីផ្សារដំបូង និងទីផ្សារបន្ទាប់ ជូនវិនិយោគិន ។
- ❖ សហការជាមួយនិងក្រុមហ៊ុនធានាទិញមូលបត្រ ក្រុមហ៊ុនបោះផ្សាយ និងដៃគូផ្សេងៗទៀត ដើម្បីអភិវឌ្ឍ និងពង្រីកសេវាកម្មដែលមានសក្តានុពលបន្ថែម ស្របតាមតម្រូវការនៃទីផ្សារ ។
- ❖ បង្កើតតួនាទីឈានមុខគេក្នុងវិស័យមូលបត្រ ដើម្បីពង្រីកចំណែកទីផ្សារក្នុងទីផ្សារមូលបត្រកម្ពុជា និងបង្កើនប្រភពចំណូលដែលអាចធានាបាននូវនិរន្តរភាពនៃអាជីវកម្ម ។

បញ្ជាបង្គាប់នៅក្នុងឆ្នាំ២០២០

ការយល់ដឹងនៅមានកម្រិតពីអត្ថប្រយោជន៍នៃទីផ្សារមូលបត្រ និងឥទ្ធិពលនៃការដកពន្ធអនុគ្រោះមួយផ្នែករបស់សហគមន៍អឺរ៉ុប ព្រមទាំងការផ្ទុះឡើងនូវជំងឺ Covid19 ជាសកលអាចបណ្តាលឱ្យមានសន្ទុះយឺតនៃចំនួនក្រុមហ៊ុនបោះផ្សាយ និងទំហំប្រតិបត្តិការជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា ដែលអាចនាំមកនូវបញ្ហាប្រឈមនានាដល់ក្រុមហ៊ុនមូលបត្រ ។ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី អាចនឹងមានផលប៉ះពាល់លើចំណូលរបស់ខ្លួន ដោយសារតែមូលហេតុទាំងនេះ ។

ជាចុងបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវិនិយោគិនដ៏វៃឆ្លាត ក្រុមប្រឹក្សាភិបាល ថ្នាក់គ្រប់គ្រង និងបុគ្គលិក ព្រមទាំងរាជរដ្ឋាភិបាល ជាពិសេស គណៈកម្មការមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា ដែលបានគាំទ្រដល់ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ក្នុងឆ្នាំ២០១៩ កន្លងមក ។ សូមគោរពជូនពរដល់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក-លោកស្រី និងក្រុមគ្រួសារ ក្នុងឆ្នាំ២០២០ ទទួលបាននូវសេចក្តីសុខកាយ សប្បាយចិត្ត ចម្រើនដោយប្រយោជន៍ ជោគជ័យក្នុងនាទីការងារ និងមុខជំនួញ ប្រកបដោយគុណភាព និងប្រសិទ្ធភាពដ៏ខ្ពង់ខ្ពស់ កុំបីឃ្លៀងឃ្លៀតឡើយ ។



លោក ព្រំ ស៊ីសុទ្ធ


អគ្គនាយក

អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី

ថ្ងៃសុក្រ ៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣

រាជធានីភ្នំពេញ, ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០

អង្គការលេខ



អភិបាលកិច្ចសាជីវកម្ម

អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ទទួលស្គាល់នូវលក្ខណៈដ៏សំខាន់នៃអភិបាលកិច្ចសាជីវកម្ម ដើម្បីគាំទ្រពីស្ថិរភាពនៃការរីកចម្រើន បង្កើនប្រសិទ្ធភាពការងារ និងប្រាក់ចំណេញ បង្កើនតម្លៃរបស់ភាគទុនិក និងជំនឿទុកចិត្តដល់ភាគទុនិក អតិថិជន បុគ្គលិក ព្រមទាំងសាធារណៈជនទូទៅ ។ ក្រុមប្រឹក្សាភិបាលគាំទ្រ និងលើកទឹកចិត្តឱ្យអនុវត្តគោលនយោបាយអភិបាលកិច្ចសាជីវកម្ម រួមទាំងក្រមសីលធម៌ ។

ភាគទុនិក

ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាភាគទុនិករបស់ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ដែលកាន់កាប់ភាគហ៊ុន ១០០% ។ ភាគទុនិក មានសិទ្ធិអនុម័តលើយុទ្ធសាស្ត្រនានា ប៉ុន្តែភាគទុនិកពុំមានសិទ្ធិអំណាចគ្រប់គ្រងផ្ទាល់លើការងារទាំងអស់នោះទេ ទោះបីជា យ៉ាងណាក៏ដោយភាគទុនិកអាចផ្ទេរការទទួលបន្ទុកទាំងនេះទៅឱ្យក្រុមប្រឹក្សាភិបាល តាមរយៈអនុស្សរណៈ និងលក្ខន្តិកៈរបស់ ក្រុមហ៊ុន ។

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាល ត្រូវបានតែងតាំងដោយភាគទុនិកសម្រាប់អណត្តិ ៣ ឆ្នាំ ដើម្បីធ្វើសកម្មភាពតំណាងឱ្យពួកគេផ្ទាល់ ។ តាមលក្ខន្តិកៈបានបញ្ជាក់ថា សមាសភាពក្រុមប្រឹក្សាភិបាលត្រូវមានសមាជិក ៣ (បី) រូប រួមមាន ៖

(ពីឆ្វេងទៅស្តាំ) លោក ព្រំ វិសុទ្ធ, អ្នកស្រី ម៉ារ អមរា, បណ្ឌិត ឡីង សុភាព





លោកស្រី ហ៊ង សម្បត្តិ

ប្រធានក្រុមប្រឹក្សាភិបាល

ជនជាតិខ្មែរកើតនៅក្នុងខែកញ្ញា ឆ្នាំ១៩៦៧ និងបានបម្រើការនៅអេស៊ីលីដា ចាប់តាំងពីខែមិថុនា ឆ្នាំ១៩៩៣ ។ ក្នុងមុខតំណែងជាអនុប្រធានប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី លោកស្រីក៏ជាសមាជិកគណៈកម្មាធិការប្រតិបត្តិ ទទួលបន្ទុកគ្រប់គ្រងផែនការយុទ្ធសាស្ត្រ និងប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃរបស់ធនាគារ ព្រមទាំងប្រតិបត្តិផែនការអាជីវកម្ម ។ លោកស្រីជាប្រជាគណៈកម្មការ Implementation and Conversion of IFRS (International Financial Reporting Standards), ជាប្រធានគណៈកម្មាធិការស្វ័យប្រវត្តិកម្ម និងការធ្វើទំនើបកម្ម ជាសមាជិកគណៈកម្មាធិការកំណត់ថ្លៃលើផលិតផល និងសេវាកម្ម និងគណៈកម្មាធិការឥណទាននៃថ្នាក់គ្រប់គ្រង ។

លោកស្រីក៏ជាអ្នកដឹកនាំការងារ Basel Team ផងដែរ ។ លោកស្រីគ្រប់គ្រងលើនាយកដ្ឋានហិរញ្ញវត្ថុ ។ លោកស្រីទទួលខុសត្រូវផ្ទាល់ចំពោះប្រធាននាយកប្រតិបត្តិរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី ។ លោកស្រីក៏ជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃអេស៊ីលីដា ហ្វាយណាន់ស្យូលត្រាស់ ។ លោកស្រីទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអាជីវកម្មជំនាញហិរញ្ញវត្ថុនៅសកលវិទ្យាល័យជាតិគ្រប់គ្រងក្នុងរាជធានីភ្នំពេញ ក្នុងឆ្នាំ២០០៦ និងបានបញ្ចប់បរិញ្ញាបត្រពាណិជ្ជសាស្ត្រជំនាញគ្រប់គ្រង ក្នុងឆ្នាំ២០០៣ ។ ក្រៅពីនោះនៅមានវគ្គសិក្សាជាច្រើនទៀត ដូចជាគណនេយ្យគ្រប់គ្រង គណនេយ្យហិរញ្ញវត្ថុ និងសវនកម្ម ជាដើមនៅសកលវិទ្យាល័យ Regent ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ១៩៩៨ នៅក្នុងប្រទេសកម្ពុជា ។ លោកស្រីត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាល របស់ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ក្នុងឆ្នាំ២០១៤ ។



លោក ព្រ៉ូ វិសុទ្ធ

អភិបាល

ជនជាតិខ្មែរ កើតនៅថ្ងៃទី១១ ខែមករា ឆ្នាំ១៩៧៥ ។ លោកទទួលបានអនុបណ្ឌិតគ្រប់គ្រងអាជីវកម្ម ជំនាញហិរញ្ញវត្ថុពីសកលវិទ្យាល័យ Charles Sturt ប្រទេសអូស្ត្រាលី ។ លោកបានបម្រើការនៅធនាគារ អេស៊ីលីដា ចាប់តាំងពីខែមិថុនា ឆ្នាំ១៩៩៨ ក្នុងមុខតំណែងជាគណនេយ្យករ បន្ទាប់មកជាប្រធានផ្នែកត្រួតពិនិត្យឥណទាន បន្ទាប់មកទៀតជានាយកសាខា ក្រោយមកជាប្រធានក្រុមកិច្ចការច្បាប់និងលេខាធិការក្រុមហ៊ុន ក្រោយមកទៀតជានាយកប្រតិបត្តិនិតិកម្មនិងលេខាធិការក្រុមហ៊ុន និងតំណែងចុងក្រោយជាអនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិនិតិកម្មនិងលេខាធិការក្រុមហ៊ុន ។ ការទទួលខុសត្រូវផ្សេងៗទៀតក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ លោកជាសមាជិកក្រុមប្រឹក្សាភិបាល វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា និង អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី និងជាប្រធានក្រុមប្រឹក្សាភិបាល អេស៊ីលីដា ប្រូធីធី អិលធីឌី ។

លោកត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាល អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ក្នុងឆ្នាំ២០១០ និងជាអគ្គនាយក អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ក្នុងឆ្នាំ២០១៧ ។



បណ្ឌិត អ៊ឺង សុត្តាត

អភិបាល

ជនជាតិខ្មែរ កើតនៅខែមីនា ឆ្នាំ១៩៦៧ លោកបណ្ឌិតទទួលបានមហាបរិញ្ញា (ថ្នាក់បណ្ឌិត) គ្រប់គ្រងធុរកិច្ចហិរញ្ញវត្ថុនៃសកលវិទ្យាល័យ PRESTON របស់សហរដ្ឋអាមេរិក នៅទីក្រុងភ្នំពេញ ក្នុងឆ្នាំ២០១២ ។ បណ្ឌិត អ៊ឺង សុត្តាត បានចូលបម្រើការងារនៅក្នុងធនាគារ អេស៊ីលីដា ភីអិលស៊ី តាំងពីឆ្នាំ១៩៩៧ ។ ក្នុងមុខតំណែងនាយកប្រតិបត្តិអភិវឌ្ឍន៍ផលិតផល លោកបណ្ឌិតទទួលបានបន្ទុកក្នុងការអភិវឌ្ឍ និងកែលម្អផលិតផល និងសេវាកម្មដែលមានស្រាប់ និងបង្កើតថ្មីរបស់ធនាគារ អេស៊ីលីដា ។ បន្ថែមពីនេះទៅទៀត លោកបណ្ឌិតគឺជាប្រធានគណៈកម្មាធិការអភិវឌ្ឍន៍ច្រើនដែលទទួលបានបន្ទុកលើការអភិវឌ្ឍប័ណ្ណអេស៊ីលីដា អេស៊ីលីដា អ៊ិនធឺណេត អេស៊ីលីដាយូនីធី ទាន់ចិត្ត (TuanChet) និងផលិតផលសេវាកម្មផ្សេងៗទៀតដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) និងជាអនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយក

ប្រតិបត្តិហានិភ័យនៃក្រុមហ៊ុនមេ ។ លោកបណ្ឌិតត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី នៅខែកក្កដា ឆ្នាំ២០១៧ ។

គណៈកម្មាធិការប្រតិបត្តិ

អគ្គនាយកត្រូវបានតែងតាំងឡើងដោយ ក្រុមប្រឹក្សាភិបាល ដើម្បីទទួលខុសត្រូវ និងមានសិទ្ធិពេញលេញ ក្នុងការចាត់ចែងការងារប្រចាំថ្ងៃរបស់ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី នៅក្នុងរង្វង់គោលការណ៍ និងយុទ្ធសាស្ត្រ ដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល ។ ទោះជាយ៉ាងណា ភាពច្បាស់លាស់នៃសិទ្ធិអំណាច អាចត្រូវបានកំណត់ដោយក្រុមប្រឹក្សាភិបាល និងការកត់ត្រាទុកជាផ្លូវការនៅក្នុង “Letter of Reserved Matters” ។

អគ្គនាយកជាអ្នកតែងតាំង និងដឹកនាំគណៈកម្មាធិការប្រតិបត្តិដែលមាន សមាសភាពនៃថ្នាក់ដឹកនាំជាន់ខ្ពស់ ដែលលោកយល់ឃើញថាសមស្រប ។ អគ្គនាយក ជាអ្នកកំណត់ពេលវេលាប្រជុំ និងកិច្ចដំណើរការនៃគណៈកម្មាធិការប្រតិបត្តិក្រោមការដឹកនាំផ្ទាល់ប្រកបដោយភាពមជ្ឈតទៅលើ ៖

- ❖ យុទ្ធសាស្ត្រផ្ទាល់ ៖ អភិវឌ្ឍគោលការណ៍, កំណត់គោលដៅ, យុទ្ធសាស្ត្រ និងទិសដៅ សម្រាប់ដាក់ជូនក្រុមប្រឹក្សាភិបាលដើម្បីអនុម័ត ។
- ❖ ការអនុវត្ត ៖ ប្រមូលផ្តុំនូវរាល់ធនធាន ដើម្បីអនុវត្តទៅតាមយុទ្ធសាស្ត្រដែលបានព្រមព្រៀង និងប្រតិបត្តិទៅតាមគោលដៅដែលបានកំណត់ ។
- ❖ ហានិភ័យ ៖ កំណត់ និងវាយតម្លៃទៅលើហានិភ័យ នៅក្នុងយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន និងចាត់ចែងបញ្ជាដែលកើតឡើង ។
- ❖ ការប្រតិបត្តិ ៖ ធានាថាក្រុមហ៊ុនប្រតិបត្តិស្របតាមតម្រូវការ របស់សាជីវកម្ម ច្បាប់ និងបទប្បញ្ញត្តិផ្សេងៗ ។

គណៈគ្រប់គ្រង



លោក ព្រំ វិសុទ្ធ អគ្គនាយក

ជនជាតិខ្មែរ កើតនៅថ្ងៃទី១១ ខែមករា ឆ្នាំ១៩៧៥ ។ លោកទទួលបានអនុបណ្ឌិតគ្រប់គ្រងអាជីវកម្ម ជំនាញហិរញ្ញវត្ថុពីសកលវិទ្យាល័យ Charles Sturt ប្រទេសអូស្ត្រាលី ។ លោកបានបម្រើការនៅធនាគារ អេស៊ីលីដា ចាប់តាំងពីខែមិថុនា ឆ្នាំ១៩៩៨ ក្នុងមុខតំណែងជាគណនេយ្យករ បន្ទាប់មកជាប្រធានផ្នែកត្រួតពិនិត្យឥណទាន បន្ទាប់មកទៀតជានាយកសាខា ក្រោយមកជាប្រធានក្រុមកិច្ចការច្បាប់និងលេខាធិការក្រុមហ៊ុន ក្រោយមកទៀតជានាយកប្រតិបត្តិនីតិកម្មនិងលេខាធិការក្រុមហ៊ុន និងតំណែងចុងក្រោយជាអនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិនីតិកម្មនិងលេខាធិការក្រុមហ៊ុន ។ ការទទួលខុសត្រូវផ្សេងៗទៀតក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ លោកជាសមាជិកក្រុមប្រឹក្សាភិបាល វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា និង អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី និងជាប្រធានក្រុមប្រឹក្សាភិបាល អេស៊ីលីដា ប្រូឆើធី អិលធីឌី ។ លោកត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាល អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ក្នុងឆ្នាំ២០១០ និងជាអគ្គនាយក អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ក្នុងឆ្នាំ២០១៧ ។

(ពីឆ្វេងទៅស្តាំ) អ្នកស្រី សារ ស្រីពេជ្រ, អ្នកស្រី ម៉ៅ ភិរក្ស, លោក ហោ ស៊ីម៉េត, លោក ព្រំ វិសុទ្ធ, អ្នកស្រី ផល ធីតា, កញ្ញា សែម លក្ខិណា, លោក យួន វ៉ានី



លោក ហោ ស៊ីម៉េត នាយកប្រតិបត្តិការ



ជនជាតិខ្មែរ កើតនៅក្នុងឆ្នាំ១៩៨០ ។ នៅឆ្នាំ២០០៧ លោកបានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកហិរញ្ញវត្ថុ នៅសកលវិទ្យាល័យជាតិគ្រប់គ្រង នាទីក្រុងភ្នំពេញ ។ លោកបានទទួលបរិញ្ញាបត្រផ្នែកគណនេយ្យនៅវិទ្យាស្ថានជាតិគ្រប់គ្រង នាទីក្រុងភ្នំពេញ ក្នុងឆ្នាំ២០០៣ ។ បានប្រឡងចេញពីវិទ្យាល័យព្រះស៊ីសុវត្ថិ នៅឆ្នាំ១៩៩៨ ។ លោកបានចូលរួមសិក្សាវគ្គជំនាញផ្នែកមូលបត្រ នៅព្រះរាជាណាចក្រកម្ពុជា និងនៅសាធារណរដ្ឋកូរ៉េ ។ លោក ហោ ស៊ីម៉េត បានចូលរួមបម្រើការងារ នៅក្នុងធនាគារ អេស៊ីលីដា តាំងពីឆ្នាំ២០០៣ និងបានធ្វើជាប្រធានផ្នែកគណនេយ្យនៅក្នុងនាយកដ្ឋានហិរញ្ញវត្ថុ នៅឆ្នាំ២០០៤ ហើយធ្វើជាប្រធានផ្នែកមូលបត្រ តាំងពីខែមករា ឆ្នាំ២០០៩ ។ លោកត្រូវបានតែងតាំងជានាយកប្រតិបត្តិការ និងហិរញ្ញវត្ថុ ក្នុងខែមីនា ឆ្នាំ២០១០ និងចាប់តាំងពីខែមីនា ឆ្នាំ២០១៩ លោកត្រូវបានតែងតាំងជានាយកប្រតិបត្តិការ នៅក្នុង អេស៊ីលីដា ស៊ីឃ្វីជី ភីអិលស៊ី ។



អ្នកស្រី អៀ តិរក្ស ប្រធានភ្នាក់ងារក្រុមហ៊ុនមូលបត្រ

ជនជាតិខ្មែរ កើតនៅក្នុងឆ្នាំ១៩៨១ អ្នកស្រីទទួលបានអនុបណ្ឌិតគ្រប់គ្រងអាជីវកម្ម ផ្នែកហិរញ្ញវត្ថុ ពីសកលវិទ្យាល័យជាតិគ្រប់គ្រង នៅរាជធានីភ្នំពេញក្នុងខែវិច្ឆិកា ឆ្នាំ២០១១ ។ អ្នកស្រីបានទទួលបរិញ្ញាបត្រគ្រប់គ្រងអាជីវកម្ម ផ្នែកហិរញ្ញវត្ថុ និងធនាគារ ពីសកលវិទ្យាល័យជាតិគ្រប់គ្រង នៅរាជធានីភ្នំពេញក្នុងខែសីហា ឆ្នាំ២០០៣ ។ អ្នកស្រីបានប្រឡងចេញពីវិទ្យាល័យកំពង់ធំ នៅឆ្នាំ១៩៩៨ ។ អ្នកស្រី អៀ តិរក្ស បានចូលបម្រើការងារឱ្យ ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅក្នុងខែមេសា ឆ្នាំ២០០៤ ហើយអ្នកស្រីបានធ្វើជា អនុប្រធានផ្នែកអភិវឌ្ឍធនធានមនុស្សនៃនាយកដ្ឋានធនធានមនុស្ស នៅខែកញ្ញា ឆ្នាំ២០០៧

ហើយត្រូវបានផ្លាស់ប្តូរតួនាទីជាអនុប្រធានផ្នែកវិនិយោគនៃនាយកដ្ឋានកិច្ចការវិនិយោគ និងមូលបត្រ នៅខែមករា ឆ្នាំ២០០៩ ។
អ្នកស្រីត្រូវបានតែងតាំងជាប្រធានភ្នាក់ងារក្រុមហ៊ុនមូលបត្រនៅ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី នៅខែមីនា ឆ្នាំ២០១៦ ។

អ្នកស្រី ងល ធីតា ប្រធានផ្នែកហិរញ្ញវត្ថុ និងទូទាត់



ជនជាតិខ្មែរ កើតនៅក្នុងឆ្នាំ១៩៨៥ អ្នកស្រីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងអាជីវកម្ម ផ្នែកគណនេយ្យ ពីសកលវិទ្យាល័យ
ន័រតុន នៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០០៧ ។ អ្នកស្រីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រភាសាអង់គ្លេសផ្នែកទំនាក់ទំនងពាណិជ្ជកម្ម ពី
សកលវិទ្យាល័យអេស្ទ័ន នៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០១២ ។ ហើយអ្នកស្រីបានប្រឡងចេញពីវិទ្យាល័យឥន្ទ្រទេវី នៅក្នុងឆ្នាំ
២០០២ ។ អ្នកស្រីបានចូលបម្រើការងារឱ្យធនាគារ អេស៊ីលីដា ភីអិលស៊ី នៅក្នុងខែមេសា ឆ្នាំ២០០៩ ដែលមានមុខងារជា
គណនេយ្យករ ហើយអ្នកស្រីត្រូវបានតែងតាំងជាអនុប្រធានផ្នែកហិរញ្ញវត្ថុ និងរដ្ឋបាលនៅ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី នៅ
ខែមករា ឆ្នាំ២០១៤ និងត្រូវបានតែងតាំងជាប្រធានផ្នែកហិរញ្ញវត្ថុ និងរដ្ឋបាល នៅខែកុម្ភៈ ឆ្នាំ២០១៧ និងត្រូវបានតែងតាំងជា
ប្រធានផ្នែកហិរញ្ញវត្ថុ និងទូទាត់ នៅខែមីនា ឆ្នាំ២០១៩ ។



អ្នកស្រី សារ ត្រីពេជ្រ ភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល

ជនជាតិខ្មែរ កើតនៅក្នុងឆ្នាំ១៩៩៣ អ្នកស្រីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ពីសកលវិទ្យាល័យជាតិ
គ្រប់គ្រង នៅក្នុងឆ្នាំ២០១៥ នៅរាជធានីភ្នំពេញ ហើយអ្នកស្រីបានប្រឡងចេញពីវិទ្យាល័យឫស្សីកែវ នៅឆ្នាំ២០១១ ។ អ្នកស្រី
បានចូលបម្រើការងារឱ្យធនាគារ អេស៊ីលីដា ភីអិលស៊ី នៅក្នុងខែតុលា ឆ្នាំ២០១៤ ដែលមានមុខងារជំនួយការភ្នាក់ងារទីផ្សារ

ហើយនៅក្នុងខែមីនា ឆ្នាំ២០១៥ អ្នកស្រីបានផ្លាស់ប្តូរទីកន្លែងបម្រើការងារមក អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ដែលមានមុខងារ ជាបុគ្គលិកផ្នែកទំនាក់ទំនងអតិថិជន និងបន្ទាប់មកទៀត អ្នកស្រី ត្រូវបានផ្លាស់ប្តូរមុខងារតួនាទីជា ភ្នាក់ងារតំណាងម្ចាស់មូលបត្រ បំណុល នៅក្នុងឆ្នាំ២០១៨ ។

កញ្ញា សែម លក្ខិណា ភ្នាក់ងារចែកចាយលក់មូលបត្រ



ជនជាតិខ្មែរ កើតនៅក្នុងឆ្នាំ១៩៩១ កញ្ញាបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកធនាគារ និងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យភូមិន្ទនីតិ សាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅក្នុងឆ្នាំ២០១៣ នៅរាជធានីភ្នំពេញ ហើយកញ្ញាបានប្រឡងចេញពីវិទ្យាល័យស្វាយរៀង នៅក្នុងឆ្នាំ២០០៩ ។ កញ្ញាបានចូលបម្រើការងារឱ្យធនាគារ អេស៊ីលីដា ភីអិលស៊ី នៅក្នុងខែមេសា ឆ្នាំ២០១៤ ដែលមានមុខងារ ជាភ្នាក់ងារទីផ្សារ ហើយនៅក្នុងខែសីហា ឆ្នាំ២០១៩ កញ្ញាបានផ្លាស់ប្តូរទីកន្លែងបម្រើការងារមក អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ដែលមានមុខងារជាភ្នាក់ងារចែកចាយលក់មូលបត្រ ។



លោក យួន រិទ្ធី បុគ្គលិកជំនាញផ្នែកច្បាប់

ជនជាតិខ្មែរ កើតនៅក្នុងឆ្នាំ១៩៨៥ លោកបានទទួលអនុបណ្ឌិតផ្នែកនីតិសាស្ត្រ និងវិទ្យាសាស្ត្រនយោបាយ ក្នុងឆ្នាំ២០១១ និងបាន បញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងទូទៅ ក្នុងឆ្នាំ២០០៨ ពីសាកលវិទ្យាល័យវៀលប្រាយ ហើយលោកបានប្រឡងចេញពីវិទ្យាល័យ យុត្តន្តរ នៅក្នុងឆ្នាំ២០០២ ។ លោកបានចូលបម្រើការងារឱ្យធនាគារ អេស៊ីលីដា ភីអិលស៊ី នៅក្នុងខែមករា ឆ្នាំ២០០៨ ដែលមាន មុខងារជាភ្នាក់ងារឥណទាននៅសាខា ហើយនៅក្នុងឆ្នាំ២០១៦ លោកបានផ្លាស់ប្តូរទីកន្លែងបម្រើការងារមក ធនាគារ អេស៊ីលីដា ភីអិលស៊ី ការិយាល័យកណ្តាល ដែលមានមុខងារជាបុគ្គលិកប្រតិបត្តិ បន្ទាប់មកលោកត្រូវបានតែងតាំងជាអនុប្រធានផ្នែកប្រតិបត្តិ នៅក្នុងខែឧសភា ឆ្នាំ២០១៧ ។

ក្រុមសីលធម៌

កម្មករនិយោជិតគ្រប់រូបរបស់ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ស្ថិតក្រោមការគ្រប់គ្រងមួយ យ៉ាងតឹងរឹងនៃក្រុមសីលធម៌ ដែលបានកំណត់ក្នុងអនុសញ្ញារួមការងារ ដោយគ្របដណ្តប់លើបញ្ហាមួយចំនួនដូចជា ចរិតលក្ខណៈបុគ្គល ទំនាក់ទំនងជាមួយអ្នករួមការងារ អតិថិជន និងអ្នកគ្រប់គ្រង អាទិកំបាំង និងវិជ្ជាជីវៈ វិវាទលើផលប្រយោជន៍ និងការទទួលយកអំណោយ ការសម្អាតប្រាក់ និងការបកអាត្រាកំហុសឆ្គង ។ ឯកសារទាំងនេះ ត្រូវបានត្រួតពិនិត្យឡើងវិញយ៉ាងទៀងទាត់ ដោយក្រុមហ៊ុនមេ ដើម្បីធានាថាវានៅតែមានសុពលភាពប្រើប្រាស់ និងទាន់សម័យ ។

និរន្តរភាពបរិស្ថាន និងសង្គម

ទន្ទឹមនឹងការខិតខំប្រឹងប្រែង ព្យាយាមឱ្យទទួលបាននូវនិរន្តរភាពនៃប្រាក់ចំណេញរបស់ អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ក៏គោរពផងដែរចំពោះបរិស្ថាន និងសហគមន៍ដែលយើងរស់នៅ ដោយអនុវត្តតាមទស្សនៈគ្រឹះសំខាន់ទាំងបី “មនុស្ស ផែនដី និងប្រាក់ចំណេញ” ហើយធ្វើការកំណត់ជាទិន្នន័យសូន្យនៃការសម្រាប់វាស់វែង និងរាយការណ៍អំពីសកម្មភាព និងផលប៉ះពាល់ទៅលើសង្គម និងបរិស្ថាន ព្រមទាំងដើម្បីអនុវត្តនូវរចនាសម្ព័ន្ធរបាយការណ៍ ដោយផ្អែកជាចម្បងទៅលើការណែនាំក្នុងគំនិតផ្តួចផ្តើមនៃរបាយការណ៍ពិភពលោក (GRI) ។



សកម្មភាពនាយកប្រតិបត្តិការជួបពិភាក្សាលើអតិថិជនពាក់ព័ន្ធនឹងការជួញដូរភាគហ៊ុន

របាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

របាយការណ៍ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល សូមធ្វើការបង្ហាញជូននូវរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល និងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ហៅកាត់ថា (“ក្រុមហ៊ុន”) ដែលបានធ្វើសវនកម្មរួច សម្រាប់ការិយបរិច្ឆេទ ដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ។

អំពីក្រុមហ៊ុន

ក្រុមហ៊ុនត្រូវបានបង្កើតឡើងជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានវិញ្ញាបនបត្រ ចុះបញ្ជីលេខ ០០០០២៧១៣ ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០១០ ។ ក្រុមហ៊ុនត្រូវបានកាន់កាប់ទាំងស្រុងដោយ ធនាគារ អេស៊ីលីដា ភីអិលស៊ី ។

សកម្មភាពចម្បង

សកម្មភាពអាជីវកម្មចម្បងរបស់ក្រុមហ៊ុន គឺផ្តល់សេវាឈ្នួលដីសាមូលបត្រ និងសេវាផ្សេងទៀតដែលអនុម័តដោយគណៈ កម្មការមូលបត្រកម្ពុជា (ហៅកាត់ថា “គ.ម.ក.”) ។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ មានដូចខាងក្រោម៖

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ខាតមុនដកពន្ធលើប្រាក់ចំណេញ (ចំណាយ)អត្ថប្រយោជន៍ពន្ធលើប្រាក់ ចំណេញ	(១៥១.៦៩៦)	(៥៧៤.១៥២)	(៥៦.៥៥៧)	(១៨៨.៣២៣)
	(៤.៣១១)	(១៧.៤៦៨)	៦.៣៤០	២៥.៦៤៥
ប្រាក់ខាតសុទ្ធសម្រាប់ការិយបរិច្ឆេទ	(១៥៦.០០៧)	(៥៩១.៦២០)	(៥០.២១៧)	(១៦២.៦៧៨)

គាគណៈ

ពុំមានការប្រកាស ឬការបែងចែកភាគលាភទេ ហើយក្រុមប្រឹក្សាភិបាលមិនបានស្នើឱ្យមានការបែងចែកភាគលាភ សម្រាប់ ការិយបរិច្ឆេទធ្វើរបាយការណ៍នេះទេ ។

ដើមទុន

ពុំមានការប្រែប្រួលលើដើមទុនចុះបញ្ជី និងបានបង់ក្នុងអំឡុងការិយបរិច្ឆេទនេះទេ ។

ទ្រព្យសកម្មចរន្ត

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការ ដែលមានមូលដ្ឋានសមរម្យ ដើម្បីបញ្ជាក់ថា បណ្តាទ្រព្យសកម្មចរន្តទាំងអស់ដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យរបស់ក្រុមហ៊ុន ហើយដែលទំនងជាមិនអាចទទួលស្គាល់នៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតាត្រូវបានកាត់បន្ថយឱ្យនៅស្មើនឹងតម្លៃដែលគិតថានឹងអាចប្រមូលបានជាក់ស្តែង ។

វិធីសាស្ត្រកំណត់តម្លៃ

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើង ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តវិធីសាស្ត្រដែលមានកន្លងមក ក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុល នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ថាមានភាពមិនត្រឹមត្រូវ និងមិនសមស្របនោះទេ ។

បំណុលយថាភាព និងបំណុលផ្សេងទៀត

នាថ្ងៃចេញរបាយការណ៍នេះ ពុំមាន ៖

- (ក) ការដាក់បញ្ចាំទ្រព្យសកម្មណាមួយរបស់ក្រុមហ៊ុន ដែលកើតមានឡើងចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទ ក្នុងការធានាចំពោះបំណុលរបស់បុគ្គលណាមួយឡើយ
- (ខ) បំណុលយថាភាពណាមួយដែលកើតមានឡើងចំពោះក្រុមហ៊ុន ចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទមក ក្រៅអំពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ក្រុមហ៊ុន ។

ក្រុមប្រឹក្សាភិបាលមានមតិថា ពុំមានបំណុលយថាភាព ឬបំណុលផ្សេងៗទៀតរបស់ក្រុមហ៊ុន ដែលត្រូវបំពេញ ឬអាចនឹងត្រូវបំពេញក្នុងរយៈពេល ១២ ខែ បន្ទាប់ពីកាលបរិច្ឆេទរបាយការណ៍ ដែលនឹងធ្វើឱ្យមានផលប៉ះពាល់ ឬអាចនឹងប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ក្រុមហ៊ុនក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន ដូចដែលបានកំណត់ និង នៅពេលដែលដល់ថ្ងៃកំណត់ ។

ការផ្លាស់ប្តូរហេតុការណ៍

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ពុំបានដឹងពីហេតុការណ៍ណាមួយដែលមិនបានរំពឹងទុកនៅក្នុងរបាយការណ៍នេះ ឬក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលអាចនឹងបណ្តាលឱ្យគួរលេខនៃចំនួនណាមួយ ដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុមានភាពមិនត្រឹមត្រូវនោះទេ ។

ប្រតិបត្តិការមិនប្រក្រតី

ក្រុមប្រឹក្សាភិបាលមានមតិថា លទ្ធផលនៃការធ្វើប្រតិបត្តិការរបស់ក្រុមហ៊ុនក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ មិនមានផលប៉ះពាល់ ជាសារវន្តដោយសកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីនោះទេ ។

ក្រុមប្រឹក្សាភិបាលក៏មានមតិផងដែរថា នៅក្នុងចន្លោះពេលចាប់ពីថ្ងៃចុងការិយបរិច្ឆេទដល់ថ្ងៃចេញរបាយការណ៍នេះ ពុំមានចំណាត់ ថ្នាក់សកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីកើតមានឡើង ដែលអាចនាំឱ្យ ប៉ះពាល់ដល់លទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុនក្នុងការិយបរិច្ឆេទ ដែលរបាយការណ៍នេះបានរៀបចំឡើងនោះទេ ។

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាល ដែលបានបម្រើការនៅក្នុងឆ្នាំ និងនាថ្ងៃចេញរបាយការណ៍នេះមាន ៖

លោកស្រី ម៉ារ អមរា ប្រធានក្រុមប្រឹក្សាភិបាល

លោក ព្រំ វិសុទ្ធ អភិបាល

បណ្ឌិត ឡឹង សុភាព អភិបាល

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

ពុំមានក្រុមប្រឹក្សាភិបាលណាម្នាក់របស់ក្រុមហ៊ុន បានកាន់កាប់ដោយផ្ទាល់ទៅលើភាគហ៊ុនរបស់ក្រុមហ៊ុន ក្នុងការិយបរិច្ឆេទនេះ ឡើយ ។

គិតត្រឹមចុងការិយបរិច្ឆេទ និងនៅក្នុងអំឡុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ ពុំមានការរៀបចំណាមួយដែលមានក្រុមហ៊ុនជាគូភាគី មួយក្នុងគោលបំណងជួយដល់សមាជិកក្រុមប្រឹក្សាភិបាល ដើម្បីទទួលបាននូវអត្ថប្រយោជន៍តាមមធ្យោបាយទិញយកភាគហ៊ុន ឬបំណុលពីក្រុមហ៊ុន ឬពីក្រុមហ៊ុនដទៃទៀតនោះឡើយ ។

ចាប់តាំងពីដើមការិយបរិច្ឆេទហិរញ្ញវត្ថុ ពុំមានសមាជិកក្រុមប្រឹក្សាភិបាលណាម្នាក់បានទទួល ឬមានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ ណាមួយ (ក្រៅពីអត្ថប្រយោជន៍ដែលបានទទួលដូចបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ) តាមរយៈការចុះកិច្ចសន្យាធ្វើ ឡើងដោយក្រុមហ៊ុន ឬដោយក្រុមហ៊ុនពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុន ដែលសមាជិកក្រុមប្រឹក្សាភិបាលនោះជាសមាជិក ឬក៏ ជាមួយក្រុមហ៊ុនដែលសមាជិកក្រុមប្រឹក្សាភិបាលនោះជាសមាជិក ផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុច្រើននោះទេ លើកលែងតែការ បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលមានភារៈធ្វើការអះអាងបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុជាសារវន្តបានបង្ហាញនូវភាពត្រឹមត្រូវ នៃស្ថានភាព ហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ និងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់ សម្រាប់ការិយបរិច្ឆេទដែល បានបញ្ចប់ ។ នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលចាំបាច់ត្រូវ ៖

- (ក) អនុម័តនូវគោលនយោបាយគណនេយ្យដែលសមស្រប ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសម ហេតុផល និងប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តប្រកបដោយសង្គតិភាព ។
- (ខ) គោរពទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ឬប្រសិនបើមានការផ្លាស់ប្តូរពីនេះ ដើម្បី បង្ហាញនូវភាពពិត និងត្រឹមត្រូវ គឺត្រូវតែបង្ហាញ ពន្យល់ និងកំណត់បរិមាណឱ្យបានច្បាស់លាស់នៅក្នុងរបាយការណ៍ ហិរញ្ញវត្ថុ ។
- (គ) ត្រួតពិនិត្យប្រព័ន្ធដំណើរការរបស់របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងរក្សាទុកនូវបញ្ជីគណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឱ្យមានប្រសិទ្ធភាព ។
- (ឃ) វាយតម្លៃនូវលទ្ធភាពរបស់ក្រុមហ៊ុនក្នុងការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាតត្រដាងព័ត៌មាន ប្រសិន បើពាក់ព័ន្ធនូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ លើកលែងតែអ្នកមានបំណងចង់ជម្រះបញ្ជីផ្ទៃក្នុងដំណើរការក្រុមហ៊ុន ឬ គ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែប នេះ ។
- (ង) ត្រួតពិនិត្យ និងដឹកនាំក្រុមហ៊ុនឱ្យមានប្រសិទ្ធភាព លើរាល់សេចក្តីសម្រេចដែលមានសារៈសំខាន់ទាំងអស់ ដែលប៉ះពាល់ ដល់សកម្មភាពប្រតិបត្តិការ និងដំណើរការរបស់ក្រុមហ៊ុន ហើយត្រូវប្រាកដថាកិច្ចការនេះ ត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹម ត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

ក្រុមប្រឹក្សាភិបាលធានាអះអាងថា បានអនុវត្តនូវរាល់តម្រូវការ ដូចបានរាយការណ៍ខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ របស់ក្រុមហ៊ុន ។

ការអនុម័តរបាយការណ៍ហិរញ្ញវត្ថុ

នាងខ្ញុំសូមធ្វើការអនុម័តលើ របាយការណ៍ហិរញ្ញវត្ថុ ដែលបានបង្ហាញនៅទំព័រទី ៣០ ដល់ទី ៦៧ ដែលបានបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់របស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ។

ចុះហត្ថលេខាដោយយោងទៅលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល៖



លោកស្រី ហ៊ាន អេមរ

ប្រធានក្រុមប្រឹក្សាភិបាល

ថ្ងៃសុក្រ ៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣

រាជធានីភ្នំពេញ, ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០

របាយការណ៍របស់សវនករឯករាជ្យ

ជូនភាគទុនិក

ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី

មតិសវនកម្ម

យើងខ្ញុំបានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ហៅកាត់ថា (“ក្រុមហ៊ុន”) ដែលមានរាយការណ៍ស្ថានភាពហិរញ្ញវត្ថុនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ និងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ របាយការណ៍ស្តីពីបម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់ដែលមានគោលនយោបាយគណនេយ្យសំខាន់ៗ ព្រមទាំងព័ត៌មានពន្យល់ ផ្សេងៗដែលបានបង្ហាញនៅទំព័រទី៣០ ដល់ទី ៦៧ ។

ជាមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុជាសាធារណៈ បានបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ព្រមទាំង លទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់របស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាម ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ។

មូលដ្ឋាននៃមតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា ។ ការទទួលខុសត្រូវរបស់យើងខ្ញុំដែលស្របតាមស្តង់ដារទាំងនោះ ត្រូវបានរៀបរាប់បន្ថែមទៀតនៅក្នុងកថាខណ្ឌស្តីពី ការទទួលខុសត្រូវរបស់សវនករ សម្រាប់ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ដែលមាននៅក្នុងរបាយការណ៍របស់យើងខ្ញុំ ។ យើងខ្ញុំមានភាពឯករាជ្យពីក្រុមហ៊ុនដោយស្របទៅតាមតម្រូវការក្រមសីលធម៌វិជ្ជាជីវៈ ដែលពាក់ព័ន្ធនឹងសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយយើងខ្ញុំបានបំពេញនូវទំនួលខុសត្រូវលើក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមតម្រូវការរបស់ស្តង់ដារទាំងនោះ ។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែល យើងខ្ញុំប្រមូលបានមានលក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ ។

ព័ត៌មានផ្សេងៗ

អ្នកគ្រប់គ្រង មានភារៈទទួលខុសត្រូវលើព័ត៌មានផ្សេងៗ ។ ព័ត៌មានផ្សេងៗ រួមមានរបាយការណ៍ហិរញ្ញវត្ថុ របស់ក្រុមប្រឹក្សាភិបាលដែលបង្ហាញនៅទំព័រទី ២១ ដល់ទី ២៥ ។

មតិសវនកម្មរបស់យើងខ្ញុំ ទៅលើរបាយការណ៍ហិរញ្ញវត្ថុ មិនបានគ្របដណ្តប់លើព័ត៌មានផ្សេងៗឡើយ ហើយយើងខ្ញុំមិនធ្វើការផ្តល់នូវអំណះអំណាងណាមួយទៅលើព័ត៌មាននេះទេ ។

ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺត្រូវអានព័ត៌មានផ្សេងៗ ហើយពិចារណាថាតើព័ត៌មានផ្សេងៗនោះ មានភាពមិនស្របគ្នាជាសារវន្តជាមួយរបាយការណ៍ហិរញ្ញវត្ថុ ឬការយល់ដឹងរបស់យើងខ្ញុំនៅក្នុងការធ្វើសវនកម្ម ឬមានការបង្ហាញនូវកំហុសឆ្គងជាសារវន្ត ។ ប្រសិនបើការអានព័ត៌មានផ្សេងៗដែលបានទទួលមុនកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ អាចឱ្យយើង ខ្ញុំសន្និដ្ឋានថា មានកំហុសឆ្គងជាសារវន្តកើតឡើងពីព័ត៌មានផ្សេងៗ យើងខ្ញុំត្រូវរាយការណ៍ទៅតាមស្ថានភាពជាក់ស្តែង ។ យើងខ្ញុំ ពុំមានអ្វីដែលត្រូវរាយការណ៍ពាក់ព័ន្ធនឹងព័ត៌មានផ្សេងៗនេះទេ ។

ការទទួលខុសត្រូវរបស់អ្នកគ្រប់គ្រង និងអ្នកទទួលខុសត្រូវលើអភិបាលកិច្ចលើរបាយការណ៍ហិរញ្ញវត្ថុ

អ្នកគ្រប់គ្រង មានភារៈទទួលខុសត្រូវលើការរៀបចំ និងការបង្ហាញនូវភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា និងទទួលខុសត្រូវលើប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង ដែលអ្នកគ្រប់គ្រងកំណត់ថា មានភាពចាំបាច់សម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឱ្យជឿជាក់ពីការបង្ហាញខុសជាសារវន្ត ដោយសារតែការកែតម្រូវបន្ត ឬកំហុសឆ្គង ។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការវាយតម្លៃនូវលទ្ធភាពរបស់ក្រុមហ៊ុនក្នុងការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាតត្រដាងព័ត៌មាន ប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ លើកលែងតែអ្នកគ្រប់គ្រងមានបំណងចង់ជម្រះបញ្ជីផ្តាកដំណើរការក្រុមហ៊ុន ឬគ្មានជម្រើសសមរម្យដទៃទៀត ក្រៅពីធ្វើបែបនេះ ។

អ្នកទទួលខុសត្រូវលើអភិបាលកិច្ច មានភារៈទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ។

ការទទួលខុសត្រូវរបស់សវនករសម្រាប់ការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ

គោលដៅរបស់យើងខ្ញុំ គឺផ្តល់នូវអំណះអំណាងសមហេតុផលថារបាយការណ៍ហិរញ្ញវត្ថុទាំងមូលមិនមានការបង្ហាញខុសជាសារវន្តដោយសារតែការកែតម្រូវបន្ត ឬកំហុសឆ្គង និងផ្តល់នូវរបាយការណ៍របស់សវនករដែលរួមបញ្ចូលទាំងមតិសវនកម្មរបស់យើងខ្ញុំ ។ អំណះអំណាងសមហេតុផល គឺជាអំណះអំណាងមានកម្រិតខ្ពស់មួយ ប៉ុន្តែវាមិនអាចធានាថា គ្រប់ពេលនៃការធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជាអាចរកឃើញនូវការបង្ហាញខុសជាសារវន្តដែលបានកើតឡើងនោះទេ ។ ការបង្ហាញខុសជាសារវន្តអាចកើតឡើងដោយសារការកែតម្រូវបន្ត ឬកំហុសឆ្គង ហើយត្រូវបានចាត់ទុកថាជាសារវន្ត នៅពេលដែលការកែតម្រូវបន្ត ឬកំហុសឆ្គងតែមួយ ឬក៏រួមបញ្ចូលគ្នា មានផលប៉ះពាល់ដល់ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ដោយយោងលើរបាយការណ៍ហិរញ្ញវត្ថុនេះ ។

ជាផ្នែកមួយនៃការធ្វើសវនកម្ម ដោយអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តនូវការវិនិច្ឆ័យដែលប្រកប ទៅដោយវិជ្ជាជីវៈ និងរក្សានូវមជ្ឈមណ្ឌលនិយមក្នុងអំឡុងពេលសវនកម្ម ។ យើងខ្ញុំក៏ ៖

- ធ្វើការកំណត់ និងវាយតម្លៃនូវហានិភ័យនៃការបង្ហាញខុសជាសារវន្ត លើរបាយការណ៍ហិរញ្ញវត្ថុ ដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងទទួលខុសត្រូវលើការរៀបចំ និងការអនុវត្តនូវនីតិវិធីសវនកម្ម ដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងប្រមូលនូវភស្តុតាងដែលមានលក្ខណៈគ្រប់គ្រាន់ និងសមស្រប សម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ ។ ហានិភ័យដែលមិនអាចរកឃើញនូវការបង្ហាញខុសជាសារវន្តដែលកើតឡើងដោយសារតែការក្លែងបន្លំ មានលក្ខណៈខ្ពស់ជាងការបង្ហាញខុសកើតឡើងពីកំហុសឆ្គង ដោយសារតែការក្លែងបន្លំ អាចរួមបញ្ចូលទាំងការប្រើប្រាស់ឯកសារ ការលួចបន្លំ ការលួចបោលដោយចេតនា ការបកស្រាយមិនពិត ឬមិនអនុវត្តតាមនីតិវិធីគ្រប់គ្រងផ្ទៃក្នុង ។
- ទទួលបាននូវការយល់ដឹងអំពីការគ្រប់គ្រងផ្ទៃក្នុង ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្ម ក្នុងគោលបំណង ដើម្បីរៀបចំនូវនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោលបំណងដើម្បីបញ្ចេញមតិលើប្រសិទ្ធភាពនៃការគ្រប់គ្រងផ្ទៃក្នុងរបស់ក្រុមហ៊ុនឡើយ ។
- ការវាយតម្លៃលើភាពសមស្រប នៃគោលនយោបាយគណនេយ្យដែលក្រុមហ៊ុនបានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យសំខាន់ៗ ព្រមទាំងការលាតត្រដាងព័ត៌មានពាក់ព័ន្ធ ដែលបានធ្វើឡើងដោយអ្នកគ្រប់គ្រង ។
- ធ្វើការសន្និដ្ឋានលើភាពសមស្របនៃ ការប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យរបស់អ្នកគ្រប់គ្រង ហើយដោយផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបាន ធ្វើការសន្និដ្ឋានថាមានភាពមិនច្បាស់លាស់ជាសារវន្តពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចធ្វើឱ្យមានមន្ទិលជាសារវន្តលើលទ្ធភាពរបស់ក្រុមហ៊ុន ដើម្បីបន្តនិរន្តរភាពអាជីវកម្ម ។ ប្រសិនបើយើងខ្ញុំ ធ្វើការសន្និដ្ឋានថាមានអត្ថិភាពនៃភាពមិនប្រាកដប្រជាជាសារវន្ត យើងខ្ញុំចាំបាច់ត្រូវបញ្ចូលនៅក្នុងរបាយការណ៍របស់យើងខ្ញុំ ដើម្បីទាញចំណាប់អារម្មណ៍លើការលាតត្រដាងព័ត៌មានពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការលាតត្រដាងព័ត៌មានមានលក្ខណៈមិនគ្រប់គ្រាន់ យើងខ្ញុំចាំបាច់ត្រូវផ្តល់មតិសវនកម្មដែលមានបញ្ហា ។ ការសន្និដ្ឋាន របស់យើងខ្ញុំ គឺផ្អែកតាមភស្តុតាងសវនកម្មដែលប្រមូលបានត្រឹមកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មរបស់យើងខ្ញុំ ។ យ៉ាងណាក៏ដោយព្រឹត្តិការណ៍ ឬលក្ខខណ្ឌនាពេលអនាគតអាចធ្វើឱ្យក្រុមហ៊ុនបញ្ឈប់និរន្តរភាពនៃអាជីវកម្ម ។
- វាយតម្លៃលើការបង្ហាញនៃទម្រង់ និងខ្លឹមសារនៃរបាយការណ៍ហិរញ្ញវត្ថុទាំងមូល ដែលរួមបញ្ចូលទាំងការលាតត្រដាងព័ត៌មាន និងវាយតម្លៃថាតើរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ពាក់ព័ន្ធក្នុងអត្ថន័យដែលអាចសម្រេចបាននូវការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដ៏ត្រឹមត្រូវ ។

យើងខ្ញុំ ផ្តល់ព័ត៌មានជូនអ្នកទទួលខុសត្រូវលើអភិបាលកិច្ច ស្តីពីបញ្ហាផ្សេងទៀត វិសាលភាព និងពេលវេលា ដែលបានគ្រោង
ទុកសម្រាប់ការធ្វើសវនកម្ម និងការរកឃើញបញ្ហាជាសារវន្តផ្សេងទៀតដែលមានរួមបញ្ចូលទាំងចំណុចខ្វះខាតនៃការគ្រប់គ្រង
ផ្ទៃក្នុងដែលបានរកឃើញក្នុងអំឡុងពេលធ្វើសវនកម្ម ។

តំណាងក្រុមហ៊ុន **ខេតីអិមជី ខេមបូឌា ចំណាត់**



វ៉ៃ ហ៊ុយ

Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃសុក្រ ៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣

រាជធានីភ្នំពេញ, ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

	កំណត់ សម្គាល់	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ទ្រព្យសកម្ម					
ទ្រព្យសកម្មរយៈពេលវែង					
ប្រាក់បញ្ញើតម្កល់តាមច្បាប់	៦	២៤៥.៣៩៩	១.០០០.០០០	២៤៨.៨៨០	១.០០០.០០០
ទ្រព្យសកម្មអរូបី	៧	១០.០៨៩	៤១.១១៣	១៥.៤៤១	៦២.០៤២
ទ្រព្យ និងបរិក្ខារ	៨	៤.០២៥	១៦.៤០៣	១.៣៨៥	៥.៥៦៥
ពន្ធពន្យារជាទ្រព្យសកម្ម	៩(គ)	២០.៩៨២	៨៥.៥០២	២៣.៩៦៣	៩៦.២៨៣
សរុបទ្រព្យសកម្មរយៈពេលវែង		២៨០.៤៩៥	១.១៤៣.០១៨	២៨៩.៦៦៩	១.១៦៣.៨៩០
ទ្រព្យសកម្មរយៈពេលខ្លី					
ប្រាក់បញ្ញើមានកាលកំណត់	១០	១.៦៧៦.៥៩៥	៦.៨៣២.១២៥	១.៩៣៥.០១៥	៧.៧៧៤.៨៩០
ទ្រព្យសកម្មផ្សេងៗ	១១	៣៨.៦៥៥	១៥៧.៥១៩	៣៥.៧៨១	១៤៣.៧៦៨
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	១២	១៤២.៩០៨	៥៨២.៣៥០	១២.៣៣៨	៤៩.៥៧៤
សរុបទ្រព្យសកម្មរយៈពេលខ្លី		១.៨៥៨.១៥៨	៧.៥៧១.៩៩៤	១.៩៨៣.១៣៤	៧.៩៦៨.២៣២
សរុបទ្រព្យសកម្ម		២.១៣៨.៦៥៣	៨.៧១៥.០១២	២.២៧២.៨០៣	៩.១៣២.១២២
មូលធននិងបំណុល					
មូលធន					
ដើមទុន	១៣	២.០១០.០០០	៨.០៤០.០០០	២.០១០.០០០	៨.០៤០.០០០
(ប្រាក់ខាតបង្គរ)/ប្រាក់ចំណេញរក្សាទុក		(៦.៥៧៦)	(៣១.១៨៧)	១៤០.៧៦៧	៥៦៥.៨៤៦
ទុនបម្រុងផ្សេងៗ		-	១៥៥.១៤០	-	៣៥.៩៣៦
សរុបមូលធន		២.០០៣.៤២៤	៨.១៦៣.៩៥៣	២.១៥០.៧៦៧	៨.៦៤១.៧៨២
បំណុល					
បំណុលរយៈពេលវែង					
អត្ថប្រយោជន៍បុគ្គលិក	១៤	៥៧.៤៤២	២៣៤.០៧៧	៥៩.០៣៩	២៣៧.២១៩
		៥៧.៤៤២	២៣៤.០៧៧	៥៩.០៣៩	២៣៧.២១៩
បំណុលរយៈពេលខ្លី					
បង្គរ និងគណនីត្រូវទូទាត់ផ្សេងៗ	១៥	៧៧.៦៦២	៣១៦.៤៧៣	៦២.៨៨៦	២៥២.៦៧៥
បំណុលពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	៩(ក)	១២៥	៥០៩	១១១	៤៤៦
		៧៧.៧៨៧	៣១៦.៩៨២	៦២.៩៩៧	២៥៣.១២១
សរុបបំណុល		១៣៥.២២៩	៥៥១.០៥៩	១២២.០៣៦	៤៩០.៣៤០
សរុបមូលធននិងបំណុល		២.១៣៨.៦៥៣	៨.៧១៥.០១២	២.២៧២.៨០៣	៩.១៣២.១២២

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

	កំណត់ សម្គាល់	២០១៩		២០១៨	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ការបន្តប្រតិបត្តិការ					
ប្រាក់ចំណូល - ចំណូលកម្រៃ និង					
ជើងសាសុទ្ធ		៤៦.៤០១	១៨៨.០១៧	១២០.០៩២	៤៨៥.៧៧២
ចំណូលការប្រាក់	១៦(ក)	៨៦.៥២៤	៣៥០.៥៩៥	៩២.២២០	៣៧៣.០៣០
ចំណេញ/(ខាត) ផ្សេងៗសុទ្ធ		(៣.៥៣៣)	(១៤.៣១៦)	១.៥០៧	៦.០៩៦
		១២៩.៣៩២	៥២៣.២៩៦	២១៣.៨១៩	៨៦៤.៨៩៨
ចំណាយ					
ប្រាក់បៀវត្សរ៍ និងប្រាក់ឈ្នួល		១៨៦.៦៥៣	៧៥៦.៣១៨	១៧១.៧១២	៦៩៤.៥៧៥
ទឹក-ភ្លើង		៤.៣២០	១៧.៥០៥	៤.៣២០	១៧.៤៧៤
កម្រៃអាជ្ញាប័ណ្ណ		១៦.៤២៤	៦៦.៥៥០	១៥.៤៧៩	៦២.៦១៣
ប្រាក់រង្វាន់ និងប្រាក់លើកទឹកចិត្ត		២៤.២៥៥	៩៨.២៨១	១៦.៦០០	៦៧.១៤៧
កម្រៃផ្នែកច្បាប់ និងសេវាវិជ្ជាជីវៈ		៦.៣៣០	២៥.៦៤៩	៥.៥២២	២២.៣៣៦
ទំនាក់ទំនង		៦.២៣៨	២៥.២៧៦	៦.២២១	២៥.១៦៤
រំលស់ទ្រព្យសកម្មអរូបី	៧	៥.៣៥២	២១.៦៨៦	៤.៨១២	១៩.៤៦៥
អត្ថប្រយោជន៍ពេលចូលនិវត្ត	១៤	៤.៣៨៦	១៧.៧៧២	២.៤៧៥	១០.០១១
អត្ថប្រយោជន៍ផ្សេងៗ		១១.៧៧៨	៤៧.៧២៥	២៦.១៧២	១០៥.៨៦៦
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ	៨	១.៤៤៨	៥.៨៦៧	១.៥៦០	៦.៣១០
ចំណាយផ្សេងៗ		៣.៩០៤	១៥.៨១៩	៥.៥០៣	២២.២៦០
		២៧១.០៨៨	១.០៩៨.៤៤៨	២៦០.៣៧៦	១.០៥៣.២២១
ខាតមុនបង់ពន្ធលើប្រាក់ចំណេញ		(១៤១.៦៩៦)	(៥៧៤.១៥២)	(៤៦.៥៥៧)	(១៨៨.៣២៣)
(ចំណាយ)អត្ថប្រយោជន៍ពន្ធលើប្រាក់					
ចំណេញ	៩(ខ)	(៤.៣១១)	(១៧.៤៦៨)	៦.៣៤០	២៥.៦៤៥
ប្រាក់ខាតសុទ្ធសម្រាប់ការិយបរិច្ឆេទ		(១៤៦.០០៧)	(៥៩១.៦២០)	(៤០.២១៧)	(១៦២.៦៧៨)

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

	២០១៩		២០១៨	
	កំណត់ សម្គាល់	ដុល្លារអាមេរិក (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
លទ្ធផលលម្អិតផ្សេងៗ៖				
ខ្ទង់គណនីដែលមិនត្រូវបានចាត់ថ្នាក់ ឡើងវិញក្នុងចំណេញ ឬខាត៖				
ការវាស់វែងកាតព្វកិច្ចអត្ថប្រយោជន៍ បុគ្គលិកឡើងវិញ	១៤	(១.៣៣៦)	(៥.៤១៣)	(៨០.៤៤៣)
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	១១៩.២០៤	-
លទ្ធផលលម្អិតផ្សេងៗ សម្រាប់				
ការិយបរិច្ឆេទ		(១.៣៣៦)	(១១៣.៧៩១)	(១២០.៨២៦)
ខាតលម្អិតសរុបសម្រាប់ការិយបរិច្ឆេទ		(១៤៧.៣៤៣)	(៤៧៧.៨២៩)	(៦០.១០៤)
ប្រាក់ចំណេញរបស់៖				
ម្ចាស់ក្រុមហ៊ុន		(១៤៦.០០៧)	(៥៩១.៦២០)	(៤០.២១៧)
ខាតលម្អិតសរុបរបស់៖				
ម្ចាស់ក្រុមហ៊ុន		(១៤៧.៣៤៣)	(៤៧៧.៨២៩)	(៦០.១០៤)

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

របាយការណ៍ស្តីពីបង្រួបបង្រួមមូលធន

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

	ការបែងចែកទៅម្ចាស់ក្រុមហ៊ុន						
	ដើមទុន		ចំណេញរក្សាទុក		ទុនបម្រុងផ្សេងៗ		សរុប
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨							
សមតុល្យត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០១៨	២.០១០.០០០	៨.០៤០.០០០	២០០.៨៧១	៨០៨.៩៦៧	៧៦.៣១៩	២.២១០.៨៧១	៨.៩២៥.២៨៦
<i>លទ្ធផលលម្អិត៖</i>							
ចំណេញសម្រាប់ការិយបរិច្ឆេទ	-	-	(៤០.២១៧)	(១៦២.៦៧៨)	-	(៤០.២១៧)	(១៦២.៦៧៨)
ការវាស់វែងកាតព្វកិច្ចអត្ថប្រយោជន៍បុគ្គលិកឡើងវិញ	-	-	(១៩.៨៨៧)	(៨០.៤៤៣)	-	(១៩.៨៨៧)	(៨០.៤៤៣)
លទ្ធផលលម្អិតផ្សេងៗ - លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	(៤០.៣៨៣)	-	(៤០.៣៨៣)
ខាតលម្អិតសរុបសម្រាប់ការិយបរិច្ឆេទ	-	-	(៦០.១០៤)	(២៤៣.១២១)	(៤០.៣៨៣)	(៦០.១០៤)	(២៤៣.៨០៨)
សមតុល្យត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	២.០១០.០០០	៨.០៤០.០០០	១៤០.៧៦៧	៥៦៥.៨៤៦	៣៥.៩៣៦	២.១៨៧.៥០៩	៨.៦៤៩.៧៨២

	ការទទួលខុសត្រូវចំពោះម្ចាស់ក្រុមហ៊ុន						
	ដើមទុន		ចំណេញរក្សាទុក		ទុនបម្រុងផ្សេងៗ		សរុប
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)	ពាន់រៀល (កំណត់សម្គាល់ ៦)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៦)
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩							
សមតុល្យត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០១៩	២.០១០.០០០	៨.០៤០.០០០	១៤០.៧៦៧	៥៦៥.៨៤៦	៣៥.៩៣៦	២.១៨៧.៥០៩	៨.៦៤៩.៧៨២
<i>លទ្ធផលលម្អិត៖</i>							
ចំណេញសម្រាប់ការិយបរិច្ឆេទ	-	-	(១៤៦.០០៧)	(៥៩១.៦២០)	-	(១៤៦.០០៧)	(៥៩១.៦២០)
ការវាស់វែងកាតព្វកិច្ចអត្ថប្រយោជន៍បុគ្គលិកឡើងវិញ	-	-	(១.៣៣៦)	(៥.៤១៣)	-	(១.៣៣៦)	(៥.៤១៣)
លទ្ធផលលម្អិតផ្សេងៗ - លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	១១៩.២០៤	-	១១៩.២០៤
ខាតលម្អិតសរុបសម្រាប់ការិយបរិច្ឆេទ	-	-	(១៤៧.៣៤៣)	(៥៩៧.០៣៣)	១១៩.២០៤	(១៤៧.៣៤៣)	(៤២៥.១៧២)
សមតុល្យត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	២.០១០.០០០	៨.០៤០.០០០	(៦.៥៧៦)	(៣១.១៨៧)	១៥៨.១៤០	២.០០៣.៤២៤	៨.១៦៣.៩៥៤

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

		២០១៩		២០១៨	
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ខាតមុនបង់ពន្ធ		(១៤១.៦៩៦)	(៥៧៤.១៥២)	(៤៦.៥៥៧)	(១៨៨.៣២៣)
និយ័តកម្ម៖					
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ	៨	១.៤៤៨	៥.៨៦៧	១.៥៦០	៦.៣១០
រំលស់ទ្រព្យសកម្មអរូបី	៧	៥.៣៥២	២១.៦៨៦	៤.៨១២	១៩.៤៦៥
ចំណូលហិរញ្ញប្បទាន		(៨៦.៥២៤)	(៣៥០.៥៩៥)	(៩២.២២០)	(៣៧៣.០៣០)
ចំណាយអត្ថប្រយោជន៍និយោជិត	១៤(ក)	៤.៣៨៦	១៧.៧៧២	២.៤៧៥	១០.០១១
សំណងអតីតភាពការងារ	១៤(ខ)	(៧.៣១៩)	(២៩.៦៥៧)	១៥.៤៦៤	៦២.៥៥២
(ចំណេញ)/ខាតពីការប្តូររូបិយប័ណ្ណ មិនទាន់ទទួលស្គាល់		៣.៤៨១	១៤.១០៥	(១.១៧១)	(៤.៧៣៧)
បម្រែបម្រួលដើមទុនបង្វិល៖					
ទ្រព្យសកម្មផ្សេងៗ		(២.៨៧៤)	(១១.៦៤៥)	(៥៤៧)	(២.២១៣)
បង្គរ និងគណនីត្រូវទូទាត់ផ្សេងៗ		១៤.៧៧៦	៥៩.៨៧២	១៣.១០៧	៥៣.០១៨
សាច់ប្រាក់ប្រើប្រាស់ក្នុងប្រតិបត្តិការ		(២០៨.៩៧០)	(៨៤៦.៧៤៧)	(១០៣.០៧៧)	(៤១៦.៩៤៧)
ពន្ធលើប្រាក់ចំណេញបានបង់	៩(ក)	(១.៣១៦)	(៥.៣៣២)	(២០.២៦៧)	(៨១.៩៨០)
លំហូរសាច់ប្រាក់សុទ្ធពីសកម្មភាពប្រតិបត្តិការ		(២១០.២៨៦)	(៨៥២.០៧៩)	(១២៣.៣៩៤)	(៤៩៨.៩២៧)
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ					
ការទិញទ្រព្យ និងបរិក្ខារ		(៤.០៨៨)	(១៦.៥៦៥)	-	-
ការទិញទ្រព្យសកម្មអរូបី		-	-	(១៥.៤៤១)	(៦២.៤៥៩)
ប្រាក់បញ្ញើមានកាលកំណត់		២៥០.០០០	១.០១៣.០០០	(២០.០០០)	(៨០.៩០០)
ការប្រាក់បានទទួល		៩៤.៩៤៤	៣៨៤.៧១៣	១០១.៦៤៤	៤១១.១៥០
លំហូរសាច់ប្រាក់ចូលសុទ្ធពីសកម្មភាពវិនិយោគ		៣៩០.៨៥៦	១.៣៨១.១៤៨	៦៦.២០៣	២៦៧.៧៩១
ការកើនឡើង/(ថយចុះ) សាច់ប្រាក់ និង					
សាច់ប្រាក់សមមូលសុទ្ធ		១៣០.៥៧០	៥២៩.០៦៩	(៥៧.១៤១)	(២៣១.១៣៦)
សាច់ប្រាក់ និងសាច់ប្រាក់សមមូល					
នាដិយការិយបរិច្ឆេទ		១២.៣៣៨	៤៩.៥៧៤	៦៩.៤៧៩	២៨០.៤៨៧
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	៣.៧០៧	-	២២៣
សាច់ប្រាក់ និងសាច់ប្រាក់សមមូល					
នាដិយការិយបរិច្ឆេទ	១២	១៤២.៩០៨	៥៨២.៣៥០	១២.៣៣៨	៤៩.៥៧៤

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

១. អំពីក្រុមហ៊ុន

ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី ហៅកាត់ថា (“ក្រុមហ៊ុន”) ត្រូវបានបង្កើតឡើងជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមវិញ្ញាបនបត្រចុះបញ្ជីលេខ ០០០០២៧១៣ ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០១០ ។ ក្រុមហ៊ុនត្រូវបានកាន់កាប់ទាំងស្រុងដោយធនាគារ អេស៊ីលីដា ភីអិលស៊ី ហៅកាត់ថា (“ក្រុមហ៊ុន”) ។

ក្រុមហ៊ុនទទួលបានអាជ្ញាប័ណ្ណសម្រាប់ធ្វើប្រតិបត្តិការជាឈ្មួញជើងសាមូលបត្រ នៅក្នុងព្រះរាជាណាចក្រកម្ពុជាពីគណៈកម្មការមូលបត្រកម្ពុជា ហៅកាត់ថា (“គ.ម.ក.”) នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១០ ។

សកម្មភាពអាជីវកម្មចម្បងរបស់ក្រុមហ៊ុន គឺផ្តល់សេវាឈ្មួញជើងសាមូលបត្រ និងសេវាផ្សេងទៀតដែលអនុម័តដោយ គ.ម.ក. ។

ទីស្នាក់ការចុះបញ្ជីរបស់ក្រុមហ៊ុនមានអាសយដ្ឋាន ស្ថិតនៅអគារលេខ៦១ ជាន់ទី៥ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ក្រុមហ៊ុនមានបុគ្គលិកសរុបចំនួន ១០ នាក់ (២០១៨: ៨ នាក់) ។

២. មូលដ្ឋានទូទៅនៃការរៀបចំ

(ក) របាយការណ៍អនុលោមភាព

របាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRS” ឬ “ស.វ.ទ.ហ.អ.ក”) ។

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល និងផ្តល់សិទ្ធិច្បាប់ចេញផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ។

(ខ) មូលដ្ឋានទូទៅនៃការវាស់វែង

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើងផ្អែកលើមូលដ្ឋានតម្លៃដើមដំបូង ។

(គ) រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណសម្រាប់ធ្វើការបង្ហាញ

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ។ ការប្តូររូបិយប័ណ្ណពីដុល្លារអាមេរិក ទៅជាប្រាក់រៀល ត្រូវបានធ្វើឡើងដើម្បីបំពេញតាមតម្រូវការដែលមានចែងនៅក្នុងច្បាប់គណនេយ្យ និង សវនកម្មនៃព្រះរាជាណាចក្រកម្ពុជា ។

ប្រតិបត្តិការជារូបិយប័ណ្ណបរទេសផ្សេងៗ ត្រូវបានកត់ត្រាប្តូរទៅជារូបិយប័ណ្ណគោល តាមអត្រាប្តូរប្រាក់នាការបរិច្ឆេទនៃប្រតិបត្តិការនេះ ។ ចំណេញ ឬខាតពីការប្តូររូបិយប័ណ្ណ ដែលបណ្តាលមកពីការទូទាត់តាមបែបនេះ និងពីការប្តូរទ្រព្យសកម្ម

និងបំណុលរូបិយវត្ថុនានាដែលកំណត់ជាប្រភេទប័ណ្ណផ្សេងៗ ក្រៅពីប្រាក់ដុល្លារអាមេរិកតាមអត្រាប្តូរប្រាក់នាដំណាច់ឆ្នាំ ត្រូវបានកត់ត្រាក្នុងក្នុងលទ្ធផលលម្អិតផ្សេងៗ ។

(ឃ) ការប៉ាន់ស្មាន និងការវិនិច្ឆ័យ

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ អ្នកគ្រប់គ្រងបានធ្វើការវិនិច្ឆ័យ ការប៉ាន់ស្មាន និងការសន្មត ដែលមានផលប៉ះពាល់ដល់ការអនុវត្តនូវគោលនយោបាយគណនេយ្យ និងចំនួននៃទ្រព្យសកម្ម បំណុល ចំណូល និងចំណាយដែលបានរាយការណ៍ ។ លទ្ធផលជាក់ស្តែង អាចខុសពីការប៉ាន់ស្មានទាំងនោះ ។

ការប៉ាន់ស្មាន និងការសន្មតដែលពាក់ព័ន្ធ ត្រូវបានត្រួតពិនិត្យជាប្រចាំ ។ ការកែប្រែទៅលើការប៉ាន់ស្មាន ត្រូវបានទទួលស្គាល់តាមវិធីសាស្ត្រទស្សនវិស័យ ។

ការវាស់វែងតម្លៃសមស្រប

គោលនយោបាយគណនេយ្យ និងការលាតត្រដាងព័ត៌មានមួយចំនួនរបស់ក្រុមហ៊ុន តម្រូវឱ្យមានការវាស់វែងតាមតម្លៃសមស្របទាំងទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ។

អ្នកគ្រប់គ្រង ធ្វើការត្រួតពិនិត្យលើការបញ្ចូលទិន្នន័យ ដែលមិនអាចសង្កេតបានសំខាន់ៗ និងនិយ័តភាពលើការវាស់វែងតម្លៃ ។ ប្រសិនបើព័ត៌មានភាគីទីបី ដូចជា សម្រង់តម្លៃពីឈ្មួញជើងសា ឬសេវាកម្មផ្តល់តម្លៃត្រូវបានប្រើសម្រាប់ការវាស់វែងតម្លៃសមស្របនោះ ក្រុមការងារហិរញ្ញវត្ថុ នឹងវាយតម្លៃលើភស្តុតាងដែលបានមកពីភាគីទីបី ដើម្បីផ្តល់ជាអំណះអំណាងដល់ការសន្និដ្ឋានថាព័ត៌មានវាយតម្លៃនោះ ត្រឹមត្រូវទៅតាម “ស.វ.ទ.ហ.អ.ក” ដោយរួមបញ្ចូលទាំងឋានានុក្រម នៃតម្លៃសមស្រប ដែលការវាយតម្លៃទាំងនោះត្រូវបានចាត់ថ្នាក់ ។

នៅពេលវាស់វែងតម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុល ក្រុមហ៊ុនបានប្រើព័ត៌មានទីផ្សារដែលអាច អង្កេតបានកាន់តែច្រើនតាមតែអាចធ្វើបាន ។ តម្លៃសមស្រប ត្រូវបានចាត់ថ្នាក់ក្នុងកម្រិតខុសៗគ្នាតាមឋានានុក្រម ដោយយោងទៅលើទិន្នន័យដែលប្រើប្រាស់ក្នុងវិធីសាស្ត្រវាយតម្លៃ ដូចខាងក្រោម៖

- កម្រិតទី១: តម្លៃដកស្រង់ (មិនទាន់មាននិយ័តភាព) នៅក្នុងទីផ្សារសកម្ម សម្រាប់ទ្រព្យសកម្ម ឬ បំណុលស្រដៀងគ្នា ។
- កម្រិតទី២: ទិន្នន័យដែលមិនមែនជាតម្លៃដកស្រង់ដែលមាននៅក្នុងកម្រិតទី ១ ដែលអាចធ្វើការអង្កេត បានសម្រាប់ទ្រព្យសកម្ម ឬបំណុល ទោះបីដោយផ្ទាល់ (ឧទាហរណ៍ដូចជាតម្លៃ) ឬដោយប្រយោល (ឧទាហរណ៍កើតចេញពីតម្លៃ) ។
- កម្រិតទី៣: ទិន្នន័យសម្រាប់ទ្រព្យសកម្ម ឬបំណុល ដែលមិនអាស្រ័យលើទិន្នន័យទីផ្សារ ដែលអាចអង្កេតបាន (ទិន្នន័យមិនអាចអង្កេតបាន) ។

ប្រសិនបើទិន្នន័យដែលបញ្ចូល ដើម្បីវាយតម្លៃនូវតម្លៃសមស្របនៃ ទ្រព្យសកម្ម ឬបំណុល ត្រូវបានចាត់ថ្នាក់ក្នុងកម្រិតខុសៗគ្នាតាមឋានានុក្រមតម្លៃសមស្រប នោះការវាស់វែងតម្លៃសមស្របត្រូវបានចាត់ថ្នាក់ស្ថិតនៅក្នុងកម្រិតដូចគ្នានៃឋានានុក្រមតម្លៃទាំងមូល ក៏ដូចជាការបញ្ចូលទិន្នន័យកម្រិតទាបបំផុតសំខាន់ៗ សម្រាប់ការវាស់វែងទាំងមូលដែរ ។

ក្រុមហ៊ុនទទួលស្គាល់ការផ្ទេរផ្សេងៗរវាងកម្រិតនៃតម្លៃសមស្រប នាចុងការិយបរិច្ឆេទនៃរបាយការណ៍ក្នុងអំឡុងពេលកែប្រែដែលបានកើតឡើង ។

ព័ត៌មានពីការសន្មត ក្នុងការវាស់វែងតម្លៃសមស្រប ត្រូវបានបញ្ចូលនៅក្នុងកំណត់សម្គាល់ ១៨ ឧបករណ៍ហិរញ្ញវត្ថុ-តម្លៃសមស្រប និងការគ្រប់គ្រងហានិភ័យ ។

៣. គោលនយោបាយគណនេយ្យសំខាន់ៗ

ក្រុមហ៊ុនបានប្រើប្រាស់គោលនយោបាយគណនេយ្យដែលមានដូចខាងក្រោម នៅគ្រប់ការិយបរិច្ឆេទទាំងអស់ដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះប្រកបដោយសង្គតិភាព ។

(ក) ប្រតិបត្តិការជារូបិយប័ណ្ណបរទេស

សកម្មភាពប្រតិបត្តិការជារូបិយប័ណ្ណក្រៅពីប្រាក់ដុល្លារអាមេរិក ត្រូវបានប្តូរទៅជាប្រាក់ដុល្លារអាមេរិក ដោយប្រើអត្រាប្តូរប្រាក់នៅថ្ងៃប្រតិបត្តិការនោះ ។

សមតុល្យនៃទ្រព្យសកម្មរូបិយវត្ថុ និងបំណុលរូបិយវត្ថុ នាការបរិច្ឆេទរបាយការណ៍ ដែលជារូបិយប័ណ្ណក្រៅពីប្រាក់ដុល្លារអាមេរិក ក៏ត្រូវបានប្តូរទៅជាប្រាក់ដុល្លារអាមេរិក ដោយប្រើអត្រានាការបរិច្ឆេទរបាយការណ៍ ។ ភាពលម្អៀងពីការប្តូររូបិយប័ណ្ណបរទេស ដែលកើតមកពីការប្តូរនោះ ត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត នៅក្នុងរបាយការណ៍លទ្ធផល ។ ទ្រព្យដែលមិនមែនជារូបិយវត្ថុបានវាស់តាមការចំណាយជាប្រវត្តិសាស្ត្រនៅក្នុងរូបិយប័ណ្ណផ្សេងទៀត ដែលត្រូវបានបកប្រែដោយប្រើអត្រាតម្លៃរូបិយប័ណ្ណតាមកាលបរិច្ឆេទនីមួយៗនៃប្រតិបត្តិការដំបូង ។

(ខ) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

(i) ការទទួលស្គាល់ និងការវាស់វែងដំបូង

គណនីអតិថិជន ត្រូវបានទទួលស្គាល់ដំបូងនៅពេលប្រតិបត្តិការកើតឡើង ។ គ្រប់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុទាំងអស់ ត្រូវបានទទួលស្គាល់ដំបូងនៅពេលដែលក្រុមហ៊ុនបានក្លាយជាភាគីនៃការផ្តល់កិច្ចសន្យានៃឧបករណ៍ហិរញ្ញវត្ថុ ។

ទ្រព្យសកម្មហិរញ្ញវត្ថុ (លុះត្រាតែវាជាគណនីអតិថិជនដែលគ្មានសមាសភាគហិរញ្ញប្បទានជាសារវន្ត) ឬ បំណុលហិរញ្ញវត្ថុ ដែលបានវាស់វែងដំបូងតាមតម្លៃសមស្របបូកនឹងសម្រាប់ធាតុដែលវាស់វែងតាមតម្លៃសមស្របតាមការចំណេញ ឬខាត

(“FVTPL”) ចំណាយប្រតិបត្តិការដែលរួមចំណែកដោយផ្ទាល់ទៅលើការទិញលក់ទ្រព្យសកម្មហិរញ្ញវត្ថុនោះ ។ គណនីអតិថិជនដែលមិនមានសមាសភាគហិរញ្ញប្បទានជាសារវន្ត គឺត្រូវបានវាស់វែងដំបូងតាមតម្លៃប្រតិបត្តិការ ។

(ii) ចំណាត់ថ្នាក់ និងការវាស់វែងបន្ទាប់

នៅក្នុងការទទួលស្គាល់ដំបូង ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានបែងចែកថ្នាក់ទៅតាមការវាស់វែង ៖ រំលស់ថ្លៃដើម តម្លៃសមស្របតាមលទ្ធផលលម្អិតផ្សេងៗ (FVOCI) ឬតម្លៃសមស្របតាមចំណេញ ឬខាត (“FVTPL”) ។

ទ្រព្យសកម្មហិរញ្ញវត្ថុមិនត្រូវបានចាត់ថ្នាក់ឡើងវិញនៅពេលបន្ទាប់ ឬទៅលើការទទួលស្គាល់ដំបូងនោះទេ លុះត្រាតែក្រុមហ៊ុនបានផ្លាស់ប្តូរគំរូអាជីវកម្មសម្រាប់ការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ ដែលក្នុងករណីនោះ ផ្នែកទាំងអស់នៃទ្រព្យសកម្មហិរញ្ញវត្ថុដែលប៉ះពាល់ ត្រូវបានចាត់ថ្នាក់ឡើងវិញនៅថ្ងៃទីមួយអំឡុងពេល របាយការណ៍ដំបូង បន្ទាប់ពីមានការផ្លាស់ប្តូរគំរូអាជីវកម្ម ។

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានវាស់វែងទៅតាមថ្លៃដើម បើសិនជាវាបំពេញទៅនឹងលក្ខខណ្ឌខាងក្រោម ហើយមិនបានកំណត់ថាជា FVTPL ៖

- វាត្រូវបានធ្វើឡើងនៅក្នុងគំរូអាជីវកម្មមួយ ដែលមានគោលដៅកាន់កាប់ទ្រព្យសកម្មដើម្បីប្រមូល សាច់ប្រាក់តាមកិច្ចសន្យានិង
- លក្ខខណ្ឌកិច្ចសន្យារបស់ខ្លួនផ្តល់នូវលំហូរសាច់ប្រាក់តាមកាលបរិច្ឆេទជាក់លាក់ ដើម្បីទទួលបានការទូទាត់នូវប្រាក់ដើមនិងការប្រាក់លើចំនួនប្រាក់ដើមដែលនៅសល់ ។

ការវិនិយោគបំណុលត្រូវបានវាស់នៅ FVOCI ប្រសិនបើវាឆ្លើយតបនឹងលក្ខខណ្ឌដូចខាងក្រោម និងមិនត្រូវបានកំណត់ជា FVTPL ៖

- វាត្រូវបានធ្វើឡើងនៅក្នុងគំរូអាជីវកម្មមួយ ដែលគោលបំណងរបស់វាត្រូវបានសម្រេចដោយការ ប្រមូលលំហូរសាច់ប្រាក់តាមកិច្ចសន្យា និងការលក់ទ្រព្យសកម្មហិរញ្ញវត្ថុ និង
- កិច្ចសន្យានៃកិច្ចសន្យារបស់ខ្លួន ផ្តល់ឱ្យកើនឡើងលើកាលបរិច្ឆេទជាក់លាក់ចំពោះលំហូរសាច់ប្រាក់ ដែលជាការទូទាត់តែលើប្រាក់ដើមនិងការប្រាក់ទៅលើចំនួនដើមដែលនៅសល់ ។

ទៅលើការទទួលស្គាល់បឋមនៃការវិនិយោគមូលធនដែលមិនបានកាន់កាប់សម្រាប់ជួញដូរ ក្រុមហ៊ុនត្រូវជ្រើសរើស ដើម្បីបង្ហាញពីការប្រែប្រួលតម្លៃសមស្របក្នុង OCI ។ ជម្រើសនេះ ត្រូវបានធ្វើឡើងតាមការវិនិយោគនីមួយៗ ។

ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ ដែលមិនបានចាត់ថ្នាក់ជាការវាស់វែងតាមរំលស់តម្លៃដើមដូចបានរៀបរាប់ខាងលើ ដែលត្រូវបានវាស់វែងនៅ FVTPL នេះបានរួមបញ្ចូល និស្សន្ទឧបករណ៍ហិរញ្ញវត្ថុទាំងអស់ ។ ក្នុងការទទួលស្គាល់បឋម ក្រុមហ៊ុន

អាចជ្រើសរើសទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបំពេញលក្ខខណ្ឌដើម្បី វាស់វែងតាមរំលស់ថ្លៃដើម ឬ FVOCI ឬជា FVPTL ប្រសិនបើធ្វើដូច្នេះនឹងលុបបំបាត់ ឬក៏កាត់បន្ថយជាសារវន្តនូវភាពមិនស៊ីគ្នាដែលអាចកើតមានឡើង ។

ក្រុមហ៊ុនធ្វើការវាយតម្លៃ គោលដៅអាជីវកម្មក្នុងនោះទ្រព្យសកម្មត្រូវបានរក្សាទុកជាក្រុមនៃការវិនិយោគ ពីព្រោះវាបានឆ្លុះបញ្ចាំងអំពីការរៀបចំរបៀបនៃអាជីវកម្ម ដែលបានចាត់ចែងព័ត៌មានដែលបានផ្តល់ជូនដល់អ្នកគ្រប់គ្រង ។ ព័ត៌មានដែលបានពិចារណាមាន៖

- គោលនយោបាយ និងគោលដៅដែលបានកំណត់រួចហើយសម្រាប់ក្រុមនៃការវិនិយោគ និងប្រតិបត្តិការ នៃគោលនយោបាយក្នុងការអនុវត្ត
- សកម្មភាពអាជីវកម្មនៃក្រុមវិនិយោគដែលបានវាយតម្លៃ និងរាយការណ៍ឱ្យអ្នកគ្រប់គ្រងក្រុមហ៊ុន
- ហានិភ័យដែលប៉ះពាល់ទៅលើសកម្មភាពអាជីវកម្ម (ហើយទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកាន់កាប់ក្រោមគំរូអាជីវកម្ម) និងយុទ្ធសាស្ត្ររបស់ខ្លួនអំពីរបៀបគ្រប់គ្រងហានិភ័យទាំងនោះ
- របៀបដែលអ្នកគ្រប់គ្រងអាជីវកម្មត្រូវបានផ្តល់អត្ថប្រយោជន៍ (ឧទាហរណ៍ ថាតើត្រូវបានផ្តល់ប្រយោជន៍ទៅតាមតម្លៃសមស្របនៃទ្រព្យសកម្មដែលបានចាត់ចែង ឬតាមលំហូរសាច់ប្រាក់ដែលប្រមូលបាន) និង
- ភាពញឹកញាប់ និងពេលវេលានៃការលក់នៅក្នុងការិយបរិច្ឆេទមុនហេតុផលនៃការលក់បែបនោះ និងការរំពឹងទុករបស់ខ្លួនអំពីសកម្មភាពលក់នាពេលអនាគត ។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលរក្សាទុកសម្រាប់ការជួញដូរឬការគ្រប់គ្រង ហើយការវាយតម្លៃលទ្ធផលផ្អែកលើមូលដ្ឋានតម្លៃសមស្របត្រូវបានវាស់នៅ FVTPL ។

ទ្រព្យសកម្មហិរញ្ញវត្ថុ - ការវាយតម្លៃថាតើលំហូរសាច់ប្រាក់តាមកិច្ចសន្យា គឺដើម្បីទទួលបានការទូទាត់ប្រាក់ដើម និងការប្រាក់ប៉ុណ្ណោះ (SPPI)

សម្រាប់គោលបំណងនៃការវាយតម្លៃ “ប្រាក់ដើម” ត្រូវបានកំណត់ជាតម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុ នៅពេលទទួលស្គាល់ដំបូង ។ “ការប្រាក់” ត្រូវបានកំណត់ជាតម្លៃតបស្នងនៃតម្លៃពេលវេលា និងសម្រាប់ហានិភ័យឥណទានដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងចំនួនប្រាក់ដើមដែលនៅសល់ក្នុងអំឡុងពេលជាក់លាក់ណាមួយ និងហានិភ័យការផ្តល់ប្រាក់កម្ចីមូលដ្ឋានផ្សេងទៀត (ដូចជា ហានិភ័យសន្តិសុខភាព និងចំណាយរដ្ឋបាល) ក៏ដូចជាកម្រិតប្រាក់ចំណេញ ។

ក្នុងការវាយតម្លៃលំហូរសាច់ប្រាក់តាមកិច្ចសន្យាជា SPPI នោះ ក្រុមហ៊ុនធ្វើការពិចារណាលក្ខខណ្ឌនៃកិច្ចសន្យានៃឧបករណ៍នោះ ។ នេះរួមបញ្ចូលទាំងការវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុមានលក្ខខណ្ឌកិច្ចសន្យាដែលអាចផ្លាស់ប្តូរពេលវេលា ឬចំនួននៃលំហូរសាច់ប្រាក់តាមកិច្ចសន្យា ក្នុងករណីនេះវានឹងមិនបំពេញលក្ខខណ្ឌនេះឡើយ ។

ក្នុងការវាយតម្លៃនេះក្រុមហ៊ុនពិចារណាលើ ៖

- ព្រឹត្តិការណ៍ដែលនឹងផ្លាស់ប្តូរចំនួនទឹកប្រាក់ និងពេលវេលានៃលំហូរសាច់ប្រាក់
- លក្ខខណ្ឌដែលអាចកើតម្រូវអត្រាគូប៉ុងតាមកិច្ចសន្យារួមទាំងលក្ខណៈពិសេសនៃអត្រាអថេរ
- ការទូទាត់មុន និងលក្ខណៈពិសេសបន្ថែម និង
- លក្ខខណ្ឌដែលកំណត់ការអះអាងរបស់ក្រុមហ៊ុនចំពោះលំហូរសាច់ប្រាក់ពីទ្រព្យសកម្មជាក់លាក់ (ឧទាហរណ៍ លក្ខណៈមិនអាចទូទាត់បាន)

លក្ខណៈនៃការទូទាត់ជាមុន គឺស្របជាមួយនឹង SPPI ប្រសិនបើចំនួននៃការទូទាត់មុនជាសារវន្តតំណាងឱ្យចំនួនទឹកប្រាក់ដែលមិនទាន់បង់ និងការប្រាក់ទៅលើចំនួនប្រាក់ដើមដែលមិនទាន់ទូទាត់ ដែលអាចរាប់បញ្ចូលនូវសំណងបន្ថែមសម្រាប់ការបញ្ចប់កិច្ចសន្យាមុន ។

ទ្រព្យសកម្មហិរញ្ញវត្ថុ-ការវាស់វែងបន្ទាប់ និងចំណេញ ឬខាត៖

ទ្រព្យសកម្មហិរញ្ញវត្ថុនៅ FVTPL

ទ្រព្យសកម្មទាំងនេះត្រូវបានវាស់វែងបន្ទាប់ទៅតាមតម្លៃសមស្រប ។ ចំណេញ ឬការខាតបង់សុទ្ធរួមទាំងការប្រាក់ ឬចំណូលភាគលាភត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត ។

ទ្រព្យសកម្មហិរញ្ញវត្ថុតាមរំលស់ថ្លៃដើម

ទ្រព្យសកម្មទាំងនេះ ត្រូវបានវាស់វែងបន្ទាប់ទៅតាមរំលស់ថ្លៃដើមដោយប្រើប្រាស់វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព ។ រំលស់ថ្លៃដើម ត្រូវបានកាត់បន្ថយដោយឱនភាពនៃតម្លៃ ។ ចំណូលការប្រាក់ ចំណេញខាត ឬការខាតបង់ពីការប្តូរប្រាក់បរទេស និងឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់ក្នុងចំណេញ ឬខាត ។

ការវិនិយោគមូលធនវាស់វែងតាម FVOCI

ទ្រព្យសកម្មទាំងនេះត្រូវបានវាស់វែងបន្ទាប់ទៅតាមតម្លៃសមស្រប ។ ភាគលាភត្រូវបានទទួលស្គាល់ជាប្រាក់ចំណូលក្នុងចំណេញ ឬខាត លុះត្រាតែភាគលាភបានបង្ហាញយ៉ាងច្បាស់ពីការងើបឡើងវិញពីផ្នែកចំណាយនៃការវិនិយោគ ។ ការចំណេញ និងការខាតបង់សុទ្ធផ្សេងទៀតត្រូវបានទទួលស្គាល់នៅក្នុង OCI ហើយមិនត្រូវបានផ្ទេរជាចំណេញ ឬខាតនោះទេ ។

(iii) ការឈប់ទទួលស្គាល់

ក្រុមហ៊ុន ឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ នៅពេលដែលសិទ្ធិទទួលបានសាច់ប្រាក់តាមកិច្ចសន្យានៃទ្រព្យសកម្មនោះផុតកំណត់ ឬក្រុមហ៊ុនបានផ្ទេរសិទ្ធិក្នុងការទទួលបានសាច់ប្រាក់តាមកិច្ចសន្យាក្នុងប្រតិបត្តិការដែលហានិភ័យ និងផលចំណេញនៃភាពជាម្ចាស់កម្មសិទ្ធិលើទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានផ្ទេរចេញ ទាំងមិនផ្ទេរចេញ ឬទាំងមិនរក្សាហានិភ័យ និងផលចំណេញនៃភាពជាម្ចាស់កម្មសិទ្ធិលើទ្រព្យសកម្មហិរញ្ញវត្ថុ និងមិនរក្សាការគ្រប់គ្រងទៅលើទ្រព្យសកម្មដែលផ្ទេរចេញ ។

ក្រុមហ៊ុនឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលដែលកាតព្វកិច្ចសន្យាត្រូវបានបញ្ចប់ លុបចោល ឬផុតកាលកំណត់ ។ ក្រុមហ៊ុនក៏ឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ ពេលលក្ខខណ្ឌរបស់វាត្រូវបានកែប្រែ ហើយលំហូរសាច់ប្រាក់នៃបំណុលដែលបានកែប្រែមានភាពខុសគ្នាខ្លាំង ក្នុងករណីនេះបំណុលហិរញ្ញវត្ថុថ្មី ដោយផ្អែកលើលក្ខខណ្ឌដែលបានកែប្រែ ត្រូវបានទទួលស្គាល់តាមតម្លៃសមស្រប ។

នៅពេលឈប់ទទួលស្គាល់នូវបំណុលហិរញ្ញវត្ថុ ភាពលម្អៀងរវាងតម្លៃយោងនៃបំណុលហិរញ្ញវត្ថុ និង តម្លៃដែលត្រូវបង់ (រួមទាំងទ្រព្យសកម្មមិនមែនជាសាច់ប្រាក់ដែលបានផ្ទេរ ឬបំណុលដែលបានទទួល) ត្រូវបានទទួលស្គាល់ជាចំណេញឬខាត ។

(iv) ការកាត់កង

ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុត្រូវបានកាត់កង ហើយតម្លៃយោងសុទ្ធត្រូវបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នៅពេលក្រុមហ៊ុនមានសិទ្ធិតាមផ្លូវច្បាប់ដើម្បីទូទាត់ និងមានបំណងធ្វើការទូទាត់ លើមូលដ្ឋានតម្លៃសុទ្ធ ឬដើម្បីទទួលស្គាល់ទ្រព្យសកម្ម និងទូទាត់បំណុលជាប្រចាំ ។ ចំណូលនិងចំណាយត្រូវបានបង្ហាញជាមូលដ្ឋានសុទ្ធតែនៅពេលដែលត្រូវបានអនុញ្ញាតក្រោមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិកម្ពុជា ឬសម្រាប់ ចំណេញនិងខាតដែលកើតឡើងពីប្រតិបត្តិការស្រដៀងគ្នា ។

(គ) ដើមទុន - ភាគហ៊ុនធម្មតា

ថ្លៃដើមកើតឡើងដោយផ្ទាល់ពីការបោះផ្សាយភាគហ៊ុនធម្មតា ដកផលប៉ះពាល់នៃពន្ធត្រូវបានទទួលស្គាល់ដោយកាត់ពីមូលធន ។

(ឃ) ទ្រព្យ និងបរិក្ខារ

(i) ការទទួលស្គាល់ និងការវាស់វែង

ផ្នែកនៃទ្រព្យ និងបរិក្ខារ ត្រូវបានវាស់វែងតាមតម្លៃដើមដករំលស់បង្គរ និងឱនភាពនៃតម្លៃបង្គរ ប្រសិនបើមាន ។

ថ្លៃដើម គឺត្រូវបានរួមបញ្ចូលនូវរាល់ចំណាយដែលផ្ទេរទៅក្នុងការទិញទ្រព្យសកម្ម ។ ការទិញប្រព័ន្ធផ្នែកទន់ (software) សម្រាប់បង្កើតរូបជាសមាធាតុមួយរបស់បរិក្ខារ ត្រូវបានកត់ត្រាជាផ្នែកមួយនៃបរិក្ខារនោះ ។

ប្រសិនបើផ្នែកសារវន្តណាមួយនៃទ្រព្យ គ្រឿងចក្រ និងបរិក្ខារទាំងនោះមានអាយុកាលប្រើប្រាស់ខុសពីគ្នា សមាសធាតុនោះ ត្រូវបានដាក់ជាផ្នែកដោយឡែក (សមាសភាពចម្បង) នៃទ្រព្យ គ្រឿងចក្រ និងបរិក្ខារ ។

ចំណេញ ឬខាតពីការលក់ ផ្នែកនៃទ្រព្យ គ្រឿងចក្រ និងបរិក្ខារ ត្រូវបានទទួលស្គាល់ជាចំណេញ ឬ ខាតនៅក្នុងរបាយការណ៍ចំណេញ ឬ ខាត ។

(ii) ការចំណាយបន្ទាប់

ការចំណាយបន្តបន្ទាប់ត្រូវបានធ្វើមូលធនកម្ម ប្រសិនបើ ចំណាយនោះនឹងផ្តល់នូវលំហូរចូលនូវ អត្ថប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតដល់ក្រុមហ៊ុន ។ ការបន្តថែទាំ និងជួសជុល ត្រូវបានចំណាយនៅពេលកើតឡើង ។

(iii) រំលស់

រំលស់ ត្រូវបានគណនាដើម្បីលុបចោលថ្លៃដើមនៃទ្រព្យ និងបរិក្ខារ ដកចេញនូវតម្លៃកាកសំណល់ដោយប្រើវិធីសាស្ត្ររំលស់ថេរ តាមអាយុកាលប្រើប្រាស់ប៉ាន់ស្មាន និងត្រូវទទួលស្គាល់ជាចំណេញ ឬខាតនៅក្នុងរបាយការណ៍ចំណេញ ឬ ខាត ។

អាយុកាលប្រើប្រាស់ប៉ាន់ស្មាននៃទ្រព្យ និងបរិក្ខារមាន ដូចខាងក្រោម៖

គ្រឿងសង្ហារឹម គ្រឿងបំពាក់ និងសម្ភារការិយាល័យ	៣ ឆ្នាំ
សម្ភារកុំព្យូទ័រ	៣ ឆ្នាំ

វិធីសាស្ត្ររំលស់ អាយុកាលប្រើប្រាស់ និងតម្លៃកាកសំណល់ ត្រូវបានពិនិត្យនៅរៀងរាល់កាលបរិច្ឆេទរបាយការណ៍ ហើយត្រូវកែសម្រួលប្រសិនបើសមស្រប ។

(ង) ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបីដែលមានកម្មវិធីកុំព្យូទ័រ អាជ្ញាប័ណ្ណផ្តល់ដោយ គ.ម.ក. និងចំណាយពាក់ព័ន្ធផ្សេងៗ ត្រូវបានបង្ហាញតាមថ្លៃដើម ។ កម្មវិធីកុំព្យូទ័រមានអាយុកាលប្រើប្រាស់ជាក់លាក់ និងត្រូវបានកត់ត្រាតាមថ្លៃដើមដករំលស់បង្គុរ ។ រំលស់ត្រូវបានគណនាតាមវិធីសាស្ត្ររំលស់ថេរ ដើម្បីបែងចែកថ្លៃដើមនៃកម្មវិធីកុំព្យូទ័រលើរយៈពេល ៥ ឆ្នាំ ។

អាជ្ញាប័ណ្ណផ្តល់ដោយ គ.ម.ក. ត្រូវបានចាត់ទុកថាជាសិទ្ធិធ្វើប្រតិបត្តិការអាជីវកម្មបម្រើសេវាជាល្បីញជើងសា ក្នុងទីផ្សារ មូលបត្រកម្ពុជា (ហៅកាត់ថា “ផ.ម.ក”) ។ ថ្លៃដើមដែលបានកើតឡើង និងបានបង់ជូន គ.ម.ក. សម្រាប់ថ្លៃអាជ្ញាប័ណ្ណ ត្រូវបានដករំលស់ក្នុងរយៈពេលនៃអាយុកាលរបស់អាជ្ញាប័ណ្ណ គឺមានរយៈពេលបីឆ្នាំ ។

(ច) ឱនភាពនៃតម្លៃ

(i) ទ្រព្យសកម្មហិរញ្ញវត្ថុ

ក្រុមហ៊ុនទទួលស្គាល់សំវិធានធនលើការខាតលើឥណទានរំពឹងថាបាត់បង់ (ECLs) សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ វាស់វែង តាមរំលស់ថ្លៃដើម ។

ក្រុមហ៊ុនវាស់វែងការខាតបង់គណនីអតិថិជន លើចំនួនដែលស្មើនឹងការខាតពេញអាយុកាលនៃឥណទាន (Life time ECL) លើកលែងតែសាច់ប្រាក់ និងសាច់ប្រាក់សមមូល ដែលហានិភ័យឥណទាន (ពោល គឺហានិភ័យនៃការខាតបង់កើតឡើង ក្នុងរយៈពេលរំពឹងទុកនៃអាយុកាលរបស់ឧបករណ៍ហិរញ្ញវត្ថុ) មិនបានកើនឡើងជាសារវន្តចាប់តាំងពីការទទួលស្គាល់ដំបូង ដែលត្រូវបានវាស់វែងនៅ ECL ១២ ខែ ។ សំវិធានធន ការខាតបង់សម្រាប់គណនីអតិថិជន និងគណនីត្រូវទទួលផ្សេងៗ ត្រូវបានវាស់វែងនៅចំនួនមួយដែលស្មើនឹង ECL ពេញអាយុកាល ។

នៅពេលមានការកំណត់ថា ហានិភ័យឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុមានការកើនឡើងជាសារវន្តចាប់តាំងពីពេលទទួល ស្គាល់លើកដំបូង និងនៅពេលដែលធ្វើការប៉ាន់ស្មាន (ECL) ក្រុមហ៊ុនពិចារណាលើព័ត៌មាន ដែលសមហេតុផល និងមាន ឯកសារគាំទ្រដែលពាក់ព័ន្ធ និងអាចរកបានដោយមិនត្រូវការចំណាយហួសជ្រុល ឬក៏ត្រូវការប្រឹងប្រែងខ្លាំង ។ នេះរួម បញ្ចូលទាំងបរិមាណ និងគុណភាពព័ត៌មាន និងការវិភាគដោយយោងទៅតាមបទពិសោធន៍របស់ក្រុមហ៊ុន និងការកំណត់ តម្លៃឥណទានដែលបានដឹងរួមទាំងព័ត៌មាន នាពេលអនាគត ។

ក្រុមហ៊ុនសន្មតថាហានិភ័យឥណទានលើទ្រព្យសកម្មហិរញ្ញវត្ថុ មានការកើនឡើងជាសារវន្ត ប្រសិនបើហួសកាលកំណត់ សងលើសពី ៣០ ថ្ងៃ ។ ក្រុមហ៊ុនពិចារណាថាទ្រព្យសកម្មហិរញ្ញវត្ថុមានការសងយឺតយ៉ាវនៅពេលដែល ៖

- អ្នកខ្ចីទំនងនឹងមិនទូទាត់សងឥណទានឱ្យទៅក្រុមហ៊ុនក្នុងតម្លៃពេញ ដោយគ្មានគ្រឿងជួយដោះ បន្ទាល់ពីក្រុមហ៊ុន ដូច ជាការដាក់លក់វត្ថុធានា (ប្រសិនបើមាន) ឬ
- ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលហួសកាលកំណត់សងលើសពី ៩០ ថ្ងៃ ។

(ECL) ពេញអាយុកាល គឺ (ECL) ដែលកើតចេញលទ្ធផលព្រឹត្តិការណ៍ក្នុងការសងយឺតយ៉ាវទាំងឡាយណាដែលអាចកើត មានក្នុងអាយុកាលដែលរំពឹងទុកនៃឧបករណ៍ហិរញ្ញវត្ថុ ។

(ECL) ១២ ខែ គឺជាចំណែកនៃ (ECL) ដែលលទ្ធផលចេញពីព្រឹត្តិការណ៍សង្វេគយ៉ាងដែលអាចកើតឡើងក្នុងរយៈពេល ១២ ខែ បន្ទាប់ពីកាលបរិច្ឆេទរាយការណ៍ (ឬក្នុងរយៈពេលខ្លីជាង ប្រសិនបើ កាលសារវន្តរំពឹងទុក នៃឧបករណ៍មានរយៈពេលតិចជាង ១២ ខែ) ។

រយៈពេលអតិបរមាដែលបានពិចារណានៅពេលធ្វើការប៉ាន់ស្មាន (ECL) គឺជាអំឡុងពេលអតិបរមានៅក្នុងកិច្ចសន្យា ដែលក្រុមហ៊ុនត្រូវប្រឈមនឹងហានិភ័យឥណទាន ។

ការវាស់វែង (ECL)

(ECL) គឺជាការប៉ាន់ស្មានភាពអាចកើតមានឡើងជាមធ្យមនៃឥណទានបាត់បង់ ។ ឥណទានបាត់បង់ គឺត្រូវបានវាស់វែងទៅតាមតម្លៃបច្ចុប្បន្ននៃឱនភាពសាច់ប្រាក់ទាំងអស់ (ឧទាហរណ៍ ភាពខុសគ្នារវាងលំហូរសាច់ប្រាក់ដែលក្រុមហ៊ុនត្រូវទទួលតាមកិច្ចសន្យា និងលំហូរសាច់ប្រាក់ដែលក្រុមហ៊ុនរំពឹងថានឹងទទួលបាន) ។

(ECL) ត្រូវបានបញ្ចុះតម្លៃដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ ។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ

នៅកាលបរិច្ឆេទរាយការណ៍នីមួយៗ ក្រុមហ៊ុនវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុដែលវាស់វែងតាមរំលស់ថ្លៃដើមជាឥណទានមានឱនភាពនៃតម្លៃឬទេ ។ ទ្រព្យសកម្មហិរញ្ញវត្ថុក្លាយជា ឥណទានដែលមាន ឱនភាពនៃតម្លៃ នៅពេលដែលព្រឹត្តិការណ៍មួយ ឬច្រើនមានផលប៉ះពាល់ដល់លំហូរសាច់ប្រាក់អនាគតនៃទ្រព្យសកម្មហិរញ្ញវត្ថុបានកើតឡើង ។

ភស្តុតាងដែលទ្រព្យសកម្មហិរញ្ញវត្ថុក្លាយជាឥណទានឱនភាពនៃតម្លៃ រួមមានទិន្នន័យដែលអាចអង្កេត បានដូចខាងក្រោម៖

- ផលវិបាកផ្នែកហិរញ្ញវត្ថុជាសារវន្តរបស់អ្នកខ្ចី
- ការធ្វើខុសពីកិច្ចសន្យាដូចជា ការយឺតយ៉ាវ ឬហួសកាលកំណត់សងលើសពី ៩០ ថ្ងៃ
- ការរៀបចំឥណទានជាថ្មីរបស់ក្រុមហ៊ុនទៅលើលក្ខខណ្ឌ ដែលក្រុមហ៊ុនមិនធ្វើការពិចារណាពីមុន
- វាអាចនឹងកើតមានឡើងដែលកូនបំណុលឈានទៅរកក្ស័យធន ឬការរៀបចំផ្នែកហិរញ្ញវត្ថុជាថ្មី
- ការបាត់ទីផ្សារសកម្មមួយសម្រាប់សន្តិសុខដោយសារតែការលំបាកផ្នែកហិរញ្ញវត្ថុ ។

ការបង្ហាញពីសំវិធានធនសម្រាប់ (ECL) នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ

សំវិធានធនការខាតបង់លើទ្រព្យសកម្មហិរញ្ញវត្ថុដែលវាស់វែងដោយរំលស់ថ្លៃដើម ត្រូវដកចេញពីតម្លៃ ទ្រព្យសកម្មក្នុងបញ្ជីសរុប ។

ការលុបចោល

តម្លៃយោងដុលនៃទ្រព្យសកម្មហិរញ្ញវត្ថុ គឺត្រូវបានលុបចោលនៅពេលដែលក្រុមហ៊ុនគ្មានការរំពឹងទុកសមហេតុផលក្នុងការទទួលបានមកវិញនូវទ្រព្យសកម្មហិរញ្ញវត្ថុបានទាំងស្រុង ឬមួយផ្នែក ។ សម្រាប់អតិថិជន រូបវន្តបុគ្គល ក្រុមហ៊ុនមានគោលនយោបាយក្នុងការលុបចោលឥណទានដុលដោយផ្អែកលើបទពិសោធន៍នាពេលកន្លងមកក្នុងការទទួលបានមកវិញ នៃទ្រព្យសកម្មដែលមានចរិតលក្ខណៈស្រដៀងគ្នា ។ សម្រាប់ អតិថិជនជានីតិបុគ្គល ក្រុមហ៊ុនប៉ាន់ស្មានទ្រព្យសកម្មឯកត្តជននីមួយៗលើការរំពឹងពេលវេលា និងចំនួនដែលត្រូវលុបចោល ថាមានការរំពឹងនូវការប្រមូលបានមកវិញសមហេតុផលឬទេ ។ ក្រុមហ៊ុនរំពឹងថា មិនទទួលបានមកវិញជាសារវន្តចំពោះចំនួនដែលលុបចោលនោះទេ ។ ទោះជាយ៉ាងណាក៏ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលលុបចោលអាចនៅមានវិធានការទាមទារសង ដើម្បីស្របតាមនីតិវិធីរបស់ក្រុមហ៊ុនសម្រាប់ទារត្រឡប់មកវិញនូវចំនួនដែលមិនទាន់ទទួលបាន ។

(ii) ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

នាការបរិច្ឆេទរាយការណ៍នីមួយៗ ក្រុមហ៊ុនពិនិត្យតម្លៃយោងនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ (លើកលែងតែសន្និធិផ្សេងទៀត) ដើម្បីកំណត់សញ្ញានៃឱនភាពនៃតម្លៃ ។ ក្នុងករណីដែលមានកត្តាទាំង នោះកើតឡើងចំនួននៃទ្រព្យសកម្មដែលអាចប្រមូលបានវិញ នឹងត្រូវបានប៉ាន់ស្មាន ។

សម្រាប់ការធ្វើតេស្តឱនភាពនៃតម្លៃ ទ្រព្យសកម្មត្រូវបានដាក់បញ្ចូលគ្នាជាក្រុម ដែលអាចបង្កើតសាច់ប្រាក់តូចបំផុតពីការបន្តការប្រើប្រាស់ ដោយមិនពឹងផ្អែកខ្លាំងលើលំហូរទឹកប្រាក់នៃទ្រព្យសកម្មដទៃទៀត ឬ ក្រុមទ្រព្យសកម្មដទៃទៀត ហៅកាត់ថា (“ឯកតាបង្កើតសាច់ប្រាក់”) ។

តម្លៃដែលអាចប្រមូលមកវិញបាននៃទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ គឺផ្អែកលើតម្លៃដែលធំជាង រវាងតម្លៃប្រើប្រាស់ និងតម្លៃសមស្របដកចំណាយការលក់ចេញ ។ តម្លៃប្រើប្រាស់ គឺអាស្រ័យលើការប៉ាន់ស្មាននូវលំហូរទឹកប្រាក់នាពេលអនាគត អប្បបរមាទៅតម្លៃបច្ចុប្បន្ន ដោយប្រើប្រាស់អត្រាអប្បបរមាមុនដកពន្ធ ដែលឆ្លុះបញ្ចាំងពីការប៉ាន់ប្រមាណទីផ្សារបច្ចុប្បន្ននៃតម្លៃពេលវេលា និងហានិភ័យជាក់លាក់ សម្រាប់ទ្រព្យសកម្មទាំងនោះ ឬឯកតាបង្កើតសាច់ប្រាក់ ។

ការខាតបង់លើឱនភាពនៃតម្លៃត្រូវបានទទួលស្គាល់ប្រសិនបើតម្លៃយោងនៃទ្រព្យសកម្ម ឬឯកតាបង្កើត សាច់ប្រាក់លើសពីចំនួនដែលអាចប្រមូលវិញបាន ។

ការខាតបង់លើឱនភាពនៃតម្លៃត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត ។ ការខាតបង់លើឱនភាព ត្រូវបាន បែងចែកដើម្បីកាត់បន្ថយតម្លៃយោងនៃទ្រព្យសកម្មក្នុងឯកតាបង្កើតសាច់ប្រាក់តាមមូលដ្ឋានសមាមាត្រ ។

ការខាតបង់លើឱនភាពនៃតម្លៃ នឹងត្រូវកែសម្រួលត្រឡប់មកវិញត្រឹមកម្រិតមួយដែលធ្វើឱ្យតម្លៃយោងនៃទ្រព្យសកម្មមិនលើសពីតម្លៃយោងនៃទ្រព្យសកម្មក្រោយដករំលស់ ប្រសិនបើមិនមានការខាតបង់លើឱនភាពនៃតម្លៃ ។

(គ) ប្រាក់បញ្ញើតម្កល់តាមច្បាប់

ប្រាក់បញ្ញើតម្កល់តាមច្បាប់ត្រូវបានរក្សាទុកនៅធនាគារជាតិនៃកម្ពុជា ស្របតាមច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន តាមចំនួនដែលតម្រូវដោយគណៈកម្មការមូលបត្រកម្ពុជា ដែលបានកំណត់ នៅក្នុងមាត្រា១៧ នៃប្រកាសលេខ ០០៩/គ.ម.ក ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០០៩ ស្តីអំពីការផ្តល់អាជ្ញាប័ណ្ណ ដល់ក្រុមហ៊ុនមូលបត្រ និងភ្នាក់ងារក្រុមហ៊ុនមូលបត្រ ដែលចេញដោយគណៈកម្មការមូលបត្រកម្ពុជា ។

ប្រាក់បញ្ញើតម្កល់ ត្រូវបានកត់ត្រាតាមតម្លៃដើម ដកខនភាពនៃតម្លៃ ប្រសិនបើមាន។

(ឃ) សវនករធនលើអត្ថប្រយោជន៍និយោជិត

(i) អត្ថប្រយោជន៍និយោជិតរយៈពេលខ្លី

អត្ថប្រយោជន៍និយោជិតរយៈពេលខ្លី ត្រូវបានធ្វើការ បង្កើនទុកចំណាយក្នុងឆ្នាំ នៅពេលនិយោជិតផ្តល់សេវាកម្មពាក់ព័ន្ធ ។

(ii) អត្ថប្រយោជន៍ពេលចូលនិវត្ត

ក្រុមហ៊ុន ផ្តល់ជូនបុគ្គលិកពេញសិទ្ធិរបស់ខ្លួននូវគម្រោងអត្ថប្រយោជន៍ពេលចូលនិវត្ត ដែលមិនមានមូលនិធិដាច់ដោយឡែក នៅពេលដែលពួកគាត់ដល់អាយុចូលនិវត្ត ដូចខាងក្រោម៖

- បុគ្គលិកដែលមានអតីតភាពការងារជាមួយក្រុមហ៊ុនចំនួន ១៥ ឆ្នាំ ឬលើស ហើយត្រូវដល់អាយុចូលនិវត្តនៅអាយុ ៥៨ ឆ្នាំ ចំពោះអ្នកគ្មានជំនាញ និង ៦០ ឆ្នាំចំពោះអ្នកមានជំនាញ នឹងត្រូវទទួលបានអត្ថប្រយោជន៍ពេលចូលនិវត្តស្មើនឹងប្រាក់បៀវត្សចំនួន ១២ ខែ នៃប្រាក់បៀវត្សមូលដ្ឋានចុងក្រោយ ។
- បុគ្គលិកដែលមានអតីតភាពការងារជាមួយក្រុមហ៊ុនចំនួន ១៥ ឆ្នាំ ឬលើស ហើយត្រូវដល់អាយុចូលនិវត្តមុនអាយុ ៥៥ ឆ្នាំ ចំពោះអ្នកគ្មានជំនាញ និង ៥៧ ឆ្នាំចំពោះអ្នកមានជំនាញ នឹងត្រូវទទួលបានអត្ថប្រយោជន៍ពេលចូលនិវត្តស្មើនឹងប្រាក់បៀវត្សចំនួន ៦ ខែ នៃប្រាក់បៀវត្សមូលដ្ឋានចុងក្រោយ ។

ចំពោះអត្ថប្រយោជន៍ពេលចូលនិវត្តនេះ មិនមានរក្សាទុកក្នុងមូលនិធិដាច់ដោយឡែកទេ ហើយក៏មិនមានការប្រាក់ដែរ ។

បំណុលត្រូវបានកត់ត្រាតាមតម្លៃបច្ចុប្បន្ននៃកាតព្វកិច្ចដែលបានកំណត់ នាការិយបរិច្ឆេទរាយការណ៍ ដោយប្រើវិធីសាស្ត្រឯកតាតណាទានប៉ាន់ស្មាន ដើម្បីប៉ាន់ប្រមាណនូវថ្លៃចំណាយចុងក្រោយបំផុតដែលក្រុមហ៊ុនចំណាយចំពោះ អត្ថប្រយោជន៍ដែលនិយោជិតត្រូវទទួលបានជាថ្នូរនឹងការបម្រើការងាររបស់ពួកគេក្នុងពេលបច្ចុប្បន្ន និងពេលកន្លងមក ។ ក្រុមហ៊ុនចូលរួមផ្តល់វិភាគទានក្នុងរយៈពេលដែលមានការទូទាត់អត្ថប្រយោជន៍ពេលចូលនិវត្ត ។ កាតព្វកិច្ចនោះកើតឡើងនៅពេលដែល

បុគ្គលិកបម្រើការងារ ដើម្បីទទួលបានអត្ថប្រយោជន៍ពេលចូលនិវត្ត ដែលក្រុមហ៊ុនរំពឹងថានឹងទូទាត់ក្នុងការិយបរិច្ឆេទ រាយការណ៍នាពេលអនាគត ។

តម្លៃបច្ចុប្បន្ននៃកាតព្វកិច្ចអត្ថប្រយោជន៍ពេលចូលនិវត្ត ត្រូវបានកំណត់ដោយអប្បបរមាចំណាយត្រូវបង់ ប៉ាន់ស្មាននាពេល អនាគត ដោយយោងទៅតាមអត្រាការប្រាក់នៃប្រាក់បញ្ញើមានកាលកំណត់រយៈពេលប្រាំមួយឆ្នាំរបស់ធនាគារ ។

ចំណេញ និង ខាត ដែលកើតពីនិយ័តកម្មក្នុងគ្រាកន្លងមក និងពីបម្រែបម្រួលការសន្មតហានិភ័យត្រូវបានកត់ត្រានៅក្នុង របាយការណ៍ចំណេញ ឬខាតក្នុងការិយបរិច្ឆេទដែលមានប្រតិបត្តិការនោះកើតឡើង ។ ចំណាយទាក់ទងនឹងការផ្តល់ អត្ថប្រយោជន៍ទាំងនេះ ត្រូវបានកត់ត្រានៅក្នុងរបាយការណ៍ចំណេញ ឬខាត ដើម្បីបែងចែកចំណាយទាំងនោះ លើរយៈ ពេលដែលបុគ្គលិកបម្រើការងារ ហើយមានសិទ្ធិទទួលបានអត្ថប្រយោជន៍នេះ ។ ចំណាយលើការបម្រើការងារក្នុងអតីត កាលត្រូវបានកត់ត្រាភ្លាមៗ នៅក្នុងរបាយការណ៍ចំណេញ ឬខាត ។

(iii) ប្រាក់បំណាច់អតីតភាពការងារ

យោងទៅតាមប្រកាសលេខ ៤៤៣ ប្រ.ក.ខ.ល ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ចេញដោយក្រសួងការងារ និង បណ្តុះ បណ្តាល វិជ្ជាជីវៈ ក្រុមហ៊ុននឹងផ្តល់ជូន និយោជិត នូវប្រាក់បំណាច់អតីតភាពការងារ ដូចខាងក្រោម៖

- ប្រាក់បំណាច់អតីតភាពការងារបច្ចុប្បន្ន៖ និយោជិតដែលបម្រើការចាប់ពី ១ខែ ដល់ ៦ខែ (មិនរាប់បញ្ចូលរយៈពេល សាកល្បងការងារ) គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឬថ្ងៃទី៣១ ខែធ្នូ នឹងទទួលបានប្រាក់បំណាច់អតីតភាពការងារចំនួន ៧.៥ថ្ងៃ ។
- ការបើករំលឹកប្រាក់បំណាច់អតីតភាពការងារ៖ និយោជិតដែលបម្រើការក្រោមកិច្ចសន្យាមានថេរវេលា មិនកំណត់ ហើយបម្រើការចាប់ពី ១ខែ ដល់ ៦ខែ ក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុ និងទទួលបានប្រាក់ បំណាច់អតីតភាពការងារស្មើ នឹង ៧.៥ថ្ងៃ ហើយក្នុងករណីបម្រើការលើសពី ៦ខែ នឹងទទួលបាន១៥ថ្ងៃ ។ ប្រាក់បំណាច់អតិបរមា មិនត្រូវលើសពី ៦ខែ នៃប្រាក់ឈ្នួលសុទ្ធសាធ គិតជាមធ្យមតាមឆ្នាំនីមួយៗ ដែលបានបង់ ចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៨ ប៉ុន្តែមិន ត្រូវលើសពី ១៥៦ ថ្ងៃឡើយ ។

យោងទៅតាមប្រកាសលេខ ០៤២ ស.ណ.ន.ខ.ល ចុះថ្ងៃទី២២ ខែ មីនា ឆ្នាំ២០១៩ ចេញដោយក្រសួងការងារ និង បណ្តុះបណ្តាល វិជ្ជាជីវៈតម្រូវឱ្យម្ចាស់ឬនាយក សហគ្រាស គ្រឹះស្ថាន អង្គការ វិជ្ជាជីវៈ និងកម្មករនិយោជិតក្រៅពីផ្នែក វាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងទាំងអស់ ពន្យារពេលក្នុងការអនុវត្តបើកប្រាក់រំលឹកប្រាក់បំណាច់អតីតភាព ការងារដែលមានមុនឆ្នាំ២០១៩ ទៅ ខែធ្នូ ឆ្នាំ២០២១ ដោយទូទាត់រំលឹកចំនួន ៦ថ្ងៃ ក្នុង ១ឆ្នាំ ក្នុងនោះចំនួន ៣ថ្ងៃ នៅ ក្នុងខែមិថុនា និង ៣ថ្ងៃ ក្នុងខែធ្នូ។

បំណុលប្រាក់បំណាច់នេះ ត្រូវបានទទួលស្គាល់តាមតម្លៃបច្ចុប្បន្ន នៃកាតព្វកិច្ចត្រូវទូទាត់នាការបរិច្ឆេទ រាយការណ៍ដោយ ប្រើវិធីសាស្ត្រឯកតាតណាទានប៉ាន់ស្មាន ដើម្បីប៉ាន់ស្មានចំណាយចុងក្រោយដែលអាចនឹងត្រូវទូទាត់ ដោយក្រុមហ៊ុនលើ ប្រាក់បំណាច់អតីតភាពការងារ ដែលនិយោជិតមានសិទ្ធិទទួលបានលើការបម្រើការងារចាប់ពីឆ្នាំ២០០៨ ដល់ ឆ្នាំ២០១៨ ។ ក្រុមហ៊ុនបែងចែកប្រាក់បំណាច់អតីតភាពការងារទៅតាមថេរវេលា ដែលត្រូវទូទាត់ប្រាក់បំណាច់នេះ ។ កាតព្វកិច្ចបំណុល កើតឡើងនៅពេលនិយោជិតបម្រើការងារ ដើម្បីទទួលបាននូវប្រាក់បំណាច់អតីតភាពការងារ ដែលក្រុមហ៊ុនរំពឹងថានឹងត្រូវ ទូទាត់នៅកាលបរិច្ឆេទរាយការណ៍អនាគត ។

តម្លៃបច្ចុប្បន្នប្រាក់បំណាច់អតីតភាពការងារ ត្រូវបានកំណត់ដោយធ្វើអប្បហារប្រាក់ដែលត្រូវទូទាត់ពេលអនាគត ហើយ ប្រើអត្រាការប្រាក់កម្ចីមានកាលកំណត់ចំនួន ៥ឆ្នាំ ។

(ឈ)សំវិធានធន

សំវិធានធនត្រូវបានកត់ត្រា នៅពេលដែលក្រុមហ៊ុនមានកាតព្វកិច្ចផ្លូវច្បាប់នាពេលបច្ចុប្បន្ន ឬកាតព្វកិច្ច ប្រយោលដែល កើតពីលទ្ធផលនៃព្រឹត្តិការណ៍ពីអតីតកាល ដែលទំនងជាតម្រូវឱ្យក្រុមហ៊ុនចំណាយធនធាន ដើម្បីធ្វើការដោះស្រាយ និង ទូទាត់កាតព្វកិច្ចទាំងនោះ ហើយចំនួនទឹកប្រាក់នោះអាចប៉ាន់ស្មានគួរឱ្យជឿជាក់បាន ។

នៅពេលដែលមានកាតព្វកិច្ចស្រដៀងគ្នាច្រើន កម្រិតនៃលំហូរចេញដើម្បីទូទាត់កាតព្វកិច្ចនោះ ត្រូវបានកំណត់ដោយគិត ទៅលើចំណាត់ថ្នាក់នៃកាតព្វកិច្ចនោះទាំងមូល ។ សំវិធានធនត្រូវបានកត់ត្រា ទោះបីជាលំហូរចេញនៃធាតុណាមួយដែល ស្ថិតនៅក្នុងចំណាត់ថ្នាក់កាតព្វកិច្ចតែមួយនោះ មានចំនួនតិចតួចក៏ដោយ ។

សំវិធានធនត្រូវបានវាស់វែងតាមតម្លៃបច្ចុប្បន្ន នៃចំណាយដែលរំពឹងថាត្រូវទូទាត់កាតព្វកិច្ចនោះ ដោយប្រើអត្រាមុនបង់ពន្ធ ដើម្បីឆ្លុះបញ្ចាំងការវាយតម្លៃទីផ្សារបច្ចុប្បន្ននៃតម្លៃសាច់ប្រាក់គិតតាមពេលវេលា និង ហានិភ័យជាក់លាក់ផ្សេងៗនៃ កាតព្វកិច្ចនោះ ។ ការកើនឡើងនៃសំវិធានធនដោយសារពេលវេលាដែលបានកន្លងផុត ត្រូវបានកត់ត្រាជាចំណាយការ ប្រាក់ ។

(ញ)ប្រាក់ចំណូល

ការទទួលប្រាក់ចំណូលតាម ស.វ.ហ.អ.ក ១៥

ប្រាក់ចំណូល ត្រូវបានទទួលស្គាល់នៅពេលដែលសេវាកម្មត្រូវបានបំពេញនិងត្រូវបានទទួលស្គាល់ដោយ អតិថិជនថាបានបញ្ចប់ ។ ចំណូល ត្រូវបានវាស់វែងផ្អែកលើតម្លៃតបស្នងដែលបានបញ្ជាក់នៅក្នុងកិច្ចសន្យាអតិថិជន ។ ក្រុមហ៊ុនទទួលស្គាល់ចំណូលនៅពេលផ្ទេរការគ្រប់គ្រងទំនិញ និងសេវាកម្មឱ្យអតិថិជន ។

សភាព និងពេលវេលានៃការបំពេញកាតព្វកិច្ចរួមទាំងលក្ខខណ្ឌទូទាត់សំខាន់ៗ

ក្រុមហ៊ុនផ្តល់សេវាជាយុទ្ធសាស្ត្រដើម្បីសាមូលបត្រទៅឱ្យអតិថិជនរបស់ខ្លួន ។ ថ្លៃសេវាត្រូវបានទទួលស្គាល់ជាទូទៅនៅពេលសេវាកម្មត្រូវបានផ្តល់ឱ្យទាំងស្រុង ។ ការទូទាត់ត្រូវបានធ្វើឡើងក្នុងរយៈពេល ២ថ្ងៃ នៃថ្ងៃធ្វើការបន្ទាប់ (T+2) ពីកាលបរិច្ឆេទជួញដូរ ។

(ដ) ចំណូលការប្រាក់

ចំណូលការប្រាក់ ត្រូវបានទទួលស្គាល់ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព ។

(ច) ភតិសន្យា

ក្រុមហ៊ុនបានអនុវត្ត ស.វ.ហ.អ.ក ១៦ ភតិសន្យា ដោយប្រើវិធីសាស្ត្រដែលបានកែប្រែហើយដូច្នេះព័ត៌មានប្រៀបធៀបមិនត្រូវបានកំណត់ឡើងវិញទេ ហើយនៅតែបន្តរាយការណ៍នៅក្រោម CIAS ១៧ ភតិសន្យា និង IFRIC ៤ ការកំណត់ថាតើការរៀបចំមានភតិសន្យា ។ ព័ត៌មានលំអិតនៃគោលនយោបាយគណនេយ្យក្រោម CIAS ១៧ និង IFRIC ៤ ត្រូវបានបង្ហាញដាច់ដោយឡែក ។

គោលនយោបាយអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩

នៅពេលចាប់ផ្តើមកិច្ចសន្យា ក្រុមហ៊ុនវាយតម្លៃថាតើមានឬមិនមានកិច្ចសន្យាជួល ។ កិច្ចសន្យាជួលកើតមានឡើងប្រសិនបើកិច្ចសន្យានោះមានសិទ្ធិគ្រប់គ្រងការប្រើប្រាស់ទ្រព្យ ក្នុងរយៈពេលកំណត់មួយជាផ្លូវនឹងការសងត្រលប់ ។ ដើម្បីវាយតម្លៃថាតើកិច្ចសន្យាមានសិទ្ធិគ្រប់គ្រងការប្រើប្រាស់ទ្រព្យដែលបានកំណត់នោះ ក្រុមហ៊ុនប្រើនិយមន័យនៃការជួលនៅក្នុង ស.វ.ហ.អ.ក ១៦ ។

គោលការណ៍នេះ ត្រូវបានអនុវត្តចំពោះកិច្ចសន្យាដែលបានកើតឡើង នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ឬបន្ទាប់ ។

ក្នុងនាមជាអ្នកជួល

នៅពេលចាប់ផ្តើមកិច្ចសន្យាឬកែប្រែលើកិច្ចសន្យាដែលមានសមាសធាតុភាគិសន្យា ក្រុមហ៊ុនបែងចែកការពិចារណានៅក្នុង កិច្ចសន្យាចំពោះសមាសធាតុភាគិសន្យានីមួយៗ ដោយផ្អែកលើមូលដ្ឋាននៃតម្លៃដែលនៅដាច់ដោយឡែក ។

ក្រុមហ៊ុនទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យ និងបំណុលជួលនៅកាលបរិច្ឆេទចាប់ផ្តើមជួល ។ សិទ្ធិប្រើប្រាស់ទ្រព្យត្រូវបាន វាស់វែងដំបូងដោយផ្ទៃដើម ដែលរួមមានចំនួនទឹកប្រាក់ដំបូងនៃបំណុលជួល ដែលត្រូវបានកែតម្រូវសម្រាប់ការទូទាត់ភាគិ សន្យាដែលបានធ្វើឡើងនៅ ឬ មុនកាលបរិច្ឆេទចាប់ផ្តើម ឬក្រុមហ៊ុននឹងផ្តើមដំបូងដែលបានកើតឡើង និងការប៉ាន់ប្រមាណ ផ្ទៃដើមដើម្បីរុះរើនិងដកចេញ ទ្រព្យមូលដ្ឋានឬដើម្បីស្តារឡើងវិញនូវទ្រព្យមូលដ្ឋានឬទីតាំងដែលវាស្ថិតនៅ ឬ ស្តារឡើង វិញនូវទ្រព្យសម្បត្តិ ជាមូលដ្ឋានទៅនឹងលក្ខខណ្ឌដែលបានកំណត់ដោយលក្ខខណ្ឌនៃភាគិសន្យាលើកលែងតែផ្ទៃដើមទាំង នោះកើតឡើងដើម្បីផលិតសន្តិធ៌ តិចជាងការលើកទឹកចិត្តដែលបានទទួល ។

សិទ្ធិប្រើប្រាស់ទ្រព្យ ត្រូវបានរំលស់ជាបន្តបន្ទាប់ដោយប្រើវិធីសាស្ត្ររំលស់ថេរ ចាប់ពីថ្ងៃចាប់ផ្តើមរហូតដល់ចុងបញ្ចប់នៃ រយៈពេលនៃការជួល លើកលែងតែកិច្ចសន្យាជួលផ្ទេរកម្មសិទ្ធិនៃទ្រព្យជាមូលដ្ឋានទៅឱ្យក្រុមហ៊ុននៅចុងបញ្ចប់នៃរយៈ ពេលនៃការជួល ឬផ្ទៃដើម នៃទ្រព្យសម្បត្តិប្រើប្រាស់ត្រឹមត្រូវឆ្លុះបញ្ចាំងថាក្រុមហ៊ុននឹងអនុវត្តជម្រើសទិញ ។ ក្នុងករណី នោះសិទ្ធិប្រើប្រាស់ទ្រព្យនឹងត្រូវបានគេរំលស់ដោយគិតតាមអាយុកាលប្រើប្រាស់នៃទ្រព្យមូលដ្ឋាន ដែលត្រូវបានកំណត់ដូច គ្នា ។ លើសពីនេះទៀត សិទ្ធិប្រើប្រាស់ទ្រព្យ ត្រូវបានកាត់បន្ថយជាទៀងទាត់ដោយការខាតបង់លើឱនភាពនៃតម្លៃ ហើយ ត្រូវបានកែតម្រូវសម្រាប់ការវាស់វែងជាក់លាក់នៃបំណុលភាគិសន្យា ។

បំណុលភាគិសន្យា ត្រូវបានវាស់វែងដំបូងដោយការបញ្ចុះតម្លៃនៃតម្លៃបច្ចុប្បន្ននៃការជួលដែលមិនត្រូវបានបង់នៅកាល បរិច្ឆេទចាប់ផ្តើម ដោយប្រើអត្រាការប្រាក់ជាក់ស្តែងនៅក្នុងកិច្ចសន្យាជួលឬប្រសិន បើអត្រានេះមិនអាចត្រូវបានកំណត់ យ៉ាងឆាប់រហ័ស ក្រុមហ៊ុនប្រើប្រាស់អត្រាការប្រាក់កម្ចីបន្ថែមរបស់ក្រុមហ៊ុន ។ ជាទូទៅ ក្រុមហ៊ុនប្រើប្រាស់អត្រាប្រាក់កម្ចី បន្ថែមរបស់ខ្លួនជាអត្រាបញ្ចុះតម្លៃ ។

ប្រភេទនៃការទូទាត់ភាគិសន្យា ដែលត្រូវបានដាក់បញ្ចូលក្នុងការវាស់វែងនៃបំណុលភាគិសន្យាមានដូចខាងក្រោម៖

- ការទូទាត់ភាគិសន្យាថេរ រួមទាំងការទូទាត់ជារូបធាតុថេរ;

- ការទូទាត់ភតិសន្យាអចរ ដែលពឹងផ្អែកលើសន្ទស្សន៍ឬអត្រាមួយ ដែលបានវាស់វែងដំបូងដោយប្រើសន្ទស្សន៍ឬអត្រា នៅកាលបរិច្ឆេទចាប់ផ្តើម ។
- ចំនួនទឹកប្រាក់ដែលពឹងថានឹងត្រូវបង់ក្រោមការធានាតម្លៃនៅសល់ ។ និង
- ថ្លៃអនុវត្តក្រោមជំរើសនៃការទិញ ដែលក្រុមហ៊ុនមានហេតុផលសមស្រប និងប្រាកដប្រជា ក្នុងការអនុវត្ត ការទូទាត់ភតិសន្យាក្នុងរយៈពេលបន្តជាថ្មីប្រសិនបើក្រុមហ៊ុនមានហេតុផលសមស្រប និងប្រាកដប្រជា ក្នុងការបន្តកិច្ចសន្យា និងការពិន័យសម្រាប់ការបញ្ចប់កិច្ចសន្យាជួលមុនពេលកំណើកលែងតែក្រុមហ៊ុនមានហេតុផលសមរម្យ មិនបញ្ចប់កិច្ចសន្យាមុនពេលកំណត់ ។

បំណុលភតិសន្យា ត្រូវបានវាស់វែងដោយវិធីសាស្ត្រធ្វើវិលវិលថ្លៃដើមតាមវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព ។ នឹងត្រូវបានគេធ្វើការវាស់វែងឡើងវិញ នៅពេលមានការផ្លាស់ប្តូរការទូទាត់ភតិសន្យា នាពេលអនាគតដែលកើតឡើងពីការផ្លាស់ប្តូរសន្ទស្សន៍ ឬអត្រាការផ្លាស់ប្តូរការប៉ាន់ប្រមាណរបស់ក្រុមហ៊ុននៃចំនួនទឹកប្រាក់ដែល ពឹងថានឹងត្រូវបង់ក្រោមការធានាតម្លៃនៅសល់ ការផ្លាស់ប្តូរការវាយតម្លៃរបស់ក្រុមហ៊ុនថាតើនឹងអនុវត្តជម្រើសទិញបន្ត ឬបញ្ចប់ ឬប្រសិនបើការទូទាត់ជារូបធាតុថេរណាមួយមានការផ្លាស់ប្តូរ ។

នៅពេលដែលការទទួលខុសត្រូវភតិសន្យាត្រូវបានវាស់វែងឡើងវិញតាមវិធីនេះ ការកែតម្រូវត្រូវបានធ្វើឡើងចំពោះចំនួនទឹកប្រាក់យោងនៃសិទ្ធិប្រើប្រាស់ទ្រព្យកម្ម ឬត្រូវបានកាត់ត្រាក្នុងប្រាក់ចំណេញ ឬខាត ប្រសិនបើចំនួនទឹកប្រាក់យោងនៃសិទ្ធិប្រើប្រាស់ទ្រព្យត្រូវបានកាត់បន្ថយរហូតដល់សូន្យ ។

ក្រុមហ៊ុនបង្ហាញពីសិទ្ធិប្រើប្រាស់ទ្រព្យ និងបំណុលភតិសន្យាដោយឡែកពីគ្នានៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ។

ការជួលរយៈពេលខ្លី និងការជួលមានតម្លៃទាប

ក្រុមហ៊ុនបានជ្រើសរើសមិនទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលជួលសម្រាប់ការជួល មានតម្លៃទាប និងការជួលរយៈពេលខ្លីរួមទាំងយានយន្ត ។ ក្រុមហ៊ុនទទួលស្គាល់ការទូទាត់ភតិសន្យាដែលទាក់ទងនឹងការជួលទាំងនេះ ជាការចំណាយផ្អែកលើមូលដ្ឋានថេរក្នុងរយៈពេលជួល ។

ក្នុងការផ្លាស់ប្តូរទៅ ស.វ.ហ.អ.ក ១៦ ក្រុមហ៊ុនបានវាយតម្លៃការជួលការិយាល័យរបស់ខ្លួនថាជាការជួលរយៈពេលខ្លី ។
ដូច្នេះ មិនមានផលប៉ះពាល់អ្វីលើរបាយការណ៍ហិរញ្ញវត្ថុនៅកាលបរិច្ឆេទផ្លាស់ប្តូរទៅស.វ.ហ.អ.ក ១៦ ទេ ។

ភតិសន្យា ដែលក្រុមហ៊ុនមិនសន្មតថាអាចទទួលយកបាននូវរាល់ហានិភ័យ និងរង្វាន់នៃកម្មសិទ្ធិត្រូវបានចាត់ថ្នាក់ជាភតិ
សន្យាប្រតិបត្តិការហើយទ្រព្យភតិសន្យា ដែលបានជួលមិនត្រូវបានទទួលស្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន
ឡើយ ។

ការទូទាត់ភតិសន្យាប្រតិបត្តិការ ត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណេញ ឬខាតដោយឈរលើមូលដ្ឋានត្រង់ក្នុងរយៈ
ពេលកិច្ចសន្យា ។ ប្រាក់លើកទឹកចិត្តភតិសន្យាដែលបានទទួលត្រូវបានទទួលស្គាល់ថាជាផ្នែកសំខាន់មួយនៃចំណាយភតិ
សន្យាសរុបក្នុងរយៈពេលនៃការជួល ។

(ខ) ពន្ធលើប្រាក់ចំណេញ

ពន្ធលើប្រាក់ចំណេញរួមមានពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ និងពន្ធពន្យារ ។ វាត្រូវបានទទួលស្គាល់នៅ ក្នុងចំណេញ ឬ
ខាតនៅក្នុងរបាយការណ៍លទ្ធផល លើកលែងតែធាតុណាបានទទួលស្គាល់ដោយផ្ទាល់ក្នុងមូលធន ឬនៅក្នុងរបាយការណ៍
លម្អិតផ្សេងៗទៀត ។

ពន្ធប្រចាំឆ្នាំ

ពន្ធប្រចាំឆ្នាំ គឺជាពន្ធដែលរំពឹងថាត្រូវបង់លើប្រាក់ចំណេញជាប់ពន្ធប្រចាំឆ្នាំ ដោយប្រើអត្រាពន្ធដែលបានអនុម័ត ឬបាន
អនុម័តជាអាទិ៍នៅកាលបរិច្ឆេទរបាយការណ៍ជាមួយនឹងនិយ័តភាពណាមួយលើពន្ធត្រូវបង់ពីឆ្នាំមុនៗ ។

ពន្ធពន្យារ

ពន្ធពន្យារ ត្រូវបានកំណត់ទៅលើភាពលម្អៀងជាបណ្តោះអាសន្នរវាងតម្លៃយោងនៃទ្រព្យសកម្ម និងបំណុល ក្នុងគោល
បំណងនៃការធ្វើរបាយការណ៍ហិរញ្ញវត្ថុ និងតម្លៃយោងសម្រាប់ការគិតពន្ធ ។

ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានទទួលស្គាល់សម្រាប់ការខាតលើពន្ធ និងភាពលម្អៀងជាបណ្តោះអាសន្ន ដែលអាចកាត់
កងបាន តែក្នុងករណីអាចនឹងកើតមានឡើងទៅលើប្រាក់ចំណេញជាប់ពន្ធនាពេលអនាគត ដែលអាចប្រើប្រាស់បាន ។

ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានត្រួតពិនិត្យនៅរាល់កាលបរិច្ឆេទរាយការណ៍ ហើយត្រូវបានកាត់បន្ថយ ក្នុងករណីដែលវា មិនអាចកើតឡើងនូវអត្ថប្រយោជន៍ពន្ធដែលពាក់ព័ន្ធដែលអាចនឹងប្រើប្រាស់បាន ។ ការកាត់បន្ថយនេះនឹងត្រូវប្តូរត្រឡប់ វិញនៅពេលដែលលក្ខខណ្ឌនៃប្រាក់ចំណេញ ជាប់ពន្ធនាពេលអនាគតមានភាពប្រសើរវិញ ។

ពន្ធពន្យារ ត្រូវបានកំណត់ដោយប្រើអត្រាពន្ធដែលរំពឹងថានឹងប្រើទៅលើភាពលម្អៀងជាបណ្តោះអាសន្ន ដោយប្រើអត្រា ពន្ធដែលបានអនុម័ត ឬបានអនុម័តជាអាទិ៍នៅកាលបរិច្ឆេទរាយការណ៍ ។

ការវាស់វែងពន្ធពន្យារ ឆ្លុះបញ្ចាំងពីលទ្ធផលដែលក្រុមហ៊ុនរំពឹងថា (នៅកាលបរិច្ឆេទរាយការណ៍) នឹងមានទទួលមកវិញ ឬ ការកាត់កងតម្លៃយោងនៃទ្រព្យសកម្ម និងបំណុល ។

ពន្ធពន្យារជាទ្រព្យសកម្ម និងបំណុលអាចកាត់កងគ្នាបានលុះត្រាតែបានបំពេញលក្ខខណ្ឌមួយចំនួន ។

៤. ស្តង់ដារថ្មី ការកែប្រែ និងការបកស្រាយថ្មីដែលមិនទាន់បានអនុម័ត

ស្តង់ដារថ្មី ការកែប្រែ និងការបកស្រាយថ្មីមួយចំនួន ទាក់ទងនឹងស្តង់ដារដែលមានស្រាប់ បានចូលជាធរមាន សម្រាប់ ការិយបរិច្ឆេទចាប់ផ្តើមបន្ទាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ដែលការអនុវត្តមុនកាលកំណត់ ត្រូវបានអនុញ្ញាត ។ ប៉ុន្តែក្រុម ហ៊ុន មិនទាន់បានអនុវត្តនូវស្តង់ដារថ្មី ឬស្តង់ដារដែលបានកែប្រែទាំងនេះក្នុង ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះនៅ ឡើយទេ ។

ស្តង់ដារ និងការបកស្រាយដែលបានធ្វើវិសោធនកម្មដូចខាងក្រោម មិនត្រូវបានរំពឹងថានឹងមានឥទ្ធិពលគួរឱ្យកត់សម្គាល់ លើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនទេ៖

ការកែសម្រួលឯកសារយោងទៅនឹងក្របខ័ណ្ឌក្នុងស្តង់ដារ ស.វ.ហ.អ.ក

និយមន័យអាជីវកម្ម (វិសោធនកម្មស.វ.ហ.អ.ក ៣)

និយមន័យនៃកំហុសឆ្គង (វិសោធនកម្មលើស.វ.ហ.អ.ក ១ និង CIAS ៨)

៥. ការប្តូររូបិយប័ណ្ណពីដុល្លារអាមេរិកទៅជាប្រាក់រៀល

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ។ ការប្តូររូបិយប័ណ្ណពីដុល្លារអាមេរិក ទៅជាប្រាក់រៀល ត្រូវបានធ្វើឡើងដើម្បីបំពេញតាមតម្រូវការដែលមានចែងនៅក្នុងច្បាប់គណនេយ្យ និងសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា ។

ទ្រព្យសកម្ម និងបំណុល ត្រូវបានប្តូររូបិយប័ណ្ណតាមអត្រានាការណបរិច្ឆេទរបាយការណ៍ ។ របាយការណ៍លទ្ធផលលម្អិត និងរបាយការណ៍លំហូរសាច់ប្រាក់ ត្រូវបានបង្ហាញជាប្រាក់រៀលដោយប្រើប្រាស់អត្រាមធ្យមភាគប្រចាំឆ្នាំ ។ ភាពខុសគ្នាដែលកើតឡើងពីការប្តូររូបិយប័ណ្ណនេះ ត្រូវបានទទួលស្គាល់ជា “លម្អៀងពីការប្តូររូបិយប័ណ្ណ” នៅក្នុងរបាយការណ៍លទ្ធផលលម្អិតផ្សេងៗ ។

ក្រុមហ៊ុន ប្រើប្រាស់អត្រាប្តូរប្រាក់ជាផ្លូវការដែលបានចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា ដូចខាងក្រោម៖

អត្រានាចុងកាលបរិច្ឆេទ			
		របាយការណ៍	អត្រាមធ្យម
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	១ដុល្លារអាមេរិក =	៤.០៧៥ រៀល	៤.០៥២ រៀល
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	១ដុល្លារអាមេរិក =	៤.០១៨ រៀល	៤.០៤៥ រៀល

តួលេខជាប្រាក់រៀលនេះ គឺសម្រាប់ជាការបង្ហាញតែប៉ុណ្ណោះហើយមិនត្រូវបានយកមកបកស្រាយថាតួលេខប្រាក់ដុល្លារអាមេរិកនេះត្រូវបានប្តូរទៅជាប្រាក់រៀល ឬគួរត្រូវបានប្តូរជាប្រាក់រៀល ឬនឹងត្រូវបានប្តូរជាប្រាក់រៀល នាពេលអនាគតតាមអត្រាប្តូរប្រាក់នេះ ឬអត្រាប្តូរប្រាក់ផ្សេងទៀតនោះឡើយ ។

៦. ប្រាក់បញ្ញើតម្កល់តាមច្បាប់

អនុលោមតាមប្រកាសរបស់ គ.ម.ក. លេខ ០០៩ ស្តីពីការផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនមូលបត្រ និងភ្នាក់ងារក្រុមហ៊ុនមូលបត្រ ក្រុមហ៊ុនត្រូវបានតម្រូវឱ្យដាក់ប្រាក់តម្កល់ (យ៉ាងហោចណាស់ ១ពាន់លានរៀល) ទៅក្នុងគណនីរបស់ គ.ម.ក. ដែលរក្សាទុកនៅធនាគារជាតិនៃកម្ពុជា ដើម្បីធ្វើប្រតិបត្តិការជាឈ្មួញជើងសាមូលបត្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ប្រាក់តម្កល់ (មិនមានការប្រាក់) នេះមិនសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការ ប្រចាំថ្ងៃរបស់ក្រុមហ៊ុនទេ រហូតដល់ពេលដែលក្រុមហ៊ុនស្ម័គ្រចិត្តបញ្ឈប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួន នៅព្រះរាជាណាចក្រកម្ពុជា ។

៧. ទ្រព្យសកម្មអរូបី

២០១៩	កម្មវិធីកំព្យូទ័រ	អាជ្ញាប័ណ្ណ គ.ម.ក	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ផ្ទៃដី				
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៩	១.៥៧៤	១៥.៤៤១	១៧.០១៥	៦៨.៣៦៦
ការលុបចោល	(១.៥៧៤)	-	(១.៥៧៤)	(៦.៣៧៨)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	៩៣៤
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	-	១៥.៤៤១	១៥.៤៤១	៦២.៩២២
ដកៈរំលស់បង្គុះ				
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៩	១.៥៧៤	-	១.៥៧៤	៦.៣២៤
រំលស់ក្នុងកាលិយបរិច្ឆេទ	-	៥.៣៥២	៥.៣៥២	២១.៦៨៦
ការលុបចោល	(១.៥៧៤)	-	(១.៥៧៤)	(៦.៣៧៨)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	១៧៧
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	-	៥.៣៥២	៥.៣៥២	២១.៨០៩
អត្ថប្រយោជន៍				
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	-	១០.០៨៩	១០.០៨៩	៤១.១១៣
២០១៨				
	កម្មវិធីកំព្យូទ័រ	អាជ្ញាប័ណ្ណ គ.ម.ក	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ផ្ទៃដី				
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៨	១.៥៧៤	១៥.៤៣១	១៧.០០៥	៦៨.៦៤៩
ការទិញបន្ថែម	-	១៥.៤៤១	១៥.៤៤១	៦២.៤៥៩
ការលុបចោល	-	(១៥.៤៣១)	(១៥.៤៣១)	(៦២.៤១៨)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(៣២៤)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	១.៥៧៤	១៥.៤៤១	១៧.០១៥	៦៨.៣៦៦
ដកៈរំលស់បង្គុះ				
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៨	១.៥៧៤	១០.៦១៩	១២.១៩៣	៤៩.២២៣
រំលស់ក្នុងកាលិយបរិច្ឆេទ	-	៤.៨១២	៤.៨១២	១៩.៤៦៥
ការលុបចោល	-	(១៥.៤៣១)	(១៥.៤៣១)	(៦២.៤១៨)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	៥៤
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	១.៥៧៤	-	១.៥៧៤	៦.៣២៤
អត្ថប្រយោជន៍				
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	-	១៥.៤៤១	១៥.៤៤១	៦២.០៤២

៨ ទ្រព្យ និង បរិក្ខារ

២០១៩	គ្រឿងសង្ហារឹម គ្រឿងបំពាក់ និងបរិក្ខារ ដុល្លារអាមេរិក	សម្ភារកុំព្យូទ័រ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
ផ្ទៃដី				
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៩	៧.៦៧៩	៤៧.៥២៧	៥៥.២០៦	២២១.៨១៨
ការទិញបន្ថែម	១.១៣៥	២.៩៥៣	៤.០៨៨	១៦.៥៦៥
ការលុបចោល	-	(៥.៣១៦)	(៥.៣១៦)	(២១.៥៤០)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	៣.១១៨
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	៨.៨១៤	៤៥.១៦៤	៥៣.៩៧៨	២១៩.៩៦១
ដកៈរំលស់បន្តិច				
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៩	៧.៦៧៩	៤៦.១៤២	៥៣.៨២១	២១៦.២៥៣
រំលស់ក្នុងកាលបរិច្ឆេទ	១៩៥	១.២៥៤	១.៤៤៩	៥.៨៦៧
ការលុបចោល	-	(៥.៣១៦)	(៥.៣១៦)	(២១.៥៤០)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	២.៩៧៨
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	៧.៨៧៤	៤២.០៨០	៥៩.៩៥៤	២០៣.៥៥៨
អត្ថប្រយោជន៍				
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	៩៤១	៣.០៨៥	៤.០២៥	១៦.៤០៣

២០១៨	គ្រឿងសង្ហារឹម គ្រឿងបំពាក់ និងបរិក្ខារ ដុល្លារអាមេរិក	សម្ភារកុំព្យូទ័រ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
ផ្ទៃដី				
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៨	៧.៦៧៩	៤៧.៥២៧	៥៥.២០៦	២២២.៨៦៧
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(១.០៤៩)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	៧.៦៧៩	៤៧.៥២៧	៥៥.២០៦	២២១.៨១៨
ដកៈរំលស់បន្តិច				
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៨	៧.៣០៩	៤៤.៩៥២	៥២.២៦១	២១០.៩៧៨
រំលស់ក្នុងកាលបរិច្ឆេទ	៣៧០	១.១៩០	១.៥៦០	៦.៣១០
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(១.០៣៥)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	៧.៦៧៩	៤៦.១៤២	៥៣.៨២១	២១៦.២៥៣
អត្ថប្រយោជន៍				
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	-	១.៣៨៥	១.៣៨៥	៥.៥៦៥

៩ ពន្ធលើប្រាក់ចំណេញ

(ក) ចំណូលពន្ធលើប្រាក់ចំណេញ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
នាថ្ងៃទី១ ខែមករា	១១១	៤៤៦	១៨.២៥៣	៧៣.៦៨៧
ចំណាយពន្ធលើប្រាក់ចំណេញ	១.៣៣០	៥.៣៨៩	២.១២៥	៨.៥៩៦
ពន្ធលើប្រាក់ចំណេញបានបង់	(១.៣១៦)	(៥.៣៣២)	(២០.២៦៧)	(៨១.៩៨០)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៦	-	១៤៣
នាថ្ងៃទី៣១ ខែធ្នូ	១២៥	៥០៩	១១១	៤៤៦

(ខ) ចំណាយពន្ធលើប្រាក់ចំណេញ/(អត្ថប្រយោជន៍)

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
ពន្ធលើប្រាក់ចំណេញ	១.៣៣០	៥.៣៨៩	២.១២៥	៨.៥៩៦
សម្រាប់ការិយបរិច្ឆេទ				
ពន្ធពន្យារ	២.៩៨១	១២.០៧៩	(៨.៤៦៥)	(៣៤.២៤១)
	៤.៣១១	១៧.៤៦៨	(៦.៣៤០)	(២៥.៦៤៥)

ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណេញ ដែលបានគណនាតាមអត្រាពន្ធតាមច្បាប់ទៅនឹងការចំណាយពន្ធលើប្រាក់ចំណូល ដូចដែលបានបង្ហាញក្នុងចំណេញ ឬខាត មានដូចខាងក្រោម៖

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
ខាតមុនបង់ពន្ធលើប្រាក់ចំណេញ	(១៤១.៦៩៦)	(៥៧៤.១៥២)	(៤៦.៥៥៧)	(១៨៨.៣២៣)
ពន្ធលើប្រាក់ចំណេញផ្អែកតាម				
អត្រាពន្ធជាផ្លូវការ	(២៨.៣៣៩)	(១១៤.៨៣០)	(៩.៣១១)	(៣៧.៦៦៣)
ផលប៉ះពាល់លើចំណាយ				
មិនអាចកាត់កងបាន	៣៣២	១.៣៤៥	(៤.៤៧៨)	(១៨.១១៤)
ផលប៉ះពាល់លើចំណាយ				
មិនបានទទួលស្គាល់	៣០.៩៨៨	១២៥.៥៦៤	៥.៣២៤	២១.៥៣៦
ពន្ធអប្បបរមា	១.៣៣០	៥.៣៨៩	២.១២៥	៨.៥៩៦
	៤.៣១១	១៧.៤៦៨	(៦.៣៤០)	(២៥.៦៤៥)

ការគណនាប្រាក់ចំណូលជាប់ពន្ធ គឺស្ថិតនៅក្រោមការពិនិត្យ និងការវាយតម្លៃរបស់អាជ្ញាធរពន្ធដារ ។

(គ) ពន្ធពន្យារជាទ្រព្យសកម្ម

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
ពន្ធពន្យារជាទ្រព្យសកម្ម - សុទ្ធ	២០.៩៨២	៨៥.៥០២	២៣.៩៦៣	៩៦.២៨៣

បម្រែបម្រួលក្នុងពន្ធពន្យារជាទ្រព្យសកម្មសុទ្ធដែលមានក្នុងឆ្នាំនេះមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
នាថ្ងៃទី ១ ខែ មករា	២៣.៩៦៣	៩៦.២៨៣	១៥.៤៩៨	៦២.៥៦៦
ទទួលស្គាល់ក្នុងចំណេញ ឬខាត	(២.៩៨១)	(១២.០៧៩)	៨.៤៦៥	៣៤.២៤១
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	១.២៩៨	-	(៥២៤)
នាថ្ងៃទី ៣១ ខែ ធ្នូ	២០.៩៨២	៨៥.៥០២	២៣.៩៦៣	៩៦.២៨៣

ពន្ធពន្យារជាទ្រព្យសកម្មដែលត្រូវបានកំណត់ដោយ៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
រំលស់លើទ្រព្យ និងបរិក្ខារ	១.៥៣៤	៦.២៥១	៣.៤៣៧	១៣.៨១០
សំវិធានធនលើប្រាក់រង្វាន់	៨.៧៤៦	៣៥.៦៤០	៨.៧៩៩	៣៥.៣៥៤
សំវិធានធនលើអត្ថប្រយោជន៍				
ពេលចូលនិវត្ត	១១.៤៨៨	៤៦.៨១៤	១១.៨០៨	៤៧.៤៤៥
លម្អៀងពីការប្តូររូបិយប័ណ្ណ	(៧៨៦)	(៣.២០៣)	(៨១)	(៣២៦)
នាថ្ងៃទី ៣១ ខែ ធ្នូ	២០.៩៨២	៨៥.៥០២	២៣.៩៦៣	៩៦.២៨៣

១០. ប្រាក់បញ្ញើមានកាលកំណត់

ក្រុមហ៊ុនបានដាក់ប្រាក់បញ្ញើមានកាលកំណត់នៅក្រុមហ៊ុនមេ ក្នុងរយៈពេលមួយឆ្នាំ ។ ប្រាក់បញ្ញើនេះមានអត្រាការប្រាក់ ៤.៥០% - ៥.៥០% ក្នុង ១ ឆ្នាំ (២០១៨: ៤.៧៥% - ៥.៥០%) ។

១១. ទ្រព្យសកម្មផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
កម្រៃប្រចាំឆ្នាំបង់មុនឲ្យផ្សារ				
មូលបត្រកម្ពុជា	១៣.៣១០	៥៤.២៣៨	១៦.៩៣៦	៦៨.០៤៩
ទឹកប្រាក់ត្រូវទទួលផ្សេងៗ	១៧.៩៦៦	៧៣.២១១	១៣.៨០៥	៥៥.៤៦៨
ប្រាក់បញ្ញើផ្សេងៗ	១.១៥៥	៤.៧០៧	៩៩០	៣.៩៧៨
ចំណាយបង់មុនផ្សេងៗ	៦.២២៤	២៥.៣៦៣	៤.០៥០	១៦.២៧៣
	<u>៣៨.៦៥៥</u>	<u>១៥៧.៥១៩</u>	<u>៣៥.៧៨១</u>	<u>១៤៣.៧៦៨</u>

១២. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)
សាច់ប្រាក់នៅធនាគារគណនីសន្សំ	<u>១៤២.៩០៨</u>	<u>៥៨២.៣៥០</u>	<u>១២.៣៣៨</u>	<u>៤៩.៥៧៤</u>

គណនីសន្សំមានអត្រាការប្រាក់ ០.២០% ក្នុងមួយឆ្នាំ (២០១៨: ០.៥%) ។

ក្រុមហ៊ុនរក្សាគណនីធនាគារមួយឈ្មោះថា “គណនីសាច់ប្រាក់អតិថិជន” នៅធនាគារ អេស៊ីលីដា ភីអិលស៊ី សម្រាប់ទទួលសាច់ប្រាក់របស់អតិថិជន ដែលមានបំណងធ្វើការជួញដូរក្នុងផ្សារមូលបត្រកម្ពុជា ។ ទោះជាយ៉ាងណាក៏ដោយ គណនីនេះមិនត្រូវបានកត់ត្រានៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនទេ ដោយយោងទៅតាមហេតុផលថាគណនីនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងសម្រាប់តែទទួលសាច់ប្រាក់ពីអតិថិជនតែប៉ុណ្ណោះ ហើយវាមិនមែនជាកម្មសិទ្ធិរបស់ក្រុមហ៊ុនទេ ។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ សមតុល្យគណនីសាច់ប្រាក់អតិថិជន មានចំនួន ២.១៨២.៧៥២.៦៥៧ រៀល ប្រមាណជា ៥៣៥.៦៤៥ ដុល្លារអាមេរិក (២០១៨: ១.៨៩៥.០០៥.៥២១ រៀល ប្រមាណជា ៤៧១.៦២៩ ដុល្លារអាមេរិក) ។

១៣.ដើមទុន

ក្រុមហ៊ុនបានចុះបញ្ជីដើមទុនរបស់ខ្លួនចំនួន ៨.២៤០ លានរៀល (ស្មើនឹង ២.០១០.០០០ ដុល្លារអាមេរិក) ដោយបានបែងចែកជា ២.០៦០.០០០ ភាគហ៊ុន ដែលមានតម្លៃចារឹក ៤.០០០ រៀល (ស្មើនឹង ១ ដុល្លារអាមេរិក) ក្នុងមួយភាគហ៊ុន (២០១៨: ២.០១០.០០០ ដុល្លារអាមេរិក តម្លៃចារឹក ១ ដុល្លារអាមេរិក ក្នុង ១ ភាគហ៊ុន) ។ ទឹកប្រាក់ចំនួន ២.០១០.០០០ ដុល្លារអាមេរិក ត្រូវបានបង់ទាំងស្រុងដោយក្រុមហ៊ុនមេ ។

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ដើមទុន	២.០១០.០០០	៨.០៤០.០០០	២.០១០.០០០	៨.០៤០.០០០

មិនមានការផ្លាស់ប្តូរនៅក្នុងភាគទុនិក និងរចនាសម្ព័ន្ធភាគហ៊ុនរបស់ក្រុមហ៊ុនក្នុងឆ្នាំនេះឡើយ ។

១៤.កាតព្វកិច្ចអត្ថប្រយោជន៍បុគ្គលិក

ចំនួនទឹកប្រាក់ដែលបានកត់ត្រានៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ត្រូវបានកំណត់ដូចខាងក្រោម៖

		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
អត្ថប្រយោជន៍ពេលចូលនិវត្ត	(ក)	៤៩.២៩៧	២០០.៨៨៦	៤៣.៥៧៥	១៧៥.០៨៤
សំណងអតីតភាពការងារ	(ខ)	៨.១៤៥	៣៣.១៩១	១៥.៤៦៤	៦២.១៣៥
		៥៧.៤៤២	២៣៤.០៧៧	៥៩.០៣៩	២៣៧.២១៩

(ក) អត្ថប្រយោជន៍ពេលចូលនិវត្ត

បម្រែបម្រួលកាតព្វកិច្ចអត្ថប្រយោជន៍ដែលបានកំណត់ក្នុងឆ្នាំ មានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
នាថ្ងៃទី ១ ខែ មករា	៤៣.៥៧៥	១៧៥.០៨៤	២១.២១៣	៨៥.៦៣៧
ចំណាយការប្រាក់	២.៣០៦	៩.៣៤៤	៦៩០	២.៧៩១
ចំណាយសេវាក្នុងឆ្នាំ	២.០៨០	៨.៤២៨	១.៧៨៥	៧.២២០
ខាតពីការវាស់វែងបណ្តា លមកពីការផ្លាស់ប្តូរការសន្មតឡើងវិញ	១.៣៣៦	៥.៤១៣	១៩.៨៨៧	៨០.៤៤៣
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	២.៦១៧	-	(១.០០៧)
នាថ្ងៃទី ៣១ ខែ ធ្នូ	៤៩.២៩៧	២០០.៨៨៦	៤៣.៥៧៥	១៧៥.០៨៤

ចំនួនទឹកប្រាក់ដែលបានកត់ត្រាក្នុងរបាយការណ៍ចំណេញ-ខាត មានដូចខាងក្រោម៖

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ចំណាយការប្រាក់	២.៣០៦	៩.៣៤៤	៦៩០	២.៧៩១
ចំណាយសេវាក្នុងឆ្នាំ	២.០៨០	៨.៤២៨	១.៧៨៥	៧.២២០
	៤.៣៨៦	១៧.៧៧២	២.៤៧៥	១០.០១១

ចំនួនទឹកប្រាក់ដែលបានកត់ត្រាក្នុងរបាយការណ៍លទ្ធផលលម្អិត មានដូចខាងក្រោម៖

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ខាតពីការវាស់វែងបណ្តាលមកពី ការផ្លាស់ប្តូរការសន្មតហានិភ័យ ឡើងវិញ	១.៣៣៦	៥.៤១៣	១៩.៨៨៧	៨០.៤៤៣

ការសន្មតសំខាន់ៗដែលបានប្រើប្រាស់ដើម្បីកំណត់ចំណាយកាតព្វកិច្ចប៉ាន់ស្មាន មានដូចខាងក្រោម៖

	២០១៩	២០១៨
អត្រាកំណើនប្រាក់បៀវត្ស	៣.៤៤%	៣.៨៧%
អត្រាអតិផរណា	១.២០%	១.២០%
អត្រាអប្បបរមា	៧.០០%	៧.០០%
អត្រាមរណៈ (*) និងអត្រាបម្រែបម្រួលបុគ្គលិក (**)	-	-

(*) តារាងអត្រាមរណៈ មានដូចខាងក្រោម៖

អាយុ	អត្រាមរណៈ(%ក្នុងមួយឆ្នាំ)			
	២០១៩		២០១៨	
	ស្ត្រី	បុរស	ស្ត្រី	បុរស
១៨-២៩	០-០.៦	០-២.៨	០-០.២២	០-០.៤០
៣០-៣៩		០-១.៤	-	០-០.២៦
៤០-៤៩			-	-
៥០-៥៩			-	-
៦០			-	-

(**) តារាងអត្រាបម្រែបម្រួលបុគ្គលិកអត្រាលាងបំបែកបុគ្គលិក មានដូចខាងក្រោម៖

អាយុ	អត្រាបម្រែបម្រួលបុគ្គលិក(%ក្នុងមួយឆ្នាំ)			
	២០១៩		២០១៨	
	ស្រ្តី	បុរស	ស្រ្តី	បុរស
១៨-២៩	០-៧.៣៩	៤.៤២-៧.៣៨	០-៤.៣៤	២.៥០-៤.៥៣
៣០-៣៩	២.៣១-៥.២៦	២.៨២-៥.៤០	១.៧៣-៤.៦៣	២.៩៨-៥.២១
៤០-៤៩	០-១៤.០៧	០-៥.០២	០-១៤.០៧	០-៣.៨២
៥០-៥៩		០-៦.០៦	០-១៣.៣៣	០-១១.៤៣
៦០	-	-	-	-

(ខ) សំណងអតីតភាពការងារ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
នាថ្ងៃទី ១ ខែ មករា (ទុនបម្រុង)ការទទួលស្គាល់ក្នុង ចំណេញ ឬខាត	១៥.៤៦៤	៦២.១៣៥	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	(៧.៣១៩)	(២៩.៦៥៧)	១៥.៤៦៤	៦២.៥៥២
នាថ្ងៃទី ៣១ ខែ ធ្នូ	-	៧១៣	-	(៤១៧)
	៨.១៤៥	៣៣.១៩១	១៥.៤៦៤	៦២.១៣៥

១៥. បង្គរ និងគណនីត្រូវទូទាត់ផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
បង្គរច្បាប់ឈប់សម្រាកប្រចាំឆ្នាំ	៤៣.៧២៩	១៧៨.១៩៦	៤៣.៩៩៣	១៧៦.៧៦៣
ពន្ធគ្រប់គ្រង	១.៨៤៦	៧.៥២២	១.៧២៩	៦.៩៤៧
បង្គរផ្សេងៗ	៣២.០៨៧	១៣០.៧៥៥	១៧.១៦៤	៦៨.៩៦៥
	៧៧.៦៦២	៣១៦.៤៧៣	៦២.៨៨៦	២៥២.៦៧៥

១៦. ប្រតិបត្តិការសម្ព័ន្ធក្រុមហ៊ុន

សម្ព័ន្ធក្រុមហ៊ុន	ទំនាក់ទំនង
ធនាគារ អេស៊ីលីដា ភីអិលស៊ី	ក្រុមហ៊ុនមេ
ក្រុមហ៊ុនពាក់ព័ន្ធ	ក្រុមហ៊ុននានាដែលស្ថិតនៅក្រោមក្រុមហ៊ុនមេតែមួយ
គណៈគ្រប់គ្រងសំខាន់ៗ	បុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ គឺជាបុគ្គលទាំងឡាយណាដែលមានសិទ្ធិ អំណាច និងការទទួលខុសត្រូវក្នុងការធ្វើផែនការ ការដឹកនាំ និងការត្រួតពិនិត្យ សកម្មភាពនានារបស់ក្រុមហ៊ុន ។ បុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗរបស់ ក្រុមហ៊ុន រួមមាន អភិបាលទាំងអស់ និងសមាជិកគណៈគ្រប់គ្រងជាន់ខ្ពស់ របស់ក្រុមហ៊ុន ។

ប្រតិបត្តិការខាងក្រោមនេះ ត្រូវបានធ្វើឡើងជាមួយសម្ព័ន្ធព្យាបាល ។

(ក) ចំណូលការប្រាក់ពីក្រុមហ៊ុនមេ

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ចំណូលការប្រាក់	៨៦.៥២៤	៣៥០.៥៩៥	៩២.២២០	៣៧៣.០៣០

(ខ) កម្រៃ និងចំណាយជូនក្រុមហ៊ុនមេ

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ចំណាយទឹក-ភ្លើង	៤.៣២០	១៧.៥០៥	៤.៣២០	១៧.៤៧៤
សេវាធនាគារ	៤៧០	១.៩០៤	៣២៧	១.៣១៤
	៤.៧៩០	១៩.៤០៩	៤.៦៤៧	១៨.៧៨៨

(គ) ការទូទាត់ជូនគណៈគ្រប់គ្រងសំខាន់ៗ

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
អត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លី	១២៦.៩៣៤	៥១៤.៣៣៧	១២៥.៩៥៦	៥០៩.៤៩២
អត្ថប្រយោជន៍បុគ្គលិករយៈពេលវែង	២៦.៦៨៥	១០៨.១២៦	៥៣.៣៩៤	២១៥.៩៧៩
អត្ថប្រយោជន៍ក្រោយពេលបញ្ចប់ការងារ	៣០.២៣៤	១២២.៥០៨	២៧.៩៨៧	១១៣.២០៧
	១៨៣.៨៥៣	៧៤៤.៩៧១	២០៧.៣៣៧	៨៣៨.៦៧៨

(ឃ) សមតុល្យចុងឆ្នាំកើតឡើងពីប្រតិបត្តិការជាមួយសម្ព័ន្ធព្យាបាល

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
គណនីសន្សំ (កំណត់សម្គាល់ ១២)	១៤២.៩០៨	៥៨២.៣៥០	១២.៣៣៨	៤៩.៥៧៤
ប្រាក់បញ្ញើមានកាលកំណត់ (កំណត់សម្គាល់ ១០)	១.៦៦០.០០០	៦.៧៦៤.៥០០	១.៩១០.០០០	៧.៦៧៤.៣៨០
ការប្រាក់ត្រូវទទួល (កំណត់សម្គាល់ ១០)	១៦.៥៩៥	៦៧.៦២៥	២៥.០១៥	១០០.៥១០
	១.៨១៩.៥០៣	៧.៤១៤.៤៧៥	១.៩៥៧.៣៥៣	៧.៨២៤.៤៦៤

១៧. ឧបករណ៍ហិរញ្ញវត្ថុ - តម្លៃសមស្រប និងការគ្រប់គ្រងហានិភ័យ

(ក) ការចាត់ថ្នាក់គណនេយ្យ និងតម្លៃសមស្រប

ក្រុមហ៊ុនមិនធ្វើការបង្ហាញអំពីព័ត៌មានតម្លៃសមស្របសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុព្រោះតម្លៃយោងគឺសមស្របប្រហាក់ប្រហែលទៅនឹងតម្លៃសមស្រប ។

(ខ) ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

(i) សេចក្តីសង្ខេប

ក្រុមហ៊ុនប្រឈមមុខនឹងហានិភ័យដូចខាងក្រោម ដែលកើតពីឧបករណ៍ហិរញ្ញវត្ថុរបស់ខ្លួន៖

- ហានិភ័យឥណទាន
- ហានិភ័យសាច់ប្រាក់ងាយស្រួល និង
- ហានិភ័យទីផ្សារ

កំណត់សម្គាល់នេះ ត្រូវបានបង្ហាញព័ត៌មានអំពីហានិភ័យក្រុមហ៊ុនក្នុងប្រភេទនៃហានិភ័យនីមួយៗ ដូចខាងលើ គោលបំណងគោលនយោបាយ និងដំណើរការរបស់ក្រុមហ៊ុនដើម្បីវាស់វែង និងគ្រប់គ្រងហានិភ័យ និងការគ្រប់គ្រងដើមទុនរបស់ក្រុមហ៊ុន ។

(ii) ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាហានិភ័យនៃការខាតបង់ហិរញ្ញវត្ថុប្រសិនបើអតិថិជន ឬដៃគូពាណិជ្ជកម្ម មិនបំពេញតាមកាតព្វកិច្ចដែលមានចែងនៅក្នុងកិច្ចសន្យា ។

អ្នកគ្រប់គ្រងមានគោលនយោបាយឥណទាន ហើយការប្រឈមរបស់ក្រុមហ៊ុនទៅនឹងហានិភ័យឥណទាន ត្រូវបានត្រួតពិនិត្យដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម ។ ការវាយតម្លៃឥណទាន ត្រូវបានធ្វើឡើងចំពោះគ្រប់អតិថិជនទាំងអស់ដែលមានឥណទានលើចំនួនកំណត់ ។ ក្រុមហ៊ុនមិនតម្រូវឱ្យមានទ្រព្យបញ្ចាំសម្រាប់ទ្រព្យសកម្មទេ ។

គ្មានការផ្ដោតសំខាន់ទៅលើហានិភ័យឥណទានទេ ។ ការប្រឈមអតិបរមាទៅនឹងហានិភ័យឥណទាន គឺបានបង្ហាញតាមតម្លៃយោងនៃទ្រព្យសកម្មនីមួយៗក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ។

(iii) ហានិភ័យសាច់ប្រាក់ងាយស្រួល

ហានិភ័យសាច់ប្រាក់ងាយស្រួល គឺជាហានិភ័យដែលក្រុមហ៊ុនមិនអាចបំពេញកាតព្វកិច្ចទាក់ទងនឹងបំណុលហិរញ្ញវត្ថុ ដែលត្រូវទូទាត់ដោយប្រើសាច់ប្រាក់ ឬទ្រព្យសកម្មហិរញ្ញវត្ថុ ។ គោលដៅរបស់ក្រុមហ៊ុនក្នុងការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល គឺធានាការរក្សាកម្រិតទ្រព្យសកម្មងាយស្រួលឱ្យបាន គ្រប់គ្រាន់ទាំងក្នុងពេល ធម្មតា ឬមានបញ្ហា ដោយមិនមានការកើតឡើងនូវការខាតបង់ដែលមិនអាចទទួលយកបាន ឬហានិភ័យដែលប៉ះពាល់ដល់កិត្តិយសរបស់ក្រុមហ៊ុន ។

ក្រុមហ៊ុនត្រួតពិនិត្យហានិភ័យសាច់ប្រាក់ងាយស្រួល និងរក្សាកម្រិតសាច់ប្រាក់ និងសាច់ប្រាក់សមមូលឱ្យបាន គ្រប់គ្រាន់សម្រាប់ទ្រទ្រង់ដល់ប្រតិបត្តិការរបស់ក្រុមហ៊ុន និងដើម្បីបន្ថយផលប៉ះពាល់នៃការប្រែប្រួលនូវលំហូរសាច់ប្រាក់ ។

ការប្រឈមនូវហានិភ័យសាច់ប្រាក់ងាយស្រួល

តារាងខាងក្រោមនេះ គឺជាការវិភាគនៃអនិស្សន្ទបំណុលហិរញ្ញវត្ថុដែលនៅសល់នាការបរិច្ចេកទេសការណ៍ ។ ចំនួននេះគឺចំនួនដុល និងមិនអប្បបរមា និងរួមមានការបង់ប្រាក់ប៉ាន់ស្មាន និងមិនបញ្ចូលកិច្ចព្រមព្រៀងកាត់កង ។

	លំហូរសាច់ប្រាក់ដុល				លើសពី ១ឆ្នាំ
	តម្លៃយោង ដុល្លារអាមេរិក	តាមកិច្ចសន្យា ដុល្លារអាមេរិក	៦ខែ ឬតិចជាង ដុល្លារអាមេរិក	៦-១២ខែ ដុល្លារអាមេរិក	
២០១៩					
បង្គរ និងគណនីត្រូវទូទាត់ផ្សេងៗ	៣២.០៨៧	៣២.០៨៧	២៧.៥០៦	៤.៥៨១	-
ស្មើនឹងពាន់រៀល (កំណត់សម្គាល់ ៥)					
បង្គរ និងគណនីត្រូវទូទាត់ផ្សេងៗ	១៣០.៧៥៥	១៣០.៧៥៥	១១២.០៨៨	១៨.៦៦៧	-
២០១៨					
បង្គរ និងគណនីត្រូវទូទាត់ផ្សេងៗ	១៧.១៦៤	១៧.១៦៤	១២.១៨៦	៤.៩៧៨	-
ស្មើនឹងពាន់រៀល (កំណត់សម្គាល់ ៥)					
បង្គរ និងគណនីត្រូវទូទាត់ផ្សេងៗ	៦៨.៩៦៥	៦៨.៩៦៥	៤៨.៩៦៣	២០.០០២	-

(iv) ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារ គឺជាហានិភ័យនៃការប្រែប្រួលតម្លៃទីផ្សារដូចជា អត្រាប្តូរប្រាក់ អត្រាការប្រាក់ដែលប៉ះពាល់ដល់ចំណូល ឬតម្លៃនៃការកាន់កាប់នូវឧបករណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ។ គោលបំណងនៃការគ្រប់គ្រងហានិភ័យទីផ្សារ គឺដើម្បីគ្រប់គ្រង និងត្រួតពិនិត្យនូវការផ្ទុះឡើងហានិភ័យទីផ្សារក្នុងកម្រិតមួយទទួលយកបាន ខណៈពេលដែលផ្តល់មកវិញនូវចំណូលជាអតិបរមា ។

ហានិភ័យរូបិយប័ណ្ណបរទេស

ក្រុមហ៊ុនមិនមានហានិភ័យរូបិយប័ណ្ណបរទេសជាសារវន្តនោះទេ ដោយសារប្រតិបត្តិការភាគច្រើនរបស់ក្រុមហ៊ុន ត្រូវបានធ្វើឡើងប្រាក់ជាដុល្លារអាមេរិក ដែលជារូបិយប័ណ្ណមុខងាររបស់ក្រុមហ៊ុន ។

ហានិភ័យអត្រាការប្រាក់

ការប្រឈមទៅនឹងហានិភ័យការប្រាក់របស់ក្រុមហ៊ុន ពាក់ព័ន្ធទៅនឹងទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុដែលមានការប្រាក់ ។

ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុដែលមានការប្រាក់

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការប្រាក់ រួមមានប្រាក់បញ្ញើនៅធនាគារ ។ អត្រាការប្រាក់ និងកាលកំណត់នៃសមតុល្យធនាគារ ត្រូវបានបង្ហាញនៅកំណត់សម្គាល់ ១០ ។ គ្មានបំណុលហិរញ្ញវត្ថុដែលមានការប្រាក់នៅកាលបរិច្ឆេទរាយការណ៍ទេ ។

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ឧបករណ៍អត្រាថេរ				
ទ្រព្យសកម្មហិរញ្ញវត្ថុ (រួមបញ្ចូលការប្រាក់)	១.៦៧៦.៥៩៥	៦.៨៣២.១២៥	១.៩៣៥.០១៥	៧.៧៧៤.៨៩០

ការវិភាគរំព្យោចលើលំហូរសាច់ប្រាក់សម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់អថេរ

ក្រុមហ៊ុនពុំមានឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់អថេរជាសារវន្តនោះទេ ។ ដូច្នេះការវិភាគរំព្យោចលើលំហូរសាច់ប្រាក់សម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់អថេរ មិនត្រូវបានបង្ហាញឡើយ ។

គោលបំណងរបស់ក្រុមហ៊ុននៅពេលគ្រប់គ្រងដើមទុន គឺដើម្បីការពារសមត្ថភាពរបស់ក្រុមហ៊ុនក្នុងការបន្តជាការព្រួយបារម្ភក្នុងគោលបំណងដើម្បីផ្តល់ត្រឡប់មកវិញ សម្រាប់ភាគទុនិក និងអត្ថប្រយោជន៍សម្រាប់អ្នកពាក់ព័ន្ធដទៃទៀត និងដើម្បីរក្សាធនាសម្ព័ន្ធដើមទុនល្អប្រសើរ ដើម្បីកាត់បន្ថយដើមទុន ។

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ក្រុមហ៊ុនមានដើមទុនចំនួន ២.០១០.០០០ ដុល្លារអាមេរិក ហើយមិនមានបំណុលពីភាគីម្ខាងទៀតទេ ហើយបានបំពេញតាមលក្ខខណ្ឌដើមទុនអប្បបរមាចំនួន ១.៥០០.០០០ ដុល្លារអាមេរិក ។

លើសពីនេះទៅទៀតក្រោមបទបញ្ជារបស់គណៈកម្មការមូលបត្រកម្ពុជា ក្រុមហ៊ុនត្រូវរក្សាសមាមាត្រដើមទុន ១៥០% ។ ដើមទុនសុទ្ធរបស់ក្រុមហ៊ុន និងសមាមាត្រដើមទុនសុទ្ធ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ត្រូវបានបង្ហាញនៅក្នុង តារាងខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ដើមទុនសុទ្ធ				
ទ្រព្យសកម្មធនរូប	២.០៤៨.៣០៧	៨.៣៤៦.៨៥១	២.១៧១.២១៨	៨.៧២៣.៩៥៤
បំណុលខាងក្រៅសរុប	(១៣៥.២២៩)	(៥៥១.០៥៩)	(១២២.០៣៦)	(៤៩០.៣៤០)
	<u>១.៩១៣.០៧៨</u>	<u>៧.៧៩៥.៧៩២</u>	<u>២.០៤៩.១៨២</u>	<u>៨.២៣៣.៦១៤</u>
កម្រិតដើមទុនដែលបានកំណត់ (ខ្ពស់ជាង ក និង ខ)				
៥% នៃមូលធនភាគទុនិក (ក)	១០០.១៧១	៤០៨.១៩៨	១០៧.៥៣៨	៤៣២.០៨៩
១០% នៃបំណុលខាងក្រៅសរុប (ខ)	១៣.៥២៣	៥៥.១០៦	១២.២០៤	៤៩.០៣៤
កម្រិតដើមទុនដែលបានកំណត់	<u>១០០.១៧១</u>	<u>៤០៨.១៩៨</u>	<u>១០៧.៥៣៨</u>	<u>៤៣២.០៨៩</u>
សមាមាត្រដើមទុនសុទ្ធ	<u>១៩១០%</u>	<u>១៩១០%</u>	<u>១៩០៦%</u>	<u>១៩០៦%</u>

១៨. យថាភាពលើពន្ធ

ពន្ធ ត្រូវបានស្ថិតនៅក្រោមការត្រួតពិនិត្យ និងតាមដានអង្កេតដោយក្រុមអាជ្ញាធរ ដែលផ្តល់សិទ្ធិដោយច្បាប់ក្នុងការដាក់ពិន័យ ដាក់ទណ្ឌកម្ម និងការគិតការប្រាក់ ។ ការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពន្ធលើប្រតិបត្តិការច្រើនប្រភេទ ប្រឈមនឹងបំណកស្រាយផ្សេងៗ ។

បញ្ហាទាំងនេះ អាចបង្កើតឱ្យមានហានិភ័យពន្ធ នៅក្នុងព្រះរាជាណាចក្រកម្ពុជាមានលក្ខណៈធំជាងនៅប្រទេសដទៃទៀត ។ អ្នកគ្រប់គ្រងជឿជាក់ថា ការធ្វើសំវិធានធនមានលក្ខណៈគ្រប់គ្រាន់ ដោយផ្អែកទៅលើការបកស្រាយនៃនីតិកម្មពន្ធ ។ ក៏ប៉ុន្តែ អាជ្ញាធរជាប់ពាក់ព័ន្ធអាចនឹងមានបំណកស្រាយខុសគ្នា ហើយផលប៉ះពាល់អាចមានទំហំធំ ។

ការិយាល័យកណ្តាល ៖ អគារលេខ ៦១ មហាវិថីព្រះបុរីវង្ស សង្កាត់ស្រះចក
ខណ្ឌដូនពេញ រាជធានីភ្នំពេញ

ទូរស័ព្ទ ៖ ០២៣ ៧២៣ ៣៨៨ / ៩៩៩ ៩៧៧

info@acledasecurities.com.kh / www.acledasecurities.com.kh